

**សារ យីស៊ូ គ្រិះ
តាំបាង
អន់ កា វគី យូហាន ប៉ប៊ី
(វិវរណៈ)
សារ អន់តគី រ៉ះ**

ឡែង ឡឺង យីស៊ូ តៅ មូត សៀ អើ កា ទី ចំលួន ហើង អៀង ៗ។ អន់ខែ អ្នែ តាប្រេះ តាប្រោង រ៉ប ប៉ាថេត ឡាក់ មូត រ៉ូម រ៉ាំង ហៃ។ ញុន កា មូត សៀ យីស៊ូ អ្នែ ចេ ប្រើគី ពួយ ប្រ្រះ ពូ កាខា កំ អើ អន់ខែ អ្នែ ចេ កាដាប សាំប្រ្រះ សាដាច់ រ៉ូម ឡាក់ មូត រ៉ូម អើ ផា ប្រ្រះ មូត អុងកាន រ៉ូម លូ កាំឡាំង បក់ អ្នែ សៀ យីស៊ូ អន់ខែ អ្នែ ណីស កា មូត សៀ យីស៊ូ។ ខ អា ហង បះ មូត អុងកាន រ៉ូម ប្រើគី បាប ហើង ខាក់ កា មូត សៀ យីស៊ូ ទីប ប៉ាន់តៅ អ្នែ អៀង ជ្រុវ ដេល។

មូត សៀ យីស៊ូ បក់ អន់ជា ទី សារ មីង ខាក់ ប៉ែត ចឹង អ្នែ តៅ។ ទីល នីណោះ ប្រ្រះ បិកកាតយី អន់ វគី យូហាន ប្រា គំ ផាប អា ភៀ កាប បាំងហោក ពុត ពៀក អន់ខែ។ អើ បិច រ៉ះ កា មូត សៀ យីស៊ូ អ្នែ អ្នែ កា សារ ញ៉ា អុះ។ សារ ឡាក់ កើត ពីះ ឡាំបាក កាខាក់ ណោះ យី ប្រ្រះ ប៊ីត សាតាំង តាំបាង សារ អំរ៉ាញ អីញ ម៉ះ អើ ឡាក់ ផះ តាកុះ ប៉ាសាំង លូ ប្រ្រះ បិក កាតយី ហះកា ទី ទ្រង យីស៊ូ កេះ។ កាប៉ាច់ ប្រ្រះ ប៊ីត សាតាំង លូ គន សោ អើ ចាបះ កា អន់ខែ អ្នែ ដាម យីស៊ូ អុះ។ កាប៉ាច់

ម្ចាស់ សៀ យីស៊ូ ឡាក់ តោ ប៉ាណាប ប៉ាប៉ុន ញុន កា ពូ ប៉ាន់តោ
ណោះ អន់ខៃ ចឹង រ៉ាំងហៃ អន់ខុ លូ យីស៊ូ ប៉ាក់ ម៉ាត់ ទៀ។ ទិ
សារ ឡាក់ កើត ពី៖ ណោះ យី តាំបាង ឡឹង ផិនកាន អោន សា
គីម ម៉ះ ប្រ្រឹះ បិកកាតយ័ ឡាក់ បិច តង់ ប៉ាណូស។

រតី យូហាន រ៉ះ សារទិ អា ពួយ គុន ឡាបៀប សុនសាត អ៊ីស្រា
អើល អើ កាប ពួយ គុន ឡាបៀប រតី អេសេគៀល ឡាក់ វ៉ាគីយ
ប្រ្រឹះ លូ គុន ឡាបៀប រតី ដានីអើល។ ខ អា ហង បះ ញ៉ាក ហូ
ង់ សារ កាណុង ផាប អា។ សារ សាំខាន់ៗ ទី ឡាក់ កា អាះ ប៉ា
សុន ប្រ្រឹះ បិកកាតយ័ ខុ ទី សារ ឡាក់បាក ឡឹង សើត ពៃ កេះ ញុន
កា ពូ ប្រឹគី បាប អន់ខៃ ហះកា ទី ទ្រង យីស៊ូ កេះ។ ប៉ាក់ ម៉ាត់
ទៀ ប្រ្រឹះ បិកកាតយ័ ចឹង ប៉ាក់ ម្ចាស់ សៀ យីស៊ូ អន់ ទី សារ ហោក
រតី អន់ខុ លូ អើ លើយ។

សារ កាប ប៉ាញ្ចៀរ

កាប៉ាច សារ កាប ប៉ាញ្ចៀរ ឡាក់ សាំខាន់ៗ ទី ណី នីអៀះ

«នែវ បាក» យី ម៉ះ ប្រ្រឹះ បិកកាតយ័។ ទិ ម្ចាស់ បក់ កាសិប
ពៀត ខោ អាវ បាក ឡាក់ អ៊ែ ពីង ប្លែង ទី ណី ផា អន់ខៃ ទី ម៉ុត
អ៊ែ អន់ខុ លូ ប្រ្រឹះ បិកកាតយ័ កេះ។

«ម្នក សាដាច់» ប៉ាតាង សារ ចាយ លូ សារ អំរ៉ាញ អីញ ម៉ះ
ម្ចាស់ សៀ យីស៊ូ។

«ឡេក ប្លាន់» យី ឡេក ម៉ះ អង់កក់ តេះ ខង សើត ពៃ ពូ យីត
ផា អង់កក់ តេះ ទី ប្លាន់ ជួច។

«ឡេក តាំប៉ើះ» យី ឡេក ដាក់ កាខាក់ ឡាក់ ឡេក ប៉ាតាង
ប្រ្រឹះ បិកកាតយ័។

«ឡេក ១២» យី ប៉ាតាង សុនសាត អ៊ីស្រាអែល ឡាក់ ទី ១២ ផ្ទាំង ។

«ឡេក ១០០០» ទី ណី ផា អៀង កាខាក់ អូ ដាម យ៉ាប។

«ឡេក ១៤៤.០០០» យី ឡេក ផ្ទាំង វ៉ាច អ៊ីស្រាអែល ទី ១២ ផ្ទាំង កុន លូ ១២ កុន លូ ១០០០ ទី ណី ផា អៀង កាខាក់ អូ អូ យ៉ាប អុះ យី ចំលួន ម្នាក់ ប៉ាសុន ប្រ្រឹះ ប៊ិកកាតយ័ ទិណោះ។

«ប៉ែង សាណាំ ទងតិគី» «៤២ ខែ» លើ «១២៦០ ដាវ» ទី ណី ផា វ៉ាងវ៉ាង ប៉ាសុន ប្រ្រឹះ ចឹង ទី សារ ថុក ឡាក់បាក លើ កា សារ ពូ ប្រឹគី បាប អន់ខែ។ ផះ សើត ពែ សាដាច់ អាន់ទីយ៉ូតូះ អេពីផាន ប្រឹគី បាប សុនសាត អ៊ីស្រាអែល វ៉ាងវ៉ាង ប៉ែង សាណាំ ទងតិគី (ប៊ែវ ហៃ ដានីអែល ៩:២)។

«គន ចៀម» យី យីស៊ូ ឡាក់ ពូ ប៉ាន់តៅ ឡាក់ កា ពូ ឃើយ ប៉ាន់ តៅ ចៀម វ៉ាម៉ះ ប្រ្រឹះ ផះ ពូ ប្រឹគី ប៊ុន ទ្រូង។

«អង់កាន់» ប៉ាតាង ក្រុំ ហៀន សារ ប្រ្រឹះ យី ពៀប ឡាក់ កា កាម៉ាញ យីស៊ូ គ្រិះ (ប៊ែវ ហៃ ១២:១-៦)។

«ណាក» លើ «ពិះ» យី កាណាគី សាំវ៉ាប ប៉ាតាង ប្រ្រឹះ ប៊ីត សាតាំង។

«កាណាគី អូ ដាត់ អ៊ិក កាលក» យី កាណាគី សាំវ៉ាប ប៉ាតាង សារ អំវាញ អ៊ីញ ម្នាក់ អុងកាន រ៉ូម។

«មៀង បាប៊ីឡូន» សាំវ៉ាប ប៉ាតាង មៀង រ៉ូម។

ផិនកាន កាណាង ផាប សារ តាំបាង

យីស៊ូ តាំបាង ឡាក់ កោ អន់ កា វគី យូហាន ប៊ែប លូ ប្រើ អ៊ី ច្រា គី សត់ត្រា ប៉ាហ្វ្រី កា ម្នាក់ សៀ យីស៊ូ តាំប៉ើះ ក្រុំ។ (១:៤-៣:២២)

វគី យូហាន បំបំ សារ កេង ខាក់ ពីង ផាប់ ពូ ប៉ាតីត ចារី តាំប៉ើះ ចារ។ (៤:១-៨:១)

វគី យូហាន បំបំ សារ កេង ខាក់ ផះ បិយ ប្រ្រៈ ខ្លោម សាណែង ទិ តាំប៉ើះ។ (៨:២-១១:១៩)

វគី យូហាន បំបំ ណាក លូ កាណាគី អូ ដាក់ អិក កាលក ពៀរ កាត។ (១២:១-១៣:១៨)

វគី យូហាន បំបំ សារ កេង ខាក់ អន់ទៀតៗ ណារ។ (១៤:១-១៥:៤)

វគី យូហាន បំបំ សារ កេង ខាក់ ឡឹង អង់គៀន ម៉ាស តាំប៉ើះ ឡាក់ ប៉ាញី ដឹង សារ ប្រ្រៈ អីក។ (១៥:៥-១៦:២១)

វគី យូហាន បំបំ ប្រ្រៈ ថាំឡាយ មៀង បាបីឡុន កាណាគី អិក កាលក លូ បក់ តាក់ អំប្រ្រី វ៉ាគីយ ប្រ្រៈ ទីប ប្រ្រៈ បីត សាតាំង។ (១៧:១-២០:១០)

ប្រ្រៈ បិកកាតយ័ ចឹង តាត់ស៊ុន សារ ចែក ថូត ប៉ាក់ អន់តីត។ (២០:១១-១៥)

វគី យូហាន បំបំ ប្លែង ណារ អង់កក់ តេះ ណារ លូ មៀង យេរូសាឡឹម ណារ។ (២១:១-២២:៥)

វគី យូហាន ប្រ្រៈ ពិន ប្រ្រី ពួយ ប៉ានីរ ប្រ្រៈ ឡាក់ ច្រាក់ ពីង ផាប់ អា។ (២២:៦-២១)

^១ អា ឡាក់ សារ យីស៊ូ គ្រិះ តាំបាង អន់ បំបំ យី ប្រ្រៈ បិកកាតយ័ អន់ អើ តាំបាង សារ ឡាក់ ចឹង ត្រុត កើត ពីះ ស្រីសៗ ប៉ាក់ តែង ម៉ាត់ ទៀ អន់ កា មូត បក់ ប្រ្រី ងារ កា អើ អូ អន់តត់។ យី ស៊ូ ប្រ្រៈ បិយ អើ ឡាក់ រះ កា វគី យូហាន ឡាក់ បក់ ប្រ្រី ងារ កា អើ។

២ រតី យូហាន រ៉ះ ឡើង សារ ឡាក់ អើ ប៉ប៊ី ទិណោះ សារ ណោះ យី ប៉ានីរ ប្រ្រឹះ បិកកាតយ័ លូ សារ យីស៊ូ គ្រិះ រ៉ះ។

៣ ទី សារ សាណុក សារ៉ាក តាទីច ហង ញៀ អាន សារ កាណុង ផាប់ អា លូ បក់ សាំយ៉ាំង សារ អើ រ៉ះ ទិ អា ឡាក់ ប៉ានីរ ប្រ្រឹះ បិក កាតយ័ កេះណោះ ប្រ្រឹគី ព្វយ ទិ សារ ឡាក់ ទី ប្រាក់ គម អា ខង ដាវ កាំឡុត ក្បាម៍ ចឹង ទីល ហង។

សារ រតី យូហាន ប្រាក់ ប៉ាហ្សើ អន់ កា ក្រុំ ហៀន សារ ប្រ្រឹះ

៤ អាញ សិច យូហាន ប្រាក់ សត់ត្រា អា ប៉ាហ្សើ អន់ កា ម្នុត ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំបើះ ក្រុំ ឡាក់ អ្នែ ពីង ខេត អាស៊ី*។ អន់ ប្រ្រឹះ ឡាក់ ទី អាញ រ៉ុស អ្នែ រ៉ប ដាវ អា លូ អ្នែ ឡើង សើត ពៃ លូ ចឹង ជីរ អន់ អើ ដាក់ ពុត លូ អន់ សារ សាណុក សារ៉ាក កា អន់ ដីស។ អន់ ប៉ាដាតី ប៉ាលឹង ប្រ្រឹះ ទិ តាំបើះ ឡាក់ អ្នែ ហះ ង្ហែរ គ្រេ សាដាច់ ម៉ះ ប្រ្រឹះ បិកកាតយ័

៥ លូ អន់ យីស៊ូ គ្រិះ ដាក់ ពុត អន់ សារ សាណុក សារ៉ាក កា អន់ដីស ដេល។ យីស៊ូ ឡាក់ ជាញ៉ាន ដាក់ ត្រង់ អើ រ៉ុស សីត អន់ទ្រួល ឡើង ពូ អើ ឡាក់ ពី តាំងឡា តិស ឡើង សាដាច់ អ្នែ ពីង អង់កក់ តេះ អា ទិខ្ន។ អើ ទី ពុត បិច ចៃ កា ពិន លូ តង់ ពិន អន់ រ៉ាវ៉ាច់ ឡើង សារ យច ញុន កា ផាម អើ ទៅ។

៦ អើ កា ប្រឹគី អន់ ពិន កេះ ប៉ាសុន អើ រ៉ាំងហៃ រ៉ាំងខ្យា លូ ប្រឹ គី អន់ កេះ ក្រុំ រ៉ាម៉ះ ប្រ្រឹះ ប្រឹគី ងារ កា ប្រ្រឹះ បិកកាតយ័ ឡាក់ ពី អើ។ អន់ អើ លោ លែង សិច លូ ទី សារ អំរ៉ាញ អីញ រ៉ាំងហៃ លើយ អូ អូ ឡុច អាមេន។

* ១:៤ ១:៤ ខេត អាស៊ី រ៉ប ដាវ អា ពូ អើ ប៉ាថេត ទូគី តែង ដាវ ម៉ុត។

៧ ហៃ អើ ចឹង ជីវ អៃ ពីង កាម៉ល់ ប៉ាណូស ទិខូ ចឹង ប៉ប អើ យ្លះ មូត បក់ ប្រាក់ អើ ពៃ កា ចឹង ប៉ប អើ ដេល ទិ ផ្លង់ ប៉ាណូស អៃ ពីង អង់កក់ តេះ ចឹង ញ៉ា សោក ញុន កា អើ។ ចា បះ កា ចឹង កើត នីអៀ តាទីច ហង អាមែន។

៨ ប្រ្លះ បិកកាតយ្ល ឡាក់ ទី អាញ អៃ រុស រ៉ប ដាវ អា លូ អៃ ឡឹង សើត ពៃ ឡាក់ ចឹង ជីវ យី ប្រ្លះ ឡាក់ ទី សារ អំរ៉ាញ អីញ ក្វា ឡឹង កាណាគី ញ៉ាៗ ទិណោះ អើ រ៉ះ ជា «អាញ អា ហង ឡាក់ គុល លូ ក្យង់ †»។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា រតី យូហាន ប៉ប

៩ អាញ ទី សារ ឡាក់បាក អន់ខូ លូ អន់ដីស អាញ កា ទី ប្រ្លះ រ៉ុងហៃ រ៉ុងខ្យា អន់ខូ លូ អន់ដីស លូ អត់ សាំរ៉ាញ អន់ខូ លូ អន់ដីស ដេល ញុន កា យីស៊ូ។ ពូ រ៉ុប អាញ អន់ អៃ ប៉ាត់ តា ក្វាល់ ប៉ាត់ម៉ះ អា ញុន កា ប៉ានីវ ប្រ្លះ បិកកាតយ្ល លូ ញុន កា អាញ រ៉ះ សារ យីស៊ូ។

១០ ពីង ដាវ អាទិ ត ប៉ាង៉ា តី ប៉ា លីង ប្រ្លះ ប៉ោក ហាវ អាញ កេះណោះ អាញ កាតាំង ប៉ានីវ តែង អង់កក់ អាញ ឡាក់ កា ប៉ានីវ ពូ ខ្លោម សាណែង តេះ ខាក់។

១១ ប៉ានីវ ណោះ រ៉ះ ជា «កាណាគី ញ៉ាៗ ឡាក់ អីស ប៉ប ហត់ ប្រាក់ គម កាណុង ផាប់ ពិ កេះណោះ ប៉ាហ្សឺ ប៉ា ត់ ក្រុំ ហៀន សារ ប្រ្លះ ទិ តាំបើះ ក្រុំ ឡាក់ អៃ ពីង មៀង អេភេ

† ១:៨ ១:៨ គុល លូ ក្យង់ ពៀត គុល «អាល់ផា លូ អូមេកា» យី សិច សត់ត្រា អន់ទ្រូល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

សូ មឿង សាមីណា មឿង ពើកាម៉ុះ មឿង ធៀទេវ៉ា មឿង សើដេះ មឿង ភីឡាដិលកៀ លូ មឿង ឡោឌីសេ»។

១២ អាញ កា កាលែង ហៃ តែង ប៉ានីរ ឡាក់ កាកាប លូ អាញ ណោះ អាញ កា ប័ប ចារ ពូ ចែត តាកៀង តាំបើះ ឡាក់ ពូ ប្រឹក លូ ម៉ាស។

១៣ ហះ អន់តិគី ចារ ចែត តាកៀង ទិណោះ ទី ម៉ោញ ដូរ ឡាក់ កា ប៉ាណូស ៖ អើ ពៀត អារ អ៊ឹង ទីល ជុង លូ ទី ម៉ាអើរ ម៉ាស រិត ពីង អន់តើះ។

១៤ សក កល់ អើ បាក តាំពុង ឡាក់ កា កាប៉ាស ម៉ាត់ អើ តា តារ ឡាក់ កា អំប៊ុត អុញ។

១៥ ជុង អើ ជៀល កាំឡាក់ ឡាក់ កា សាប៉ាន់ ទុំ កា ពូ ពុះ ពីង អុញ ប៉ានីរ អើ តេះ កាខាក់ ឡាក់ កា យឹង ទៀក ជ្រៀយ។

១៦ ពីង តី សាម៉ា អើ ចឹក សំឡុង តាំបើះ លូ ទី ដាវ សោត ប្លា ទិ ពៀរ បែង ឡាច់ ឡឹង ពីរ អើ ម៉ុះ ម៉ាត់ អើ ឡាក់ កា ដាវ តាតារ កាខាក់។

១៧ ផះ អាញ ប័ប អើ អាញ កា ប័ក តៅ ងល់ អូ ហ្លុង ប៉ាណូ ស ហះ ជុង អើ ហះកា អើ សាប៉ាត់ អាញ លូ តី សាម៉ា លូ កាប ផា «ដៃ អ្នក យី អាញ អា ហង ឡាក់ អ្នែ អន់ទ្រួល ឡឹង ពូ កា ខាក់ លូ អន់តិគី ឡឹង ពូ កាខាក់

១៨ យី អាញ អ្នែ រ៉ុស លើយ។ អាញ តៅ កេះ ហះកា កិញ អៀអា អាញ ទី អាញ អ្នែ រ៉ុស លើយ។ អាញ ទី អំរ៉ាញ អីញ តា គំ អង់រ៉ុស សិត បក់ តៅ លូ អន់ ពូ ឡាច់ ឡឹង ស្រុក ប៉ាទ្រូ។

១៩ ទីល នីណោះ ហាក់ អីស ច្រាក់ គម ទិ សារ ញ៉ា ឡាក់ អីស

៖ ១:១៣ ១:១៣ ប័រ ហៃ ដានីអើល ៧:១៣។

ប៉ប័ អា យី សារ ឡាក់ ផះ កើត ពីះ រ៉ប ដាវ អា ទីប ដាវ តែង ម៉ាត់ ទៀ ដេល។

២០ អាញ ចឹង រះ អន់ អីស អ្ន ហ្លង់ ឡឹង សារ អោន សាគីម ឡឹង សំឡង់ តាំប៉ើះ លូ ចារ ចែត តាគៀង តាំប៉ើះ ឡាក់ ពូ ប្រ័គី លូ ម៉ាស យី នីអៀ សំឡង់ ឡាក់ អីស ប៉ប័ អាញ ចឹក ណោះ យី ម្នត បិយ ប្រ័ះ ឡាក់ រ៉ាងហៃ ក្រុំ ហៀន សារ ប្រ័ះ ទិ តាំប៉ើះ ក្រុំ ចារ ចែត តាគៀង តាំប៉ើះ យី ក្រុំ ហៀន សារ ប្រ័ះ ទិ តាំប៉ើះ ក្រុំ ណោះ ហង»។

២

សត់ត្រា វគី យូហាន ប្រាត់ ប៉ាហ្សឺ កា ម្នត មៀង អេភេសូ

១ អែរ រះ កា អាញ ណាវ ផា «ហត់ ប្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ័ះ ឡាក់ រ៉ាងហៃ ក្រុំ ហៀន សារ ប្រ័ះ អែរ ពីង មៀង អេភេសូ ណោះ រះ ផា នីអៀះ

បក់ ចឹក សំឡង់ តាំប៉ើះ ពីង តី សាម៉ា លូ ចាក ពីង អន់តិគី ចារ ចែត តាគៀង តាំប៉ើះ ឡាក់ ពូ ប្រ័គី លូ ម៉ាស ណោះ អែរ រះ ផា

២ "អាញ អ្ន ទិ កេះ សារ ឡាក់ អន់ដីស ប្រ័គី អាញ កា អ្ន ឡឹង ងារ ក្លែះ ក្លាង លូ សារ អន់ដីស អត់ សាំរ៉ាញី កាណុង សារ ឡាំបាក ដេល។ អាញ កា អ្ន អន់តត់ ដេល កា អន់ដីស អ្ន ចៃ កា ប៉ាណូស អ្ន ដាត់ អន់ដីស សាត់ លួង កេះ ម្នត បក់ ផា អន់ខៃ ឡាក់ បក់ រះ ប៉ាតាង អាញ ហះកា អន់ដីស អ្ន អន់តត់ ផា អន់ខៃ ណោះ អ្ន ត្រត់ បក់ រះ ប៉ាតាង អាញ អុះ យី បក់ ពួង។

៣ អន់ដីស ខំ ដាម អត់ លូ ទី សារ ឡាំបាក អូ ញម អុះ ញន កា អាញ។

៤ ហះកា អាញ អ្យក់ យ៉ូ អន់ដីស ពីង សារ ម៉ោញ យី សារ អន់ដីស អ្នាត ពុត ប៉ិច ចៃ ម៉ះ អន់ដីស ឡាក់ កា អន់ដីស ឃើយ ប៉ិច ចៃ ផះ ឡឹង គុល ពៃ។

៥ ទីល នីណោះ ហត់ យីត ចា ជ្រែប ណារ្ក ហៃ សារ អន់ ដីស ប្រ័តី ឡឹង អន់ទ្រួល ពៃ ដាក់ កាខាក់ កេះ ហត់ ប៉ិនពែង ពុត លូ ប្រ័តី ងារ ញ៉ា ឡាក់ អន់ដីស ឃើយ ប្រ័តី ផះ អន់ទ្រួល ពៃ ណា រ្ក។ ជា អន់ដីស អូ ប្រ័តី នីណោះ អាញ ចឹង ឡាំ ប៉ាក់ ចារ អន់ ដីស ហង ជា អន់ដីស អូ ប៉ិនពែង ពុត ពៀក អាញ ចឹង អ្យក់ ឡាច ចារ ចែក តាគៀង ម៉ះ អន់ដីស ឡឹង ចារ ពូ ចែក អែ ហង។

៦ ហះកា អាញ ប៉ានេ អន់ដីស ពីង សារ ម៉ោញ យី អន់ដីស អូ ណីស កា សារ មូត នីកូឡា ប្រ័តី អាញ កា អូ ណីស កា សារ ទីណោះ ដេល។

៧ ហត់ សាំយ៉ាំង អន់ កាខាក់ ពិ សារ ប៉ាងាត់ ប៉ាលឹង ប្រ័ះ រ៉ះ កា ក្រុំ ហៀន សារ ប្រ័ះ ទី តាំប៉ើះ ចារ។ ជា អែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស សា ប្លៃ អ្នឹង ឡឹង តើម ឡាក់ អន់ អាញ រ៉ុស ពីង សួន ប្រ័ះ ប័កកាតយ៉"។

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហៀក មូត មឿង សាមីណា

៨ «ហត់ ច្រាត់ ប៉ាហៀក ប៉ាក់ បិយ ប្រ័ះ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ័ះ ឡាក់ អែ ពីង មឿង សាមីណា ណោះ ជា នីអៀះ

បក់ អែ អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ យី បក់ តោ លូ រ៉ុស សីត ណារ្ក អែ រ៉ះ ជា

៩ "អាញ អ្នកអន់តត់ កេះ កា អន់ដីស ថុក ឡាបាក លូតាបាយ កាសត់ ហះកា តាទីថ អើ អន់ដីស យី បក់ ប៉ាតុរង់។ អាញ កា អ្នក អន់តត់ ដេល កា ម្នត បក់ យីត ជា ឡាកោ អន់ខៃ ឡាក់ សុន សាត អ៊ីស្រាអែល អន់ខៃ កាប ពោ កា អន់ដីស ហះកា អន់ខៃ ណោះ អូ ត្រក់ សុនសាត អ៊ីស្រាអែល អុះ យី ក្រុំ ហៀន សារ ប្រ្លឹះ ប៊ីត សាតាំង។

១០ ដៃ អ្នក កា អន់ដីស ចឹង ទី សារ ឡាបាក ណោះ។ ហៃ ម៉ែត ប្រ្លឹះ ប៊ីត ចឹង រ៉ុប បក់ អន់ជា កាណុង កាំឡាំង អន់ដីស អ្នក ក់ ចេត ខុក ភៀ សាត់ លួង អន់ដីស ណោះ អន់ដីស ចឹង ថុក ឡាបាក ទុញ ១០ ដាវ។ ទីល នីណោះ អ្នក អ្វែ អន់ ដាក់ ត្រង់ ទីល តោ ណោះ អាញ ចឹង អន់ អាញ រឺស កា អន់ដីស។

១១ ហត់ សាំយ៉ាង អន់ កាខាក់ សារ ប៉ាដាត ប៉ាលឹង ប្រ្លឹះ រះ កា ក្រុំ ហៀន សារ ប្រ្លឹះ ទី តាំប៉ើះ ចារ។ ជា អ្វែ សៀ លើយ ទីល ឡុច សារ តោ លឹក ទី ពៀរ * អូ ទី អំវាញ អីញ ពីង អន់ដីស អុះ"។

សត់ត្រា រតី យូហាន ច្រាត់ ប៉ាហ្សឺ កា ម្នត មៀង ពើកាម៉ុះ

១២ «ហត់ ច្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្លឹះ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ អ្វែ ប៉ាត់ មៀង ពើកាម៉ុះ ណោះ នីអៀះ បក់ ទី ដាវ សោត ឡាក់ ទី ប្លា ទី ពៀរ ប៊ឹង អើ រះ ជា

១៣ "អាញ អ្នក កេះ ចារ អន់ដីស អ្វែ ណោះ យី អន់ដីស អ្វែ ហះ ចារ ឡាក់ ទី គ្រេ សាដាច់ ម៉ះ ប្រ្លឹះ ប៊ីត សាតាំង។ ហះ

* ២:១១ ២:១១ សារ តោ លឹក ទី ពៀរ ប៊ឹង ហៃ ២០:១៤-១៥; ២១:៨។

កា អន់ដីស អ្នែ ដាក់ ត្រង់ លូ អាញ លើយ អូ អ្នាត សៀ អាញ អុះ យ្លះ រ៉ាងរ៉ាង ពូ ប៉ាន់តោ អាន់ទីបៈ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ រះ សារ អាញ ពីង មៀង អន់ដីស យី ពីង ចារ ឡាក់ ប្រ្លះ ប៊ីត សាតាំង អ្នែ។

១៤ ហះកា ទី សារ អន់ដា អាញ អ្សក់ យ៉ូ អន់ដីស ខង កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា ប្រ៊ីត ពូយ សារ រតី បា ឡាម ប៉ាំងហៀន។ សើត ពែរ រតី បាឡាម ណោះ ប៉ាំងហៀន សា ដាច់ បាឡាក់ ប្រើ អ៊ែ ប៉ាញ៉ា កា សុនសាត អ៊ីស្រាអ៊ែល ភ្នើ ប៉ា ណាំ អន់ អន់ខែ សា សាណា ពូ សែន ហ្វិប ប្រ្លះ ប៊ីត លូ ប៉ាណាំ អន់ អន់ខែ ប្រ៊ីត លូ អង់កាន់ លូ កាម៉ាក់។ †

១៥ កាប៉ាច់ អន់ដីស កា នីណោះ ដេល កាណុង កាំឡាំង អន់ដីស ទី បក់ អន់ដា ប្រ៊ីត ពូយ សារ មូត នីកូឡា ប៉ាំងហៀន ឡា បៀប អា និះទៅ ដេល។

១៦ ទីល នីណោះ ហត់ ប៊ុនពែង ពុត ពៀក ពិ ផា អន់ដីស អូ ប៊ុនពែង ពុត អាញ ចឹង ឡាំ ប៉ាក់ ចារ អន់ដីស កាណុង រ៉ាំង រ៉ាង ស្រីសៗ តែង ម៉ាត់ អា ហង លូ អាញ ចឹង ឡាំ តាកូះ លូ មូត ណោះ លូ ដាវ ពីង ពីរ អាញ ‡ ដេល។

១៧ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាដាត ប៉ាលីង ប្រ្លះ រះ កា ក្រុំ ហៀន សារ ប្រ្លះ ទី តាំប៊ើះ ចារ។ ផា អ្នែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ ណុំ ម៉ាណា ឡាក់ អោន សាគីម ណោះ

† ២:១៤ ២:១៤ ប័រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៣; ៣១:១៦។
‡ ២:១៦ ២:១៦ ដាវ អា យី កាប ពៀប ឡឹង ប៉ានីរ អ៊ែ ឡាក់ ទី អំរ៉ាញ អីញ ដេល។

ទីប មប អន់ អំប្លោ បាក ម៉ោញ កាតុន កា អន់ដីស ដេល ពីង អំ
ប្លោ ណោះ ទី ពូ ប្រាគ់ សិច ណាវ ឡាក់ អូ ទី បក់ ញើ អន់ហ្គាល់
អុះ ទី ដឹង បក់ ទី អ្សក់ អំប្លោ ណោះ ហង ចឹង អន់ហ្គាល់"។

សត់ត្រា វគី យូហាន ប្រាគ់ ប៉ាហ្សើ កា មូត មឿង ធៀទេវ៉ា

១៨ «ហត់ ប្រាគ់ ប៉ាហ្សើ ប៉ាគី បិយ ប្រ្លឹះ ឡាក់ រ៉ាំងហៃ ក្រំ
ហៀន សារ ប្រ្លឹះ អ្វៃ ប៉ាគី មឿង ធៀទេវ៉ា ណោះ ផា នីអៀះ

គន ប្រ្លឹះ បិក កាតយី ម៉ាត់ អ៊ែ តាតារ វីច លូ អំប៊ុត
អុញ ជុង អ៊ែ ជៀល កាំឡាក់ ឡាក់ កា សាប៉ានី អ៊ែ រះ ផា

១៩ "អាញ អូ ទី កេះ សារ អន់ដីស ប្រឹគី ណោះ អាញ អូ
ដេល កា អន់ដីស ទី ពុត បិច ចៃ លូ អន់ដីស សៀ ទីប អូ តង់ ពូ
លូ អត់ សាំវ៉ាញី កាណុង សារ ឡាំបាក។ អាញ កា អូ អន់តត់
ផា សារ អន់ដីស ប្រឹគី ណាវៗ កិញអៀ អា ដាក់ ហ្គិត ឡឹង អន់
ទ្រួល ពៃ ណាវ។

២០ ហះកា ទី សារ ម៉ោញ អាញ អ្សក់ យ៉ូ អន់ដីស យី អន់
ដីស ទីមវ៉ែរ អន់ អង់កាន់ សិច យេសិបិល អ៊ែ យីត ផា ឡាកោ
អ៊ែ ឡាក់ វ៉ាគីយ ប្រ្លឹះ ហះកា អ៊ែ ប៉ាំងហៀន លូ ប៉ាំងល់ មូត
បក់ ប្រឹគី ង៉ារ កា អាញ អន់ អន់ខៃ វីល អ៊ែង អន់ ប្រឹគី លូ អង់កាន់
លូ កាម៉ាក់ ឡាឡឹគី ឡាឡាក់ លូ សា សាណា ពូ សែន ហ៊ុប ប្រ្លឹះ
ប៊ីត។

២១ អាញ កូម អន់ អ៊ែ ប៊ុនពែង ពុត ពៀក ហះកា អ៊ែ អូ ចៃ
ប៊ុនពែង ពុត ពៀក អុះ យី អ៊ែ អ្វៃ កា ប្រឹគី លូ កាម៉ាក់ និះទៅ។

§ ២:១៧ ២:១៧ សើត ពៃ ពូ យើយ អ្សក់ អំប្លោ បាក ប្រាគ់ សត់ត្រា ជៀក ពូ ពិះ
អែត សា។ សារ អា រៀប ឡាក់ កា ប្រ្លឹះ ជៀក ពូ ឡាំ អែត សា អន់ខូ លូ អ៊ែ ពីង
ប្លឹង។

២២ ទីល នីណោះ អាញ ចឹង ប្រឹក្ចី អន់ អែ អីត ប៉ាណាប កា ខាក់ ឡូត។ កាប៉ាច់ មួត បក់ ប្រឹក្ចី សារ រ៉ាលង កល់ អន់ខូ លូ អែ ណោះ ជា អន់ខែ អូ ប៊ុនពែង ពុត ពៀក អ្នាត ប្រឹក្ចី សារ អូ ដាក់ អន់ខូ លូ អែ ណោះ អាញ ចឹង ប្រឹក្ចី អន់ អន់ខែ អីត ប៉ាណាប កាខាក់ ដេល។

២៣ អាញ ចឹង ប៉ាន់តោ គន សោ អែ ឡូត ផះ ណោះ ក្រំ ហៀន សារ ប្រឹះ ទិណោះ ចឹង អូ អន់តត់ ជា អាញ អា ហង ឡាក់ ប៉ានិត ហៃ ពុត ពៀក ប៉ាណូស កេះណោះ អាញ ចឹង អន់ កា អន់ ដីស តាម ងារ ឡាក់ អន់ដីស ប្រឹក្ចី ណោះ ហង។

២៤ សារ អែ ប៉ាំងហៀន ណោះ ពូ អើ ជា សារ ជ្រុ ម៉ះ ប្រឹះ ប៊ិត សាតាំង។ កាប៉ាច់ មួត បក់ អន់ដា កាណុង កាំឡាំង អន់ដីស អែ ពីង មៀង ធៀទេវ៉ា ឡាក់ អូ ទី ប្រឹក្ចី ពួយ សារ អែ ប៉ាំងហៀន ណោះ អាញ អូ ប្រើ អន់ដីស ប្រឹក្ចី ងារ ញ៉ា ណារ៉ូ ឡាក់ ញ៉ាក អុះ

២៥ យី ក្រាន់ កា អែ សៀ កាខាក់ សារ ឡាក់ អន់ដីស សៀ កេះ លើយ ទីល ដារ អាញ ពីះ ទីល ទៀ បត់ កេះ។

២៦ ជា អែ សៀ លើយ លូ ប្រឹក្ចី ងារការ កា អាញ លើយ ទីល អង់កក់ តេះ ចឹង ឡូច ទៀ អាញ ចឹង អន់ អន់ដីស ទី អំវាញ អីញ អំបាំង មួត សុនសាត អន់ទៀត។

២៧ អន់ដីស ចឹង រ៉ាំងហៃ ប៉ាសុន ទិណោះ ឡាក់ កា ពូ តាត់ ប៉ាទុះ កត់ កាអិល លូ អ៊ឹង កាទុង ប៉ាសយ់។ *

២៨ អន់ដីស ចឹង ទី អំវាញ អីញ ឡាក់ កា អំវាញ អីញ អាញ

* ២:២៧ ២:២៦-២៧ បរហៃ ផាប អញសៃ ប៉ានេ ប្រឹះ (ទំនុក/តម្កើង) ២:៨-៩។

ទី ឡើង ពី អាញ ដេល អាញ កា ចឹង អន់ សំឡុង ព្រឹក † កា អន់ ដីស។

២៩ ហគ់ សាំយ៉ាង អន់ កាខាក់ សារ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ រះ កា ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៉ើះ ចារ។

៣

សត់ត្រា រតី យូហាន ប្រាត់ ប៉ាហ្សឺ កា មូត មៀង សើដេះ

១ «ហគ់ ប្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រឹះ ឡាក់ រ៉ាងហៃ ក្រុំ ហៀន សារ ប្រ្រឹះ ឡាក់ អ្នែ ពីង មៀង សើដេះ ណោះ រះ ផា នីអៀះ

បក់ ទី ប៉ាងាត់ ប៉ាលឹង តាំប៉ើះ ម៉ះ ប្រ្រឹះ បិកកាតយ័ លូ ចឹក សំឡុង តាំប៉ើះ អ៊ែ រះ ផា "អាញ អ្នុ ទិ កេះ សារ ឡាក់ អន់ដីស ប្រឹក៍ ណោះ អន់ដីស លៅ សិច ផា អ្នែ រឹស ហះកា តាទីច អ៊ែ អន់ដីស តៅ កេះ។

២ ហគ់ សាទីរ ឡាកោ លូ ប៉ាកាង កាណាត់ ញ៉ាៗ ឡាក់ អ្នែ សល់ ប៊ែត ចឹង តៅ ណោះ អន់ កាចាប័ ខង អាញ ប័ប័ ផា សារ ឡាក់ អន់ដីស ប្រឹក៍ ណោះ បើ ដាត់ កាខាក់ អុះ ហះ ម៉ាត់ ប្រ្រឹះ អាញ។

៣ ទីល នីណោះ ហគ់ កាចាំង ឡើង សារ ញ៉ា ឡាក់ អន់ដីស កាតាំង ឡើង ប៉ានីរ ប្រ្រឹះ កេះណោះ ប្រឹក៍ ពួយ លូ បុិនពែង ពុត ពិ។ ផា អន់ដីស អុ សាទីរ ឡាកោ អាញ ចឹង ឡាក់ ប៉ាត់ ចារ អន់ ដីស ឡាក់ កា បក់ អន់តុង អន់ដីស អុ អុ អន់តត់ កា អាញ ចឹង ពីះ ទីល ប៉ាត់ អន់ដីស មង ប៉ុប ចំ អុះ។

† ២:២៨ ២:២៨ សំឡុង ព្រឹក ឃី សំឡុង តីស ឡាក់ ឡាច់ កាំលី។ ឃីស៊ូ អន់ សំឡុង តីស អា កា អន់ខែ ភៀ តាំបាង ផា ទី ទ្រង អន់ខែ ហង។

៤ ហះកា អ្នែ ពីង មៀង សើដេះ ណោះ ទី បក់ អន់ដា កាណុង កាំឡាំង អន់ដីស អូ ប្រឹក្តី អន់ ខោ អារ អន់ខែ បឹក អឹក អុះ អន់ ខែ ណោះ ចឹង កាសិប ពៀត នែវ បាក ចាក អន់ខូ លូ អាញ ខង អន់ខែ យី ចឹង ពៀត នែវ អា ហង។

៥ ជា អ្នែ សៀ លើយ ទីល ឡុច ណោះ អន់ដីស ចឹង ទី កា សិប ពៀត ខោ អារ នែវ បាក អាញ កា អូ អ៊ូត ឡាច់ សិច អន់ ដីស ឡឹង ផាប់ ប្រាក់ សិច បក់ ទី អាញ រុីស អុះ។ អាញ កា ចឹង រះ សិច អន់ដីស ហះ ម៉ាត់ ពី អាញ លូ ហះ ម៉ាត់ បិយ អែ ដេល។

៦ ហត់ សាំយ៉ាង កាខាក់ ពី សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ រះ កា ក្រុំ ហៀន សារ ប្រ្លឹះ ទិ តាំប៉ើះ ចារ"។

សត់ត្រា រតី យូហាន ប្រាក់ ប៉ាហៀវី កា មូត មៀង ភីឡាដិ លភៀ

៧ «ហត់ ប្រាក់ ប៉ាហៀវី ប៉ាត់ បិយ ប្រ្លឹះ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ អ្នែ ពីង មៀង ភីឡាដិលភៀ ណោះ រះ ផា នី អៀះ

បក់ ដាក់ កាខាក់ សាំរ៉ាប់ កា ប្រ្លឹះ លូ ទី ពុត ដាក់ ត្រង់ លូ ចឹក គន កាចេ ម៉ះ សាដាច់ ដារីត ផា អែ បើក អូ ទី ពៀ អូ កា ត្រើត អុះ ផា អែ កាត្រើត អូ ទី ពៀ អូ បើក អុះ។ អែ រះ ផា

៨ "អាញ អូ ទិ កេះ សារ ឡាក់ អន់ដីស ប្រឹក្តី ណោះ ហៃ អាញ បើក អ្នាត អំបារ ហះ ម៉ាត់ អន់ដីស កេះ អូ ទី ពៀ ចឹង អូ កាត្រើត អុះ។ យ្លឹះ អន់ដីស ទី សារ អំរ៉ាញ អីញ បាបិត បាបិ

ត កាតាម កា អន់ដីស ប្រ័ត៌ ព្វយ ប៉ានីរ អាញ លូ អូ ទី កាប ជា អូ អន់ហ្គាល់ អាញ ដេល។

៩ ហៃ អាញ ចឹង មប ក្រំ ហៀន សារ ប្រ័ៈ បឹត សាតាំង អន់ កា អន់ដីស។ អន់ខៃ ជា ឡាកោ អន់ខៃ សុនសាត អ៊ីស្រា អ៊ែល ហះកា តាទីច អ៊ែ អូ ត្រត់ សុនសាត អ៊ីស្រា អ៊ែល អុះ យី អន់ខៃ កាប ព្នង។ អាញ ចឹង អន់ មូត ទិណោ៎ កាដាប សាំប័ៈ ហះ ជុង អន់ដីស ម៉ាត់ អន់ ពូ អូ អន់តត់ ជា អាញ បិច ចៃ កា អន់ ដីស តាទីច។

១០ ញន កា អន់ ដីស ខំ ប្រ័ ត៌ ព្វយ ប៉ានីរ អាញ លើយ ណោះ អាញ កា ចឹង រាំងហៃ អន់ដីស អន់ រាំងចំ ឡឹង សារ ឡាំបាក ឡាក់ ចឹង កើត ពីះ ពីង អង់កក់ តេះ អា ភ្នៀ សាត់ ល្អង ប៉ាណូស ទីខុ។

១១ អាញ ចឹង ឡាំ ទីល រាំងរាំង ស្រីសៗ ប៉ាត់ ម៉ាត់ ទៀ ហង អ្សក់ អ៊ែ ស្នៀ លើយ សារ ឡាក់ អន់ដីស ស្នៀ កេះ ភ្នៀ ដៃ អន់ ទី បក់ ពៀ តាប៊ុត អ្សក់ រាំងរាំង ឡឹង អន់ដីស។

១២ ជា អ៊ែ ស្នៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស ប្រ័ត៌ អញជុង កាណុង រោង រ៉ាម៉ះ ម៉ះ ប្រ័ៈ អាញ លូ អូ ទី ពៀ ចឹង អ្សក់ ឡាច អន់ដីស ឡឹង រោង រ៉ាម៉ះ ណោះ ណារ៉ូ អុះ។ អាញ ចឹង ច្រាត់ សិច ប្រ័ៈ អាញ ពីង អន់ដីស ណោះ លូ ចឹង ច្រាត់ សិច មៀង ម៉ះ ប្រ័ៈ អាញ យី មៀង យេរុសាឡីម ណារ ឡាក់ ដីរ ឡឹង ប្លែង លូ ឡឹង ប្រ័ៈ អាញ។ អាញ កា ចឹង ច្រាត់ សិច ណារ ម៉ះ អាញ ពីង អន់ដីស ដេល។

១៣ ហត់ សាំយ៉ាំង កាខាក់ សារ ប៉ាងាត់ ប៉ាលឹង ប្រ័ៈ រះ កា

ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៊ើះ ចារ"។

សត់ត្រា វតី យូហាន ប្រាគ់ ប៉ាហៀរី កា មូត មៀង ឡោឌីសេ

១៤ «ហត់ ប្រាគ់ សត់ត្រា ប៉ាហៀរី ប៉ាគ់ បិយ ប្រ្រឹះ ឡាក់ រាំង ហៃ ក្រុំ ហៀន សារ ប្រ្រឹះ អ្វៃ ពីង មៀង ឡោឌីសេ ណោះ រះ ជា នីអៀះ

បក់ ពូ អើ ជា "អាមែន" ឡាក់ ជាញ៉ាន ដាក់ ត្រង់ លូ ត្រត់ តាទីច ឡាក់ តាំងឡា ទិ កាណាគី ញ៉ាៗ ឡាក់ ប្រ្រឹះ បិកកាតយ័ ទី បាំងកើត អើ រះ ជា

១៥ "អាញ អូ ទិ កេះ សារ អន់ដីស ប្រ្រឹះ ណោះ យី អាញ អូ ចៃ កា អន់ដីស ឡាអត់ កា អូ ឡាអត់ តុ កា អូ តុ។ អាញ បិច អន់ អន់ដីស តុ កាខាក់ លើ ឡាអត់ កាខាក់ ណោះ ដាក់ ហ្គិត។

១៦ ញាន កា អន់ដីស ក្រាន់ កា អ្វៃ តុ អិរៗ ទិល នីណោះ អាញ ចឹង ឡាក់ អ្នាត អន់ដីស ឡឹង ពីរ អាញ ហង

១៧ ខង អន់ដីស អ្នាត ជា 'ញីន ប្រ្រឹះ ប៉ាតុរង់ ទី វ៉ាស អៀង កាខាក់ កេះ អូ តងកាន កាណាគី ញ៉ា ណាវ័រ អុះ' ហះកា អន់ដីស អូ អូ អន់តត់ ជា អន់ដីស ផះ ថុក ញ៉ាក តាបាយ កាសត់ លូ ប្លើល ម៉ាត់ ទីប អ្វៃ សាឡុន អូ ទី ខោ អាវ កាសិប ពៀត ណោះ អុះ។

១៨ អាញ ប័រ អន់តត់ រះ កា អន់ដីស អន់ អន់ដីស ឡាក់ ណាំង តាច់ ម៉ាស ឡឹង អាញ ឡាក់ ម៉ាស ទី សុះ ប៉ាហ្គច់ លូ អុញ ភៀ អន់ អន់ដីស កើត ប្រ្រឹះ ប៉ាតុរង់ តាទីច លូ តាច់ ខោ អាវ បាក ម៉ា ត់ អន់ដីស កាសិប ពៀត ដៃ អន់ អន់ដីស តាយូស កា ពូ កា អន់

ដីស អ្វី សាឡុន នីអៀ។ ហត់ តាច់ អន់ហ្នាំ ចះ ម៉ាត់ ឡើង អាញ
ដែល ម៉ាត់ អន់ដីស ហៃ បីបី សាឡុន ហង។

១៩ អាញ កាប តាត់ អញ្ចាល លូ អន់តត់ ប៉ាតោ កា បក់ ចំ
ឡាក់ អាញ បិច ចៃ ទីល នីណោះ ហត់ ទី ពុត ត្រាំង លូ បិនពែង
ពុត ពៀក ពី។

២០ ហៃ អាញ អន់តាវ ហះ អំបារ ទីប កាខត់ អំបារ ដែល ផា
ពៀ កាតាំង ប៉ានីរ អាញ កេះណោះ បើក អំបារ ជៀក អាញ មុ
ត ណោះ អាញ ចឹង មុត កាណាង ហី អើ ណោះ ទីប អាញ ចឹង
សា សាណា អន់ខូ លូ អើ អើ កា ចឹង សា សាណា អន់ខូ លូ
អាញ ដែល។

២១ ផា អ្វី សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស
អង់អ្វី ពីង ក្រេ សាដាច់ អន់ខូ លូ អាញ ឡាក់ កា អាញ អង់អ្វី
ពីង ក្រេ សាដាច់ អន់ខូ លូ ពី អាញ ដែល ផះ អាញ ចាយ ទ្រង
អាញ។

២២ ហត់ សាំយ៉ាង កាខាក់ សារ ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ រះ កា
ក្រុំ ហៀន សារ ប្រ្រឹះ ទិ តាំប៉ើះ ចារ»។

៤

សារ ពូ សាំប្រឹះ ប៉ានេ ប្រ្រឹះ អ្វី ពីង ប្លែង

១ ឡេង ឡើង ណោះ អាញ បីបី អំបារ ពីង ប្លែង បើក អ្នាត កេះ
ណោះ ប៉ានីរ ឡាក់ អាញ កាតាំង ឡាក់ កា ប៉ានីរ សាណែង
ផះ អន់ទ្រូល ពៃ អើ កាប លូ អាញ ណារ៉ូ ផា «ចុ ហារ ប៉ាក់
អា អាញ ចឹង តាំបាង អន់ អីស បីបី សារ ញ៉ា ឡាក់ ចឹង ត្រត់
កើត ពីះ តែង ម៉ាត់ ទៀ»។

២ ជាឌី ប៉ាដាតី ប៉ាលីង ប្រ្លឹះ ប៉ោក ហារ អាញ ឡូត អាញ កា ប័ប គ្រេ សាដាច់ ពីង ប្លែង លូ ទី ម៉ោញ ដូរ អង់អ្វៃ ពីង គ្រេ ណោះ។

៣ បក់ អង់អ្វៃ ពីង គ្រេ សាដាច់ ណោះ តាតារ ឡាក់ កា តាយ៉ា លី កាហ្វី ទុំៗ លូ ទី កាញ់ ច្រូ វែល ជុំ គ្រេ ណោះ តាតារ ក្លាត់ ឡាក់ កា តាយ៉ាលី ខៀវ សាងៗ។

៤ អ្វៃ ជុំ គ្រេ សាដាច់ ណោះ ទី គ្រេ ២៤ ណារ លូ ទី មូត ក្រាត់ រ៉ាំងហៃ ប៉ាសុន ប្រ្លឹះ ២៤ ដូរ កាសិប ពៀត ខោ អាវ បាក តលី មូក ម៉ាស អង់អ្វៃ ពីង គ្រេ ណោះ ដេល។

៥ ទី កាំឡូត ទី តេះតវ ឡាច់ ឡឹង គ្រេ សាដាច់ ណោះ។ ហះ ងីរ គ្រេ ណោះ ទី កាបង តាំប៊ើះ ផះ កីត តាតារ កាខាក់។ កាបង ទិណោះ យី ប៉ាដាតី ប៉ាលីង ទី តាំប៊ើះ ម៉ះ ប្រ្លឹះ បិកកាតយី។

៦ តែង ងីរ គ្រេ សាដាច់ ណោះ ទី រ៉ីច លូ ទៀក តាំងលេហ៍ សាង រ៉ាប់្លឹះ ឡាក់ កា សាមីល រ៉ាប់បោះ ហី។ ជុំ គ្រេ ណោះ ទី កាណាតី អ្វៃ រ៉ីស ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង អង់កក់ ទីប តែង ងីរ។

៧ កាណាតី ទី ម៉ោញ ឡាកោ អ៊ែរ រ៉ីច លូ ក្លា កាណាតី ទី ពៀវ ឡាកោ អ៊ែរ រ៉ីច លូ រីក់ ទោល កាណាតី ទី ប៉ែង ម៉ះ ម៉ាត់ អ៊ែរ រ៉ីច លូ ប៉ាណូស កាណាតី ទី ប្លាន់ ឡាកោ អ៊ែរ រ៉ីច លូ ក្លាង អិក ផះ ប៉ារ។

៨ កាណាតី អ្វៃ រ៉ីស ទី ប្លាន់ ណោះ ទី កាហ្គាប ត្រោ ទី ប្លាន់ កា តុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង ឡឹង ទីប តែង កាណាង កា ហ្គាប ដេល។ កាណាតី ទិណោះ កាប អូ រ៉ាឡូរ អូ រ៉ាឡាក់ ទីប កា ដាវ ទីប កាម៉ាង អង់ខៃ កាប ផាះ

«ប្រ្លឹះ ដាក់ ត្រង់ កាខាក់ ដាក់ ត្រង់ កាខាក់ ដាក់ ត្រង់ កាខាក់
 ប្រ្លឹះ បិកកាតយ័ អែវី ទី អំវាញ អីញ អំបាំង កាណាគី ញ៉ាៗ
 ទិណោះ
 អែវី អែវី ឡឹង សើត ពែ លូ អែវី ទីល រប់ ដាវ អា
 អែវី ចឹង ជីវ ណាវ»។

៩ ប៉ាក់ កាណាគី ទិ ប្លាន់ ណោះ អន់ខែ ប៉ានេ តាំប៉ោក ហោក រីត់
 កា ប្រ្លឹះ ឡាក់ អែវី ពឹង គ្រេ សាដាច់ យី ប្រ្លឹះ ឡាក់ អែវី លើយ
 ១០ កេះណោះ មូត ក្រាក់ តាំងកង់ ទិ ២៤ ដូវ កា មូប កល់ ទីះ តេះ
 ហះ ម៉ាត់ ប្រ្លឹះ ឡាក់ អង់អែវី ពឹង គ្រេ ទីប សាំប្លឹះ ប៉ានេ អែវី ឡាក់
 ទី អាញ អែវី លើយ កេះណោះ អ្យក់ ឡាច់ មូក ឡឹង កល់ អន់ខែ
 អន់ ហះ ដ៊ុវ គ្រេ លូ កាប ផាះ

១១ «អី ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ តាំងឡា ញីន
 អីស យី ចឹង ទី សារ តាតារ ក្លាក់ លូ លៅ លែង សិច លូ អំ
 វាញ អីញ
 ខង អីស បាំងកើត កាណាគី ញ៉ាៗ
 គ្រីប នែវ កើត ទី លូ អែវី ញន កា ពុត អីស ហង»។

៥

សារ ផាប់ ពូ ប៉ាតីត ចារី តាំប៉ើះ ចារ

១ កេះណោះ អាញ ប័ប ផាប់ * ពឹង តី សាម៉ា ប្រ្លឹះ ឡាក់ អែវី
 ពឹង គ្រេ សាដាច់។ ពឹង ផាប់ ណោះ ទី ប្រាក់ សត់ត្រា ទីប តែង

* ៥.១ ៥.១ ផាប់ រ៉ុងរ៉ុង ណោះ យី ផាប់ ពូ តាមូរ។

ឡើង ទីប តែង កាណុង លូ ទី ប៉ាតិត ចារី តាំប៉ើះ ចារ ពីង ណោះ ដើល។

២ កេះណោះ ណារ្ត អាញ ប័ប័ បិយ ប្រ្រៈ ម៉ោញ ដូរ ឡាក់ កេង ខាក់ កាប ម៉ៃៗ ជា «ញី ចឹង យី ត្រគ់ អ្សក់ ឡាច់ ចារី លូ ឡាង ផាប់ អា?»

៣ ហះកា យ្រ្រៈ អ្នែ ពីង ប្លែង កាតាម អ្នែ ពីង តេះ លើ កាន់ តេះ តេះ កាតាម កា អូ ទី បក់ ញី ចឹង អ្នែ ឡាង លូ ហៃ សត់ត្រា កាណុង ផាប់ ណោះ អុះ។

៤ ផះ ណោះ អាញ អង់ហ្សាំង ញ៉ាំ កាខាក់ ខង អូ ទី បក់ ញី ចឹង យី ឡាង ហៃ ផាប់ ណោះ ទី អុះ។

៥ ជាឌី ទី ក្រាក់ តាំងកង់ ម៉ោញ ដូរ រិះ កា អាញ ជា «ដៃ ញ៉ាំ ហង ហៃ តោ ក្លា ឡាក់ កើត ឡើង ផ្លង់ រ៉ាច់ យូដា † យី បក់ កើត ឡើង ផ្លង់ រ៉ាច់ សាដាច់ ដារីត អ៊ែ ចាយ ទ្រង អ៊ែ កេះ អ៊ែ ចឹង អ្នែ អ្សក់ ឡាច់ ចារី ទី តាំប៉ើះ ចារ លូ ឡាង ផាប់ ណោះ»។

៦ កេះណោះ ណារ្ត អាញ ប័ប័ គន ចៀម ម៉ោញ អ្នែ អន់តាវ ហះ ម៉ាត់ គ្រេ សាដាច់ លូ ពីង អន់តិគី កាណាគី ឡាក់ ទី អាញ រិស ទី ប្លាន់ លូ ពីង អន់តិគី មូត ក្រាក់ តាំងកង់។ គន ចៀម ណោះ ហៃ ឡាក់ កា ពូ កោះ រ៉ាម៉ះ ប្រ្រៈ កេះ។ ចៀម ណោះ ទី អង់តែ តាំប៉ើះ ម៉ាត់ តាំប៉ើះ កាប៉ាច់ ម៉ាត់ តាំប៉ើះ ណោះ យី ប៉ាដាត់ ប៉ា លឹង ទី តាំប៉ើះ ម៉ះ ប្រ្រៈ បិកកាតយី ឡាក់ ប្រ្រៈ ប្រើ ពីះ ប៉ាញ ទីប អង់កក់ តេះ។

៧ គន ចៀម ណោះ កា ឡាំ អ្សក់ ផាប់ ឡើង តី សាម៉ា ប្រ្រៈ ឡាក់ អង់អ្នែ ពីង គ្រេ ណោះ។

† ៥:៥ ៥:៥ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤៩:៩។

៨ ប៉ាត់ គន ចៀម អ្សក់ ផាប់ កេះៗ កាណាតី ឡាក់ ទី អាញ រុី ស ទី ប៉ាន់ លូ មូត ក្រាត់ តាំងកង់ ទី ២៤ ដូរ កា កាដាប ហះ ម៉ាត់ គន ចៀម។ អន់ខែ ចឹក ព្រួក ដូរ ម៉ោញ លូ ចឹក អក ម៉ាស ឡាក់ ទី តាំងហ៊ឹម ប៉ាញី អក ណោះ។ តាំងហ៊ឹម ណោះ យី សារ មូត ប៉ាសុន ប្រ្រឹះ ម៉ន់។

៩ អន់ខែ កា ចាដៃ អញស៊ែ ណាវ ផាះ

«អីស ហង យី ចឹង អ្សក់ ផាប់ អា លូ ចឹង អ្សក់ ឡាច ចាវ ខង ពូ ប៉ាន់តៅ អីស ប្រ្រឹក កាណាតី វ៉ាម៉ះ ប្រ្រឹះ

អីស ហ្វាយ ប៉ាណូស គ្រឹប ផ្លង់ គ្រឹប សុនសាត គ្រឹប ប៉ាថេត អន់ កា ប្រ្រឹះ បិកកាតយី ញុន កា ផាម អីស។

១០ អីស ប្រ្រឹក អន់ ពូ កេះ ប៉ាសុន ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា លូ ប្រ្រឹក អន់ កេះ ក្រុំ វ៉ាម៉ះ ប្រ្រឹះ ប្រ្រឹក ង៉ាវ កា ប្រ្រឹះ ពិន អន់ខែ ណោះ ចឹង រ៉ាំងហៃ រ៉ាំងខ្យា ពឹង អង់កក់ តេះ»។

១១ ផះ ណោះ អាញ ប៉ប លូ កាតាំង ប៉ានីរ បិយ ប្រ្រឹះ អវៗ អៀង កាខាក់ អ្វៃ ជុំ គ្រេ សាដាច់ លូ ជុំ កាណាតី ឡាក់ ទី អាញ រុី ស លូ ជុំ មូត ក្រាត់ តាំងកង់។ បិយ ប្រ្រឹះ ណោះ ទី ចំលួន អៀង បិន វ៉ាពូ បិន មិន បិន ស៊ែន។

១២ អន់ខែ កាប ម៉ៃៗ ផា «គន ចៀម ឡាក់ ពូ ប៉ាន់តៅ ណោះ អ៊ែ យី ចឹង ទី សារ អំវាញ អីញ ទី វ៉ាស អំប៉ាស សារ ហ្សាំង សាឡាច់ សារ សុតចាំង សាំងឡាង អីញ លូ សារ លៅ លែង សិច សារ តាតាវ ក្លាក់ លូ សារ ពូ ប៉ានេ»។

១៣ ផះ ណោះ អាញ កាតាំង ប៉ានីរ កាណាគី ទីណោះ ទីប អ្វែ ពីង ប្លែង អ្វែ ពីង តេះ អ្វែ កាន់តេះ តេះ លូ អ្វែ កាណុង ទៀក សាឡឹក សាឡាយ កាប ជា «អន់ ប្រ្លះ ឡាក់ អង់អ្វែ ពីង គ្រេ សា ដាច់ លូ គន ចៀម ទី សារ ប៉ានេ សារ លៅ លែង សិច សារ អំ វ៉ាញ អីញ លូ សារ តាតារ ក្លាក់ លើយ អ្ន អ្ន ឡុច»។

១៤ កេះណោះ ណារូ កាណាគី ឡាក់ ទី អាញ រឺស ទី ប្លាន់ កា កាប ជា «អាមែន!» ម្នត ក្រាក់ តាំងកង់ កា កាដាប សាំប្លះ ដេល។

៦

សារ គន ចៀម អ្នក ឡាច់ ចារី ត្រោ ចារ

១ កេះណោះ អាញ ប័ប័ គន ចៀម អ្នក ឡាច់ ចារី ចារ ទី ម៉ោញ កាណុង ចារ ទី តាំប៉ើ ណោះ ជាឌី អាញ កាតាំង ប៉ានីរ កាណា គី ឡាក់ ទី អាញ រឺស ទី ម៉ោញ កាប តេះ ឡាក់ កា តេះតរ អែ កាប ជា «ហត់ ពីះ ពី!»

២ អាញ កា ប័ប័ សេះ បាក ម៉ោញ បក់ ជិះ សេះ ណោះ ចឹក ស្រាត់ ពូ កា អន់ ម្នក សាដាច់ កា អែ តល់ កេះណោះ ឡាច់ ចាក ភ្នៀ ឡាំ តាកុះ អន់ ចាយ ទ្រង អែ។

៣ ប៉ាក់ គន ចៀម អ្នក ឡាច់ ចារី ចារ ទី ពៀរ អាញ កាតាំង ប៉ានីរ កាណាគី ឡាក់ ទី អាញ រឺស ទី ពៀរ អែ កាប ជា «ហត់ ពីះ ពី!»

៤ ជាឌី កា ទី សេះ ម៉ោញ ណារូ កាប្រី ឡាក់ កា អុញ ប្រ្លះ អន់ បក់ ជិះ សេះ ណោះ អ្ន អ្ន ឡាច់ សារ សាណុក សាវ៉ាក ឡឹង

អង់កក់ តេះ ភ្លឺ ប្រគំ អន់ ប៉ាណូស កោះ ប៉ាន់តៅ គូប សោប ពូ
កា អន់ ដាវ តីស ម៉ោញ កា អើ ដេល។

៥ ប៉ាត់ គន ចៀម អ្សក់ ឡាច់ ចារី ចារ ទី ប៉ែង អាញ កាតាំង
ប៉ានីរ កាណាត់ ឡាក់ ទី អាញ រឺស ទី ប៉ែង អើ កាប ជា «ហត់ ពីរ
ពិ!» អាញ កា ប៉ប រសះ ម៉ូ ម៉ោញ បក់ ជិះ សេះ ណោះ អើ ចឹក
កាឡូ ម៉ោញ។

៦ អាញ កាតាំង ឡាក់ កា ទី ប៉ានីរ ប៉ាណូស កាប ពីង អន់តិក់
កាណាត់ ឡាក់ ទី អាញ រឺស ទី ប៉ាន់ ណោះ រះ ជា «ពីង អង់កក់
តេះ ទី សារ ឡាយុត ឡាំងរ៉ាញ កាខាក់ កេះ ទីល នីណោះ ភៃ
ពៀ សាឡី ឡាក់ ដាក់ ហារ ក្លាំង ម៉ោញ កាឡូ ទី ខា ម៉ោញ កាក់
* ភៃ ពៀ សាឡី ឡាក់ អូ សូរ ដាក់ កា ហារ ក្លាំង ដេល ប៉ែង
កាឡូ ទី ខា ម៉ោញ កាក់ ដេល ហះកា សាដី លូ តាពៃ ប្លៃ អង់
កាច ជៃ តាត់ អញសីត ដៃ †»។

៧ ប៉ាត់ គន ចៀម អ្សក់ ឡាច់ ចារី ចារ ទី ប៉ាន់ អាញ កាតាំង
ប៉ានីរ កាណាត់ ឡាក់ ទី អាញ រឺស ទី ប៉ាន់ អើ កាប ជា «ហត់ ពីរ
ពិ!»

៨ អាញ កា ប៉ប រសះ នៃវ ប្លឹក ម៉ោញ បក់ ជិះ សេះ ណោះ
សិច អើ សារ តៅ ស្រុក ប៉ាទ្រូ កា ទី ហះ ណោះ ដេល។ ប្រ្លៃ
អន់ សារ តៅ លូ ស្រុក ប៉ាទ្រូ ទី សារ អំរ៉ាញ អីញ ពីង អង់កក់

* ៦:៦ ៦:៦ ម៉ោញ កាក់ ពៀត គុល «ម៉ោញ ខែណារី» យី ខា ប្រគំ គូលី ម៉ោញ
ដាវ។ ថាម៉ាដា ពូ តាច់ ភៃ ពៀ សាឡី ឡាក់ ដាក់ យី អើ ១០ កាឡូ ទី ខា ម៉ោញ កាក់
អា កាប៉ាច់ ភៃ ពៀ សាឡី ឡាក់ អូ សូរ ដាក់ ពូ តាច់ យី អើ ៣០ កាឡូ ទី ខា ម៉ោញ
កាក់ ដេល។ † ៦:៦ ៦:៦ សាដី លូ តាពៃ ប្លៃ អង់កាច ជៃ តាត់ អញសីត ដៃ ពិស
ព្រៃ នីអៀ កា ត្រត់ ដេលះ ជៃ កាល់ អ្នាត តើម អូលេវ លូ តើម ប្លៃ អង់កាច ហង ។

តេះ ភៀប៉ាន់តោ ប៉ាណូស ប៉ាណូស ប៉ាន់តាប៉ល់ អែវី ចឹង ប៉ាន់
តោ ម៉ោញ តាប៉ល់ យី ប៉ាន់តោ លូ ដាវ លូ សារ ឡាយុត ឡាំង
វ៉ាញ លូ ត្រក់ ប៉ាញ វ៉ាប៉ល់ លូ កាណាគី ត្រី តាកេះ។

៩ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារី ចារ ទី ប៉ាតាម អាញ ប៉ប័
ហះ កាន់តេះ អន់ហ្នឹង ពុះ កាណាគី វ៉ាម៉ះ ប្រ្រះ ទី ប៉ាង៉ាត់ ប៉ាណូ
ស បក់ ពូ ប៉ាន់តោ ញន កា ប្រ្រីគី ពូយ ប៉ានីវ ប្រ្រះ លូ រ៉ះ សារ យី
ស៊ី។

១០ ប៉ាង៉ាត់ មូត ទិណោះ កាប ម៉ែៗ ផា «អី ប្រ្រះ ឡាក់ តាំងឡា
ញីន ឡាក់ ដាក់ ត្រង់ តាទីច ក្យាត់ ដាវ ចំ ណារ អីស ចឹង តាត់
ស៊ិន សារ លូ តូ ប៉ាណូស ពីង អង់កក់ តេះ ញន កា ពូ ប៉ាន់តោ
ញីន ?»

១១ ពូ អន់ អារ អ៊ឹង នែវ បាក កា អន់ខែ ដូវ ម៉ោញ ។ លូ កាតាំង
ប៉ានីវ ពូ រ៉ះ ផា «អន់ដីស អែ ក្យាត់ បារីប៊ិត ណារ ហិ កូម ទីល
ពូ ចឹង ប៉ាន់តោ មូត អុះ មី ឡាក់ ប្រ្រីគី ដាវ អន់ខូ លូ អន់ដីស អន់
ត្រីប ចំលួន ហិ»។

១២ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារី ចារ ទី ត្រោ អាញ ប៉ប័ តេះ
វ៉ាវ៉ែត កាខាក់ ដាវ កា កើត ម៉ាម៉ាំង គ្លីប វ៉ាំងអិត ខែ កា កើត កា
ប្រី ឡាក់ កា ផាម។

១៣ កាប៉ាច់ សំឡង់ ពីង ប្លែង កា ឡិ ជីវ ពីង អង់កក់ តេះ ឡាក់
កា ប្លែ ហ្រា ឡន់ ហ្រុង កា ខ្យាល ឡាយុះ តើម អែវី។

១៤ ប្លែង កា ហ៊្យង វ៉ាង៉ាប ឡាក់ កា ពូ តាមួរ ពេល វ៉ាន់ដាប កា
ប៉ាច់ ប៉ានីម លូ តាក្វាល់ ទិណោះ កា តាពល ឡាច់ ឡឹង ចារ អែវី
ដេល។

១៥ មូត សាដាច់ អែ ពីង អង់កក់ តេះ លូ មូត បក់ ប្រ្រីគី កាន វ៉ា

តីស ម្នាត ម៉ែត តាហាន ម្នាត កេង ខាក់ ទីប ប៉ាសុន ទីប ទុច ពូ
កា ប៉ាណាំ គូប ឡាំ អោន កាណុង រ៉ឹង ប៉ានីម លូ កាណុង គីប អំ
ហ្គោ។

១៦ អន់ខៃ កាប ជា «អី ប៉ានីម អី អំហ្គោ ហាក់ គីម ញីន ពិ លូ
តង់ អោន ញីន អន់ រ៉ាវ៉ាច់ ឡឹង ម៉ាត់ ប្រ្រៃ ឡាក់ អង់ អ្នែ ពឹង គ្រេ
សាដាច់ លូ អន់ រ៉ាវ៉ាច់ ឡឹង សារ គន ចៀម អីក

១៧ ខង ដាវ កេង ខាក់ ឡាក់ ដាវ ប្រ្រៃ លូ គន ចៀម អីក ពិ
ទីល កេ អូ ទី បក់ ពៀ ចឹង រ៉ាវ៉ាច់ ឡាក់ កោ អុះ»។

៧

សារ បិយ ប្រ្រៃ ប៉ាតិត ត្រា ពឹង កល់ យ៉ាំង ម្នាត សៀ ប្រ្រៃ

១ កេះណោះ ណារ អាញ ប័ប បិយ ប្រ្រៃ ប៉ាន់ ដូរ អន់តាវ ពឹង
អង់កក់ តេះ ទិ ប៉ាន់ ជួច ម្នាត បិយ ណោះ អន់ខៃ ត្រាគី ខ្យាល ពឹង
អង់កក់ តេះ ទិ ប៉ាន់ ជួច ដៃ អន់ ប៉ិ ពឹង តេះ លើ ពឹង ទៀក សាឡី
គ សាឡាយ លើ ពឹង តើម អ្នឹង ចំ អុះ។

២ កេះណោះ អាញ ប័ប បិយ ប្រ្រៃ ម៉ោញ ដូរ ណារ ពិ ឡឹង
ដាវ ឡាច់ ទីប ចឹក ត្រា ម៉ះ ប្រ្រៃ ឡាក់ ទី អាញ រីស។ បិយ
ណោះ កាប ម៉ៃ ៗ លូ បិយ ប៉ាន់ ដូរ ណោះ ឡាក់ ទី សារ អំវាញ
អីញ ចឹង ថាំឡាយ កាណាគី ពឹង តេះ លូ ពឹង ទៀក សាឡីគ សា
ឡាយ ណោះ ជា

៣ «ដៃ វិញ ថាំឡាយ កាណាគី ញ៉ា ពឹង តេះ លើ ពឹង ទៀក
សាឡីគ សាឡាយ លើ ថាំឡាយ តើម អ្នឹង អើ ចំ កូម ញីន ចឹង
ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ពឹង កល់ យ៉ាំង ម្នាត បក់ ប្រ្រៃ
ងារ កា ប្រ្រៃ ពិន ហិ»។

៤ ផ្ទះ ណោះ អាញ កាតាំង ពូ រ៉ះ ចំលួន ប៉ាណូស បក់ ទី ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ទិណោះ ទី ១៤៤.០០០ ដូរ ពី៖ គ្រឹប ផ្ទឹង ឡឹង សុនសាត អ៊ីស្រាអែល៖

៥ ឡឹង ផ្ទឹង យូដា បក់ ទី ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ទី ចំលួន ១២.០០០ ដូរ

ឡឹង ផ្ទឹង រូបេន ១២.០០០ ដូរ

ឡឹង ផ្ទឹង កាត ១២.០០០ ដូរ

៦ ឡឹង ផ្ទឹង អាស៊ើរ ១២.០០០ ដូរ

ឡឹង ផ្ទឹង ណាប់ថាលី ១២.០០០ ដូរ

ឡឹង ផ្ទឹង ម៉ាណាសេ ១២.០០០ ដូរ

៧ ឡឹង ផ្ទឹង ស៊ីមៀន ១២.០០០ ដូរ

ឡឹង ផ្ទឹង លេវី ១២.០០០ ដូរ

ឡឹង ផ្ទឹង អ៊ីសាខារ ១២.០០០ ដូរ

៨ ឡឹង ផ្ទឹង សេប៊ូលុន ១២.០០០ ដូរ

ឡឹង ផ្ទឹង យូសែប ១២.០០០ ដូរ

លូ ឡឹង ផ្ទឹង បេនយ៉ាមីន ១២.០០០ ដូរ ឡាក់ ទី ប៉ាតិត ត្រា អន់ ចាណាំ អន់ហ្គាល់ ណោះ។

សារ ប៉ាណូស គ្រឹប សុនសាត សាំប៉ះ ប៉ានេ ប្រ្រះ បិកកា តយ៉

៩ កេះណោះ ណារ៉ូ អាញ ប៉ប៊ី តាប៉ល់ ប៉ាណូស អៀង កាខា ក់ អូ ទី ពៀ ដាម៍ យ៉ាប អុះ ប៉ាណូស ទិណោះ ពី៖ គ្រឹប ប៉ាថេ ត គ្រឹប ផ្ទឹង គ្រឹប សុនសាត។ ពូ ពៀត អារតីស អ៊ឹង ទីល ជុង នែវ បាក អ្នែ អន់តារ ហះ ដ៊ីរ គ្រេ សាដាថ់ លូ ហះ ដ៊ីរ គន ចៀម ទីប ពូ ចឹក តាំងកង់ សាប្តាត់ រ៉ាសេ។

១០ ពូ កាប ម៉ៃៗ ផា «ទី ដឹង ប្រ្លឹះ ពិន ឡាក់ អ្វៃ ពីង គ្រេ សា ដាច់ លូ គន ចៀម ណោះ ហង ឡាក់ តង ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ តោ»។

១១ ផះ ណោះ បិយ ប្រ្លឹះ ទិណោះ ឡាក់ អ្វៃ អន់តារ ជុំ គ្រេ សា ដាច់ ជុំ ម្នត ក្រាត់ តាំងកង់ ជុំ កាណាត់ ឡាក់ ទី អាញ រីស ទិ ប្លាន់ អន់ខែ កា កាដាប មូប កល់ ទីះ តេះ ហះ គ្រេ សាដាច់ សាំ ប្លឹះ ប៉ានេ ប្រ្លឹះ បិកកាតយ័

១២ លូ កាប ផា «អាមែន អន់ ប្រ្លឹះ ពិន ទី សារ ដាត់ លូ សារ ហ្សាំង សាឡាច់ សារ លៅ លែង សិច សារ អំវាញ អីញ លូ សារ សុតថាំង សាំងឡាង អីញ អន់ ប៉ាណូស ទិខូ ប៉ានេ តាំប៉ោក ហោក រីត់ កា អែវ លើយ អូ អូ ឡុច អាមែន»។

១៣ ម្នត ក្រាត់ តាំងកង់ ម៉ោញ ដូវ អំបញ្ច លូ អាញ ផា «ម្នត បក់ ពៀត អារ តិស អ្វឹង ទីល ជុង នែវ បាក ណោះ កាំឡាំង ពៀ អន់ខែ ណោះ ? អន់ខែ ពីះ ឡឹង ចំ ?»

១៤ អាញ តើល អែវ ផា «អី ពី តាំងឡា អិស ហង អូ»។ អែវ រះ កា អាញ ផា «អន់ខែ ណោះ ស៊ុត កា វ៉ាវ៉ាច់ ឡឹង សារ ចុនចៃ កាខាក់ អន់ខែ ប៊ុស អារ អន់ បាក ពីង ផាម គន ចៀម។

១៥ ខ អា ហង បះ អន់ខែ អ្វៃ ហះ ដ៊ុវ គ្រេ សាដាច់ ម៉ះ ប្រ្លឹះ បិ កកាតយ័ លូ សាំប្លឹះ ប៉ានេ អែវ ទីប កាម៉ាំង ទីប កាដាវ កាណុង រោង វ៉ាម៉ះ ។ ប្រ្លឹះ ឡាក់ អង់អ្វៃ ពីង គ្រេ សាដាច់ ណោះ ចឹង កាន់ទឹង អន់ខែ លូ កី អែវ។

១៦ អន់ខែ ចឹង អូ ឡាយុត អូ ប្រ្រាំង ណារ៉ូ ហង អន់ខែ កា អូ ត្រត់ តុ ដាវ ណារ៉ូ ដេល

១៧ ខង គន ចៀម ឡាក់ អ្នែ ហះ ម៉ាត់ គ្រេ សាដាច់ អែ ចឹង រង អន់ខែ លូ ចឹង ប៉ាណាំ ឡាំ ប៉ាត់ កល់ ទៀក ឡាក់ អន់ អាញ រុស។

* ប្រ្លឹះ ប៊ិកកាតយ័ កា ចឹង អ្នែត ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ»។

៨

សារ គន ចៀម អ្នក ឡាច់ ចារី ចារី តាំប៊ើះ

១ ជះ គន ចៀម អ្នក ឡាច់ ចារី ចារី តាំប៊ើះ ណោះ ផាឌី អូ កាតាំង ប៉ានីរ ញ៉ា អុះ ពីង ប្លែង ណោះ វ៉ាងាប់ យី អែ ទុញ ទងតិក មង។

២ កេះណោះ អាញ ប៊ប់ បិយ ប្រ្លឹះ តាំប៊ើះ ដូរ ឡាក់ អន់តាវ តែង ម៉ាត់ ប្រ្លឹះ ប៊ិកកាតយ័ ទីប ទី ពូ អន់ សាណែង តាំប៊ើះ។

៣ ទី បិយ ប្រ្លឹះ ម៉ោញ ដូរ ណារ៉ូ ពីះ អន់តាវ ហះ អន់ហ្នឹង ទីប ចឹក ខាល់ ម៉ាស ម៉ោញ សាំរ៉ាប់ ចែក តាំងហ៊ុម។ បិយ ណោះ ទី តាំងហ៊ុម អៀង មប អន់ កា ប្រ្លឹះ ចែក ពីង អន់ហ្នឹង ម៉ាស ឡាក់ អ្នែ តែង អ៊ីរ គ្រេ សាដាច់ អន់ខូ លូ សារ មូត ប៉ាសុន ប្រ្លឹះ ម៉ន់។

៤ អ្នី តាំងហ៊ុម ណោះ កា ហុយ ឡាច់ ឡឹង ខាល់ បិយ ប្រ្លឹះ ចឹក ណោះ ហារ ពីង ចាំងហឹក អន់ខូ លូ សារ ម៉ន់ មូត ប៉ាសុន ប្រ្លឹះ ទីល ប៉ាត់ ចារ ប្រ្លឹះ ប៊ិកកាតយ័។

៥ កេះណោះ បិយ ប្រ្លឹះ អ្នក ងារ អុញ ឡឹង អន់ហ្នឹង ចែក ពីង ខាល់ ម៉ាស ប៉ាញី កេះណោះ ឡាំ តូះ ពីង តេះ ផាឌី កា ទី តេះតរ ទី កាំឡាត លូ វ៉ាវែត តេះ។

សារ បិយ ប្រ្លឹះ ខ្លោម សាណែង តាំប៊ើះ កាតុ

* ៧:១៧ ៧:១៦-១៧ ប៊ែ ហៃ អេសាយ ៤៩:១០។

៦ កេះណោះ បិយ ប្រ្លឹះ ទិ តាំប៊ើះ ដួវ ឡាក់ ចឹក សាណែង តាំ ប៊ើះ ណោះ កា ម្រៀម ចឹង ខ្លោម។

៧ បិយ ប្រ្លឹះ ទីម៉ោញ កា ខ្លោម សាណែង ផាឌី កា ទី ប្ល្លៃ ម៉ា រៀល លូ អុញ ឡាយ លូ ផាម ឡិ ពីង អង់កក់ តេះ។ តេះ ប៉ែង ចានែក អុញ សា ទីម៉ោញ ចានែក លូ តើម អ៊ឹង លូ អ៊ិត កាសែត ឡាញ់ ចិន ប៉ែង ចានែក អុញ សា ទីម៉ោញ ចានែក ដេល។

៨ បិយ ប្រ្លឹះ ទី ពៀវ កា ខ្លោម សាណែង ផាឌី កា ទី ឡាក់ កា ប៉ានីម តីស ផះ អុញ សា ឡិ ពីង ទៀក សាឡិត សា ឡាយ។ ទៀក សាឡិត សាឡាយ ប៉ែង ចារ កេះ ផាម ម៉ោញ ចារ។

៩ ទិ កាណាគី ឡាក់ ទី អាញ រុស អ្នែ កាណុង ទៀក សាឡិត សាឡាយ ប៉ែង ចានែក តៅ ម៉ោញ ចានែក។ កាំប៉ាន់ អ្នែ ពីង ទៀក សាឡិត សាឡាយ ប៉ែង ចានែក កា វ៉ាយ រ៉ាំ ទីម៉ោញ ចានែក ដេល។

១០ បិយ ប្រ្លឹះ ទី ប៉ែង កា ខ្លោម សាណែង ផាឌី កា ទី សំ ឡុង ម៉ោញ តុត តីស ឡិ ឡឹង ប្ល្លឹង ផះ កិត ទិរ១ ឡាក់ កា អុញ កា បង។ កាប៉ាច់ ទៀក តាំងលេ ទៀក ទ្រុង លូ កល់ ទៀក ប៉ែង ចានែក សំឡុង ណោះ ឡិ ពីង ម៉ោញ ចានែក។

១១ សំឡុង ណោះ ពូ អន់ សិច ផា «តើម ក្រិល» ទៀក ប៉ែង ចានែក ណោះ កា កេះ ទៀក ប៉ាញីល ម៉ោញ ចានែក។ ទី ប៉ាណូ សតៅ អៀង ដួវ ខង ទៀក ណោះ កើត តាំង។

១២ បិយ ប្រ្លឹះ ទី ប៉ាន់ កា ខ្លោម សាណែង ផាឌី ដាវ ខែ លូ សំឡុង ប៉ែង ចានែក កា កើត ម៉ាម៉ាំង ម៉ោញ ចានែក។ ណោះ

កាម៉ាំង ប៉ែង មង អូ ទី តាតារ ខែ សំឡុង ម៉ោញ មង កាដាវ ប៉ែង មង កា អូ ទី ដាវ ម៉ោញ មង និះទៅ ដេល។

១៣ ផះ ណោះ អាញ ប៉ប័ ក្លាង អ៊ក ប៉ាវ ពីង ប្លែង លូ កាតាំង អ៊ី កាប ម៉ៃៗ ជា «ឡាំបាក ខាក់ ឡាំបាក ខាក់ ហង ប៉ាណូស ឡាក់ អ៊ៃ ពីង អង់កក់ តេះ ញុន កា បិយ ប្រ្លះ ប៉ែង ដូវ ចឹង ខ្លោ ម សាណែង ណារ៉ូ ហង»។

៩

១ បិយ ប្រ្លះ ទី ប៉ាតាមី កា ខ្លោម សាណែង អាញ កា ប៉ប័ សំ ឡុង ម៉ោញ ឡាក់ ឡិ ឡឹង ប្លែង ពីង អង់កក់ តេះ កេះ ពូ អន់ គន កាចេ អំប៉ាវ ឡះ ជ្រុ ចារ គ្រុន ប្រ្លះ ប៊ីត កា សំឡុង ណោះ។

២ សំឡុង ណោះ កា បើក អំប៉ាវ ឡះ ណោះ ជាឌី កា ទី អ៊ី ហុយ ឡឹង ឡះ ណោះ ចុកៗ ឡាក់ កា អ៊ី អុញ តិស ពូ សុះ មី រ។ ផះ ណោះ ដាវ លូ ប្លែង កើត ម៉ាម៉ាំង ញុន កា អ៊ី អុញ ហុយ ឡាច់ ឡឹង ឡះ ណោះ។

៣ កា ទី ឡែប អៀង ខាក់ ឡាច់ ឡឹង អ៊ី អុញ ណោះ ប៉ាវ ឡើះ ពីង អង់កក់ តេះ អន់ខែ ទី សាណោច ទី ចាវ ឡាក់ កា កាទៀង ខោរ ដេល។

៤ ប្រ្លះ រះ កា អន់ខែ ជា «ដៃ ចាំឡាយ អ៊ិត សាម៉ោង លើ តើម អ៊ឹង អ៊ី ចំ ម៉ោញ ដៃ ត្រគ់ សោច ដឹង ប៉ាណូស បក់ អ៊ី ចំ ឡាក់ អូ ទី ត្រា មះ អាញ ប៉ាតិត ពីង កល់ យ៉ាំង ណោះ ហង»។

៥ ប្រ្លះ អូ អន់ ឡែប ទិណោះ ប៉ាន់តៅ ពូ អុះ ក្រានី កា អន់ខែ ប្រ្រី អន់ ពូ អ៊ិត ប៉ាណាប រាំងរាំង ប៉ាតាមី ខែ ដោច អន់ខែ ប្រ្រី អ៊ិត ណោះ ឡាក់ កា កាទៀង ខោរ សោច ពូ ដេល។

៦ ផ្ទះ រាំងរាំង ណោះ ប៉ាណូស បិច កា តោ ខាក់ ហះកា ពូ អូ តោ អុះ។

៧ ខ្សែប ទិណោះ ត្រង់ ទ្រៀយ អន់ខែ រឺច លូ សេះ ពូ ចែក យៀង ចឹង ឡាំ តាកុះ ពីង កល់ អន់ខែ ទី ឡាក់ កា មួក ម៉ាស សា ដាច់ ម៉ុះ ម៉ាត់ អន់ខែ ឡាក់ កា ម៉ុះ ម៉ាត់ ប៉ាណូស។

៨ អន់ខែ ទី សក់ អឺង ឡាក់ កា សក់ អង់កាន់ សាណាញ់ អន់ ខែ ឡាក់ កា សាណាញ់ ក្លា។

៩ អន់ខែ ពៀត ឡាក់ កា អារ ប៉ាសយ់ ផ្ទះ អន់ខែ ប៉ាវ យឹង កា ហ្លាប អន់ខែ ឡាក់ កា យឹង វ៉ាតេ រ៉េ សេះ អៀង ឡាំ តាកុះ។

១០ ក្បាំង អន់ខែ ទី សាណោច ឡាក់ កា កាទៀង ខោរ សា ណោច អន់ខែ ទី ចារ អឺញ សាំរ៉ាប់ ប្រឹក អន់ ប៉ាណូស អឺត ប៉ា ណាប ទិ រាំងរាំង ប៉ាតាម ខែ។

១១ ខ្សែប ទិណោះ ទី សាដាច់ រាំងហៃ អន់ខែ ដេល យី បិយ ឡាក់ រាំងហៃ ឡុះ ជ្រុ ណោះ សិច អឺ ផា កាប ព្វយ សុនសាត ហេត្រី ផា អាបាដូន ផា កាប ព្វយ សុនសាត ក្រិក ផា អាប៉ូលី យ៉ុន ទី ណី ផា «បក់ ថាំឡាយ»។

១២ សារ ឡាំបាក ទី ម៉ោញ រាំងចំ កេះ ហៃ ចឹង ទី សារ ឡាំបា ក ពៀរ នៃវ ណារូ កា ពីះ ព្វយ អន់តីត។

១៣ បិយ ប្រ្លឹះ ទី ត្រោ កា ខ្លោម សាណោង អឺ អាញ កា កា តាំង ប៉ានីរ កាប ឡាច់ ឡឹង អង់តែ ទី ប៉ាន់ ពីង អន់ហ្នឹង ម៉ាស ឡាក់ អៃ ហះ ដីរ ប្រ្លឹះ។

១៤ ប៉ានីរ ណោះ រះ កា បិយ ប្រ្លឹះ ទី ត្រោ ឡាក់ ចឹក សាណោង ណោះ ផា «ហត់ រឺស មួត បិយ ប្រ្លឹះ ទី ប៉ាន់ ដូរ ឡាក់ ពូ កត់ ពីង តាំងលេ អឺប្រាត ណោះ ពិ»។

១៥ បិយ បង្រៀម ទិ ប្លាន់ ដូរ ឡាក់ បង្រៀម សារ៉ាប កា ទីល មង ដាវ ខែ សាណាំ ឡាក់ បង្រៀម ទី កាំឡត់ ពូ កា រឹស អន់ខែ ភ្នៀ ចឹង ប៉ាន់តោ អ្នក ប៉ាណូស ប៉ាណូស ប៉ែង តាប័ល ប៉ាន់តោ ម៉ោញ តាប័ល។

១៦ អាញ កា កាតាំង ពូ រ៉ះ ចំលួន តាហាន ជិះ សេះ ឡាក់ ចាក ពួយ បិយ បង្រៀម ទិ ប្លាន់ ណោះ ទី ២០០ លៀន ដូរ។

១៧ កាណុង សារ អំប៉ោ ណោះ អាញ ប៉ប៉ សេះ លូ តាហាន បក់ ជិះ សេះ ណោះ ពៀត អាវ ប៉ាសយំ នែវ កាប្រី ឡាក់ កា អុញ នែវ ខៀវ នែវ កាមីត។ កាប៉ាច់ កល់ សេះ ណោះ រឹច លូ កល់ ក្លា លូ ទី អុញ លូ អ៊ី លូ កាជៀ កីត ឡាច់ ឡឹង ពីរ អន់ខែ។

១៨ ប៉ាណូស ប៉ែង តាប័ល តោ ម៉ោញ តាប័ល ញន កា សារ ឡាំ បាក ប៉ែង នែវ អា យី អុញ លូ អ៊ី លូ កាជៀ ឡាក់ ឡាច់ ឡឹង ពីរ សេះ ណោះ:

១៩ ខង អំរ៉ាញ អីញ សេះ ទិ ណោះ អ្នែ ពីង ពីរ លូ ពីង ក្បាំង ខង ក្បាំង អន់ខែ ឡាក់ កា កល់ ពិះ ទី ចារ ភ្នៀ ប្រើគី អន់ ប៉ាណូស អីត ប៉ាណាប ញន កា ក្បាំង អន់ខែ ណោះ ហង។

២០ កាប៉ាច់ ប៉ាណូស បក់ អូ តោ កា សារ ចុនចៃ កាខាក់ ណោះ ពូ អ្នែ កា អូ ចៃ បុនពែង ពុត ពៀក អ្នក សារ ពូ ប្រើគី អូ ដាក់ ណោះ អុះ យី ពូ អូ ចៃ អ្នក សារ ពូ សាំប៉្លះ ប៉ានេ បង្រៀម បីត លូ សាំ ប៉្លះ ហ្វិប បង្រៀម ឡាក់ ពូ ប្រើគី លូ ម៉ាស ប្រាក់ លូ សាប៉ានី អំហ្គោ លូ អ្នឹង យី បង្រៀម ឡាក់ អូ អូ ហៃ អូ អូ សាំយ៉ាំង អូ អូ ចាក។

២១ អន់ខែ កា អូ ចៃ បុនពែង ពុត ពៀក អ្នក សារ កោះ ប៉ាន់ តោ ពូ លូ អូ ចៃ អ្នក គ្រូ អំហ្គោ អូ ចៃ អ្នក សារ ប្រើគី លូ កាម៉ា កី លូ អង់កាន់ អូ ចៃ អ្នក សារ អន់តុង រ៉ាត ម៉ះ ពូ ឡាក់ អន់ខែ

ឃើយ ប្រឹក្សី ណោះ ដេល។

១០

សារ បិយ ប្រឹក្សី ចឹក ផាប ចិ

១ អាញ ប៊ីប៊ី បិយ ប្រឹក្សី ឡាក់ កេង ខាក់ ម៉ោញ ដូរ ណារ៉ូ ជីរ ឡឹង ប្លែង លូ ទី កាម៉ល ជុំ អ៊ែ ពីង កល អ៊ែ ទី កាញ ច្រូ ម៉ូ ម៉ាត់ អ៊ែ ឡាក់ កា ដាវ ជុង អ៊ែ ឡាក់ កា អុញ។

២ ពីង តី អ៊ែ ចឹក ផាប ចិ ឡាក់ ឡុង កេះ ៗ។ ជុង សាម៉ា អ៊ែ ចត្ត ពីង ទៀក សាឡឹត សាឡាយ ជុង សាំងអ្សា ចត្ត ពីង គោក។

៣ កេះណោះ អ៊ែ កាប ម៉ែ ឡាក់ កា ក្លា ក្រាញី កេះ អ៊ែ កាប ម៉ែ កា ទី តេះតវ តាំប៉ើ តេះ រ៉ះ សារ ដេល។

៤ ប៉ាត់ វ៉ាវ៉ាច តេះតវ ណោះ កេះ អាញ ផេះ ចឹង ច្រាត់ គម សារ ណោះ ផាឌី ទី ប៉ានីរ ឡឹង ប្លែង កាប ផា «អ្សក្តី អោន អន់ សាគីម សារ តេះតវ ទី តាំប៉ើ រ៉ះ ណោះ ដៃ ច្រាត់ គម សារ ណោះ»។

៥ កាប៉ាច បិយ ប្រឹក្សី ឡាក់ អាញ ប៊ីប៊ី អ៊ែ អន់តាវ ជុង សាម៉ា ចត្ត ពីង ទៀក សាឡឹត សាឡាយ ជុង សាំងអ្សា ចត្ត ពីង គោក ណោះ អ៊ែ កា លឹក តី សាម៉ា ពីង ប្លែង

៦ ទីប ម៉ត់ លូ ប្រឹក្សី ឡាក់ ទី អាញ អ៊ែ រ៉ុស លើយ ឃី ប្រឹក្សី ឡាក់ បាំងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ កាណាត់ ញ៉ា គ្រីប នែវ ឡាក់ អ៊ែ ពីង ប្លែង ពីង តេះ លូ កាណុង ទៀក សាឡឹត សាឡាយ។ បិយ ប្រឹក្សី កាប ផា «អូ ទី ប៉ាប្រើយ្ត ដាវ ណារ៉ូ អុះ។

៧ ហះកា ប៉ាត់ ដាវ ចំ កាតាំង បិយ ប្រឹក្សី ទី តាំប៉ើ ខ្លោម សា ណែង ណោះ ប្រឹក្សី ចឹង តាត់ អង់កេះ ជិនកាន ឡាក់ អោន សា

គឺម ម៉ះ អើ ឡាក់ កា អើ រ៉ះ កា ម្ចត វ៉ាគីយ ប្រ្លឹះ ឡាក់ ប្រ្លឹគី ង៉ារ កា អើ»។

៨ ប៉ានីរ អាញ កាតាំង ពីង ប្លែង ណោះ ពែ កា កាប លូ អាញ ម៉ោញ ទង ណាវ ផា «ហត់ ឡាក់ អ្សក់ ផាប់ ចិ ឡាក់ ឡាង កេះ ៗ ពីង តិ បិយ ប្រ្លឹះ ឡាក់ អន់តាវ ចតី ពីង ទៀក សាឡឹត សាឡាយ លូ ចតី ពីង គោក ណោះ ពិ»។

៩ អាញ កា ឡាក់ ប៉ាត់ បិយ ប្រ្លឹះ ណោះ ទីប ប៉រ ផា «ប៉ិះ អន់ ផាប់ ចិ ណោះ កា អាញ»។ បិយ ប្រ្លឹះ ណោះ តើល ផា «ហត់ អ្សក់ ផាប់ អា សា ពិ។ ផាប់ អា ចឹង ប្រ្លឹគី អន់ អីស អីត ណូស ហះកា ផះ អ្នែ ពីង ពីរ កើត អាម ឡាក់ កា ទៀក សុត»។

១០ អាញ កា អ្សក់ ផាប់ ចិ ណោះ ឡឹង តិ បិយ ប្រ្លឹះ កេះ ណោះ អាញ សា ពីង ពីរ អាញ អើ អាម ឡាក់ កា ទៀក សុត តាទីច ហះកា ប៉ាត់ អាញ សា កេះ ៗ អាញ កា អីត ណូស។

១១ កេះណោះ បិយ ប្រ្លឹះ រ៉ះ កា អាញ ផា «អីស ត្រត់ រ៉ះ ប៉ានីរ ប្រ្លឹះ ម៉ោញ ទង ណាវ យី រ៉ះ ឡឹង សារ ប៉ាចេត អៀង រ៉ះ ឡឹង សុនសាត អៀង លូ រ៉ះ ឡឹង សាដាច់ អៀង ដេល»។

១១

សារ ផាញ៉ាន ពៀរ ដូរ

១ បិយ ប្រ្លឹះ ណោះ កា អន់ អ៊ឹង កា អាញ ប្រ្លឹគី កាណាតី សាំ រ៉ាប់ រ៉ាស កេះណោះ ប្រ្លឹះ រ៉ះ កា អាញ ផា «ហត់ អីស ឡាក់ រ៉ាស រ៉ោង រ៉ាម៉ះ ប្រ្លឹះ លូ រ៉ាស អន់ហ្នឹង ទីប យ៉ាប បត់ ប៉ានេ សាំ ប្រ្លឹះ ប្រ្លឹះ ពីង ចារ ណោះ ដេល»។

២ ហះកា ឡាន រាំង រ៉ាម៉ះ អូ រ៉ាស អុះ ខង អាញ អន់ កា មូត សុនសាត អន់ទៀត កេះ ពូ ចឹង អ្នែ ជិះ ចគី ប្រើគី បាប ពីង មៀង យេរូសាឡឹម ឡាក់ ចារ អាញ ទី រាំងរាំង ៤២ ខែ។

៣ អាញ ចឹង អន់ សារ អំរ៉ាញ អីញ កា ជាញ៉ាន អាញ ពៀរ ដូវ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ រាំងរាំង ១២៦០ ដាវ ណោះ ទីប អន់តុក កាប៉ោ * ដេល»។

៤ មូត ពៀរ ដូវ ណោះ ពៀប ឡាក់ កា តើម អូលេវ ទី ពៀរ លូ ដុង តាកៀង ទី ពៀរ † ឡាក់ អន់តាវ តែង ម៉ាត់ ប្រើ៖ ឡាក់ តាំង ឡា អង់កក់ តេះ។

៥ ជា ទី ពៀ បិច ប្រើគី បាប មូត ពៀរ ដូវ ណោះ ចឹង ទី អុញ ឡាច់ ឡឹង ពីរ អន់ខែ ឡាំ សា ចាំឡាយ មូត តាមីរ អន់ខែ ឡូត។ តាទីច ហង ជា ទី ពៀ បិច ប្រើគី បាប អន់ខែ បក់ ណោះ ត្រគ់ តៅ នែវ អា ហង។

៦ អន់ខែ ពៀរ ដូវ ណោះ ទី អំរ៉ាញ អីញ អូ ប្រើគី អន់ ប្លែង ប្រាំង អូ ទី បី កាណាង រាំងរាំង អន់ខែ រ៉ះ សារ ប្រើ៖ លូ អូ ប្រើគី អន់ ទៀក កេះ ផាម ទីប អូ ប្រើគី អន់ ទី សារ ឡាំបាក កាខាក់ គ្រីប នែវ កើត ពីង អង់កក់ តេះ ផះ ចំ កា ទី តាម ពុត អន់ខែ បិច។

៧ ប៉ាត់ មូត ពៀរ ដូវ រ៉ះ ឡឹង សារ ប្រើ៖ កេះ។ កា ទី កាណាតី អូ ដាត់ អិក កាលក ចឹង ឡាច់ ឡឹង ឡួះ ចារ គ្រុន ប្រើ៖ បីត ឡាំ តាកួះ លូ អន់ខែ លូ ទី ទ្រុង កាណាតី ណោះ ទីប អ៊ែ ចឹង ប៉ាន់ តៅ អន់ខែ ឡូត។

* ១១:៣ ១១:៣ គុន តាឡាប៊ី ពូ ផា ពូ ញ៉ា សោក ណោះ ពូ កា អន់តុក កាប៉ោ។

† ១១:៤ ១១:៤ ប៉ែរ ហៃ សាការី ៤:១-១៤។

៨ ប៉ាទ្រូ អន់ខែ ពូ ចឹង អ្នក រតាឡាត កាណុង មៀង តិស ឡាក់ មៀង ទី សិច កាប ប៉ាញ្យៀវ ផា មៀង សូដុំ លូ អ៊ីស៊ីប ឃី ពីង មៀង ណោះ ហង ពូ រ៉ុប ពី តាំងឡា អន់ខែ ប៉ង ប៉ាន់តៅ ពីង អ៊ឹង គឹង។

៩ ណោះ ចឹង ទី ប៉ាណូស ឡឹង សុនសាត អន់ទៀតៗ ឡឹង ផ្លង អន់ទៀតៗ លូ ឡឹង ប៉ាថេត អន់ទៀតៗ ពូ ចឹង អ្នែហៃ ប៉ាទ្រូ អន់ ខែ រ៉ាំងរ៉ាំង ប៉ែង ដាវ ទងតិគី ពូ អូ អន់ បក់ ពៀ អ្សក់ តប់ អុះ ប៉ា ទ្រូ អន់ខែ ណោះ។

១០ ប៉ាណូស អ្នែ ពីង អង់កក់ តេះ ពូ ចឹង ទី ពុត ហោក រ៉ត់ ខង ពូ ប៉ប អន់ខែ ពៀវ ដូវ តៅ កេះ ឃី ពូ ចឹង អែត សា រ៉ត់ សើម ពូ កា អន់ កាណាគី កា គូប សោប សីត ឡាំ ខង រ៉ាគីយ ប្រ្រៈ ពៀវ ដូវ ណោះ ប្រ័គី អន់ កា ប៉ាណូស អ្នែ ពីង អង់កក់ តេះ ទី សារ ឡាំ បាក កាខាក់។

១១ អន់តិគី ឡឹង ប៉ែង ដាវ ទងតិគី រ៉ាវ៉ាច់ កេះ ប្រ្រៈ កា តា ម៉ុត កាស៊ី តាំងហើម ពីង ប៉ាទ្រូ អន់ខែ ពៀវ ដូវ អន់ ទី អាញ រ៉ុ ស កេះណោះ អន់ខែ កា អ្សវ អន់តាវ ប្រ័គី អន់ កា មូត បក់ ប៉ប អ្សត កាខាក់។

១២ អន់ខែ ពៀវ ដូវ កា កាតាំង ប៉ានីរ ឡឹង ប៉ែង កាប ផា «ចុ ហាវ ប៉ាក់ អា !» អន់ខែ កា ជិះ កាម៉ល់ ហាវ ពីង ប៉ែង។ មូត តា ម៊ីរ អន់ខែ កា ប៉ប ដេល។

១៣ ផះ ណោះ ផាឌី កា រ៉ាវ៉ែត តេះ កេង ខាក់។ មៀង ណោះ អញ្ជើង ចានែក កា ពូក ទី ម៉ោញ ចានែក លូ តៅ ប៉ាណូស ទី ៧០០០ ដូវ ផះ រ៉ាវ៉ែត តេះ ណោះ។ ប៉ាណូស បក់ អ្នែ សល់ អូ

តើ ណោះ កា អ្សក កាខាក់ កា ប៉ាណាំ គួប ប៉ានេ សារ អំរ៉ាញ
អីញ ម៉ះ ប្រ្លឹះ ឡាក់ តាំងឡា ប្លែង។

១៤ សារ ឡាក់បាក ទី ញៀរ អា រ៉ាវ៉ាច់ កេះ ហៃ សារ ឡាក់បាក ទី
ប្លែង កា ចឹង ពីរ ទីល ស្រីសៗ ដេល។

សារ បិយ ប្រ្លឹះ ទី តាំប៊ើះ ខ្លោម សាណែង

១៥ កេះណោះ បិយ ប្រ្លឹះ ទី តាំប៊ើះ ខ្លោម សាណែង ជាឌី កា
តាំង ប៉ានីរ កាប យឹង ពីង ប្លែង ផាះ

«ទី ប៉ាថេត សាត ពីង អង់កក់ តេះ អា
អន់ កា ប្រ្លឹះ តាំងឡា ពិន
លូ អន់ កា បក់ អ៊ែរ រឿស ប្រឹក្តី សាដាច់ កេះ
អ៊ែរ ចឹង រ៉ាងហៃ រ៉ាងខ្យា លើយ»។

១៦ ផះ ណោះ មុត ក្រាក់ តាំងកង់ ទី ២៤ ដួរ ឡាក់ អង់អ្វៃ ពីង គ្រេ
តែង ង្គីរ ប្រ្លឹះ បិកកាតយ័ អន់ខែ កា កាដាប មូប កល់ ទិះ តេះ សាំ
ប្លឹះ ប៉ានេ ប្រ្លឹះ

១៧ ទីប កាប ផាះ

«អី ប្រ្លឹះ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណា
គី ញ៉ាៗ ទិណោះ
អីស ឡាក់ អ្វៃ ឡឹង សើត ពៃ លើយ ទីល រ៉ប ដាវ អា
ញីន ប៉ានេ អីស
ខង អីស ពីរ រ៉ាងហៃ រ៉ាងខ្យា
ញុន កា អីស ទី សារ អំរ៉ាញ អីញ កេង ខាក់។

១៨ សុនសាត អន់ទៀតៗ អីក កា អីស

ហះកា ដាវ អីស អីក កា ទីល កេះ ដែល
 យី ដាវ កាំឡាត់ ឡាក់ អីស ត្រគ់ តាត់ស៊ិន សារ កា ប៉ាណូស តោ
 លូ អន់ រ៉ាងរ៉ានី កា មូត រ៉ាគីយ ប្រៀៈ ឡាក់ ប្រៀៈ ដាវ កា អីស
 លូ កា មូត ប៉ាសុន អីស ឡាក់ អ្សិល កូត៍ អ្សុត កា អីស
 ទីប កា មូត ប្រៀៈ តីស ទីប កា មូត ប៉ាសុន ដោច។
 ដាវ ណោះ អីស ត្រគ់ ថាំឡាយ មូត បក់ អ្នែ ថាំឡាយ ពីង អង់កក់
 តេះ ដែល»។

១៩ ផះ ណោះ អំបារ រោង រ៉ាម៉ះ ពីង ប្លែង កា បើក អ្នាត ព្វឹង កា
 បីបី ហ៊ុប សារ សាញ៉ា វែវ ពុត ម៉ះ អើ កា អ្នែ កាណុង រោង រ៉ាម៉ះ
 ណោះ ដែល លូ ទី កាំឡាត់ ទី តេះតវ់ លូ រ៉ាវ៉ែត តេះ លូ ឡិ ប្លែ ម៉ា
 រៀល តីសៗ អៀង ដែល។

១២

សារ អង់កាន់ លូ ណាក

១ កេះណោះ ទី សារ តីស កើត ពីង ប្លែង យី ទី អង់កាន់ ម៉ោញ
 ដូវ អើ កាសិប ពៀត ដាវ ប្រៀៈ ខោ អារ លូ ខែ អ្នែ កាន់តេះ ដុង អើ
 ទីប ទី មូក ប្រៀៈ លូ សំឡង់ ១២ តល់ ពីង កល់ ដែល។

២ អង់កាន់ ណោះ អើ ឡាកោ គៀម ផះ អង់ហ្សាំង កា អីត ចឹង
 អ្នែ ហាអុញ។

៣ ទី កាណាត៍ ម៉ោញ ណារ ឡាច់ ពីង ប្លែង ដែល យី ទី ណាក
 តុត តីស ឡាកោ អើ កាប្រី ឡាក់ កា អុញ។ ណាក ណោះ ទី
 កល់ តាំបើ្នះ លូ អង់តៃ អញជិត ពីង កល់ អើ ណោះ ទី មូក សា
 ដាច់ តាំបើ្នះ ដែល។

‡ ១១:១៩ ១១:១៩ ប៉រ ហៃ ហេព្រី ៩:៤-៥។

៤ ក្បាំង អើ កវ សំឡង់ ពីង ប្លែង សំឡង់ បែង ចានែក ប៉ាឡិ
ម៉ោញ ចានែក ពីង អង់កក់ តេះ។ ណាក ណោះ វែល ហះ ង្កឹរ
អង់កាន់ ឡាក់ ផះ ចឹង អៃ ហាអុញ ណោះ ភៀ ក្បាក់ ឡាវ៉ាន់ សា
ប៉ាក់ គន ណោះ កើត។

៥ អង់កាន់ ណោះ អៃ ហាអុញ កើត គន កាម៉ាក គន អើ
ណោះ ចឹក អ៊ឹង កាទុង ប៉ាសយ់ ចឹង រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស
គ្រឹប សុនសាត ហះកា ប្រ្លឹះ បិកកាតយ័ អ្សក់ ហាវ គន ណោះ
ពីង ប្លែង អន់ខូ លូ អើ អន់ អៃ ហះ គ្រេ អើ។

៦ កាប៉ាច់ អង់កាន់ ណោះ សាតាក់ ឡា ប៉ាក់ ស្រៃ តិស អៃ ហះ
ចារ ឡាក់ ប្រ្លឹះ ទ្រៀម អន់ កា អើ កេះ ភៀ អន់ ពូ តង់ រ៉ាំងហៃ អើ
រ៉ាំងរ៉ាំង ១២៦០ ដាវ។

៧ ផះ ណោះ កា ទី សារ តាក្លះ ប្លឹះ ពីង ប្លែង យី បិយ ប្រ្លឹះ
សិច មីតែល លូ បិយ ប្រ្លឹះ ឡាក់ អៃ អន់ខូ លូ អើ ប៉ាណាំ គូប
តាក្លះ លូ ណាក។ ណាក លូ បិយ អើ កា តាក្លះ តូ លូ អន់ខែ
ដេល។

៨ ហះកា ណាក អូ ដាម៉ុ អុះ គិត ណោះ ហង អើ លូ បិយ អើ
អូ អុះ អៃ ពីង ប្លែង ណារ អុះ។

៩ ណាក តិស ណោះ ពូ ប៉ាឡិ ប៉ាក់ តេះ យី ណាក តិស ណោះ
ហង ឡាក់ ពិះ សើត ពៃ ឡាក់ ពូ អន់ សិច ផា ម៉ែត ប្រ្លឹះ បីត លើ
កា សាតាំង ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ អន់ ហ្ស៊ីត
ឡាច់ ឡឹង ប្រ្លឹះ។ ពូ ប៉ាឡិ អើ ប៉ាក់ តេះ មូត បិយ អើ កា ពូ ប៉ា
ឡិ អន់ខូ លូ អើ ដេល។

១០ ផះ ណោះ អាញ កាតាំង ប៉ានីរ កាប តុត ពុត ពីង ប្លែង ផា
«កិញអៀ អា ទីល ដាវ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពិស អើ តង់

ពិន កេះ។ សារ អំរ៉ាញ អីញ លូ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ
ប៊ីកកាតយ័ លូ អំរ៉ាញ អីញ ម៉ះ បក់ អើ រើស ប្រ្រឹក សាដាច់ កា ពីះ
ទីល ដេល ខង បក់ ច្រោម អុះ មី ពិន ពូ ប៉ាឡិ អ្នាត អើ ប៉ាត់ តេះ
កេះ យី អើ ណោះ ហង ឡាក់ ច្រោម អុះ មី ពិន ទីប កាម៉ាំង ទីប
កាដាវ ហះ ម៉ាត់ ប្រ្រឹះ។

១១ ហះកា ទី ទ្រង អុះ មី ពិន ញន កា ផាម គន ចៀម លូ ញន
កា សារ អន់ខៃ រះ ណោះ ហង ខង អន់ខៃ សាឡាក់ ឡាកោ ទីល
តោ អូ ខាត អូ តាមៀន អុះ។

១២ ញន ខ អា អី មូត អៃ ពីង ប្លែង ហត់ ហោក រត់ ពិ។ អី
តេះ លូ ទៀក សាឡិក សាឡាយ អន់ដីស ចឹង ទី សារ ឡាំបាក
ហង ខង ម៉ែត ប្រ្រឹះ ប៊ីត ជីវ អៃ ពីង អន់ដីស កេះ ទីប អីក កេង
ខាក់ ខង អើ អុះ អន់តត់ ជា ដាវ ប្រ្រឹះ កាំឡត់ កា អើ អៃ បាប៊ីត
ឡាក់ កេះ»។

១៣ ប៉ាត់ ណាក ប៉ប ជា ពូ ប៉ាឡិ អើ ប៉ាត់ តេះ កេះ អើ កា តា
យ័ប ពួយ អង់កាន់ បក់ អៃ ហាអុញ កើត គន កាម៉ាក់ ណោះ ពៃ។

១៤ ហះកា ប្រ្រឹះ អន់ អង់កាន់ ណោះ ទី កាហ្សាប ឡាក់ កា កា
ហ្សាប ក្លាង អីក ភ្លើ អន់ អើ ប៉ាវ ឡាំ ប៉ាត់ ស្រៃ តីស អៃ ប៉ាត់ ចារ
ឡាក់ ពូ ចឹង តង់ រាំងហៃ អើ រាំងរាំង ប៉ែង សាណាំ ទងតិគី * អន់
ចាំងហាយុត ឡឹង ម៉ាត់ ពិះ ណោះ។

១៥ ពិះ កា ព្រះ ទៀក ឡាច់ ឡឹង ពីរ អើ ឡាក់ កា ទៀក តាំងលេ
អន់ ហូរ ពួយ អង់កាន់ ណោះ ភ្លើ អន់ អង់កាន់ ណោះ ឡង ពួយ
ទៀក។

* ១២:១៤ ១២:១៥ រាំងរាំង ប៉ែង សាណាំ ទងតិគី ពៀត គុល «រាំងរាំង ម៉ោញ លូ
ពៀវ លូ ទងតិគី»។

១៦ ហះកា តេះ សាដះ អ្សីប ទៀក តាំងលេ ណាក ព្រះ ឡាច់ ឡើង ពីរ អើ ណោះ ស្ងាត់ សាអិត ភ្នើ តង់ អង់កាន់ ណោះ។

១៧ ណាក កា អឹក ខាក់ កា អង់កាន់ ណោះ កា ឡា តាក្លះ លូ គន សោ អង់កាន់ ឡាក់ អ្នែ សល់ យី មួត បក់ ប្រឹគី ពួយ ចាបាប់ ប្រឹះ បិកកាតយ័ លូ សៀ សារ ពួរ រះ ឡើង យីស៊ី។

១៨ កេះណោះ ណាក កា ចាក អ្នែ រតេះ ឡាពុក រហាង ទៀក សាឡឹគ សាឡាយ។

១៣

សារ កាណាគី អូ ដាត់ អឹក កាលក

១ កេះណោះ ណារ៉ូ អាញ ប័ប័ កាណាគី អូ ដាត់ អឹក កាលក ម៉ោញ កាតុ ទី កល់ តាំប៊ើះ អង់តៃ អញ្ជើត ឡាច់ ឡើង ទៀក សាឡឹ គ សាឡាយ ពីង អង់តៃ ទីណោះ ទី មួក សាដាច់ អញ្ជើត ពីង កល់ ទី តាំប៊ើះ ណោះ ទី ច្រាត់ សិច តាងៗ ឡាក់ កាប ផាម៉ាត កា ប្រឹះ បិកកាតយ័។

២ កាណាគី អាញ ប័ប័ ណោះ ឡាកោ អើរី រឹច លូ បិក សែម ដុង អើ ឡាក់ កា ដុង សាគោ ពីរ អើ ឡាក់ កា ពីរ ក្លា។ ណាក កា មប សារ អំរ៉ាញ អីញ កេង ខាក់ ភ្នើ អន់ កាណាគី ណោះ រ៉ាំង ហៃ ប៉ាតាង អើ ដេល។

៣ អាញ កា ប័ប័ កាណាគី កល់ តាំប៊ើះ ណោះ ទី កល់ ម៉ោញ ឡាកា បើត ចឹង តៅ ហះកា តាំងហាល ឡាកា ណោះ ព្រះ ណារ៉ូ ប៉ាណូស ពីង អង់កក់ តេះ កា ប៉ាណាំ គួប ចាក ពួយ កាណាគី ណោះ ទីប ញម ខាក់។

៤ ពួក ប៉ាណាំ គួប សាំប៊ើះ ប៉ានេ ណាក ខង ណាក មប អន់ សារ អំរ៉ាញ អីញ អើ កា កាណាគី ណោះ ពួ កា សាំប៊ើះ ប៉ានេ

កាណាគី ណោះ ដេល ទីប កាប ជា «ទី ព្យៃ ចឹង កេង សាម៉ើ លូ កាណាគី អា ? ទី ព្យៃ ចឹង អ្នក តាកូរ លូ អើ ?»។

៥ ប្រ្លឹះ អន់ កាណាគី ណោះ អ្នក កាប ខុយ កាប អ្នាត់ អេង លូ កាប ជាម៉ាត ប្រ្លឹះ កា អន់ អើ ទី អំរ៉ាញ អីញ រ៉ាំងហៃ រ៉ាំងរ៉ាំង ៤២ ខែ។

៦ អើ កាប ជាម៉ាត កា ប្រ្លឹះ បិកកាតយ័ ទីប កាប ជាម៉ាត កា ចារ ប្រ្លឹះ អៃ លូ កាប ជាម៉ាត កា ម្នាត បក់ អៃ ពីង ប្លែង ដេល។

៧ ប្រ្លឹះ អន់ អើ តាកូរ ប្ល្ល្ល្ល លូ ម្នាត ប៉ាសុន ប្រ្លឹះ ទីប ទី ទ្រង អើ លូ ប្រ្លឹះ អន់ អើ ទី អំរ៉ាញ អីញ អំបាំង ប៉ាណូស ទីខូ គ្រឹប ផ្លង់ គ្រឹប សុនសាត គ្រឹប ប៉ាថេត។

៨ កាប៉ាច ទី ប៉ាណូស អៃ ពីង អង់កក់ តេះ ពូ ចឹង ប៉ាណាំ គូប សាំប្លឹះ ប៉ានេ កាណាគី ណោះ យី ទី ប៉ាណូស ឡាក់ អូ ទី ច្រា គំ សិច ឡឹង កាណេត អង់កក់ តេះ ពែ កាណុង ជាប់ ច្រាគំ សិច ប៉ាណូស ឡាក់ ទី អាញ រ៉ុស យី ជាប់ ម៉ះ គន ចៀម ឡាក់ ពូ ប៉ាន់ តើ។

៩ ហត់ សាំយ៉ាំង កាខាក់ ពិះ

១០ ជា ប្រ្លឹះ អន់ បក់ ចំ ចឹង ត្រត់ ខុក
បក់ ណោះ ពូ ចឹង រុប ចែត ខុក តាទីច
ជា បក់ ចំ ប្រ្លឹះ អន់ ពូ ចឹង កោះ ប៉ាន់តើ
បក់ ណោះ ពូ ចឹង កោះ ប៉ាន់តើ តាទីច *។

* ១៣:១០ ១៣:១០ ជា បក់ ចំ ប្រ្លឹះ អន់ ពូ ចឹង កោះ ប៉ាន់តើ បក់ ណោះ ពូ ចឹង កោះ ប៉ាន់តើ តាទីច ហ្នា ពូ ច្រាគំ លូ តី ម៉ៅញ ចំលួន ផាះ ជា បក់ ចំ កោះ ប៉ាន់តើ ពូ លូ ដាវ ពូ កា ចឹង ប៉ាន់តើ អើ លូ ដាវ ដេល។

ទីល នីណោះ ម្នាក់ ប៉ា សុន ប្រ្រឹះ ត្រគ់ អត់ សាំវ៉ាញ្ញី លូ សៀ លើយ។

១១ កេះណោះ អាញ្ញី ប័ប័ កាណាគី អូ ដាក់ អីក កាលក ម៉ោញ ណារ្កូឡាច់ ឡើង ត្រោម តេះ ទី អង់តៃ ពៀរ ឡាក់ កា អង់តៃ គន ចៀម ហះកា ប៉ានីរ អើ តេះ ឡាក់ កា ណាក។

១២ កាណាគី ទី ម៉ោញ អន់ អំវ៉ាញ អីញ កា កាណាគី ណោះ រាំងហៃ ប៉ាតាង អើ ទីប ប្រឹគី អន់ ប៉ាណូស អៃ ពីង អង់កក់ តេះ សាំប្រ្រឹះ ប៉ានេ កាណាគី ទី ម៉ោញ ឡាក់ ឡាកា កល់ ប៊ែត ចឹង តៅ ណោះ ហះកា ព្រះ ណារ្កូ ដេល។

១៣ កាណាគី ទី ពៀរ ណោះ អើ តាំបាង សារ អំវ៉ាញ អីញ កេង ខាក់ អើ អូ ប្រឹគី អន់ ទី អុញ ឡើង ប្លែង ឡិ ពីង តេះ អន់ ប៉ាណូ ស ប័ប័។

១៤ អើ ប៉ាងល់ ប៉ាណូស ពីង អង់កក់ តេះ ញុន កា សារ អំវ៉ាញ អីញ តាងៗ ឡាក់ ប្រ្រឹះ អន់ អើ ប្រឹគី។ អើ ប្រឹគី សារ អំវ៉ាញ អីញ ទីណោះ ប៉ាតាង កាណាគី ទី ម៉ោញ អើ រះ កា ប៉ាណូស អៃ ពីង អង់កក់ តេះ ប្រើ ពូ តូះ ប្រឹគី ហ្វិប កាណាគី ទី ម៉ោញ ឡាក់ ឡា កា ត្រគ់ ដាវ ហះកា អៃ រឹស ដេល។

១៥ ប្រ្រឹះ អន់ អើ ទី អំវ៉ាញ អីញ អូ ប្រឹគី អន់ ហ្វិប កាណាគី ណោះ ទី តាំងហើម ភៀ អន់ អូ កាប ម៉ាត់ ចឹង ប្រើ ពូ ប៉ាន់តៅ ប៉ាណូស បក់ អូ ចៃ សាំប្រ្រឹះ ប៉ានេ ហ្វិប កាណាគី ណោះ។

១៦ អើ កា ប៉ាងខំ ប៉ាណូស ទីខូ ទីប ម្នាក់ ប្រឹគី តិស ទីប ម្នាក់ ប៉ា សុន ដោច ដាច ទីប បក់ ប៉ាត្រូវង ទីប បក់ តាបាយ កាសត់ ទីប បក់ ប្រឹគី ទុច ពូ លូ បក់ ប្រឹគី ម៉ែត តាំងឡា អន់ សាក់ សាញ៉ា ចា ណាំ ពីង តិ សាម៉ា លើ ពីង កល់ យ៉ាង។

១៧ សាញ៉ា ចាណាំ អា យី សិច កាណាគី ណោះ លើ ឡេក ប៉ាតាង សិច អើ។ ពូ អូ អន់ ញើ តាច់ លើ ប្រូ កាណាគី ញ៉ា អុះ ផា អូ ទី សាញ៉ា ចាណាំ ណោះ ពីង អើ។

១៨ ពីង សារ អា ហង ត្រុក់ ទី ពុត ហ្សាំង សាឡាច់ យីត ចាប្រៃ ប។ ញើ ហ្សាំង សាឡាច់ ហត់ យីត ឡេក ប៉ាតាង សិច កាណាគី ណោះ ពី ខង ឡេក ណោះ យី ឡេក ម៉ះ ប៉ាណូស យី ៦៦៦។

១៤

សារ គន ចៀម លូ មូត ១៤៤.០០០ ដូរ

១ កេះណោះ អាញ ប័ប គន ចៀម អន់តាវ ពីង ប៉ានីម ស៊ីយ៉ុន លូ ទី ប៉ាណូស ១៤៤.០០០ ដូរ អ៊ែ អន់ខូ លូ អើ ដេល មូត ទី ណោះ ទី សិច គន ចៀម លូ សិច ពី អើ ពូ ច្រាក់ ពីង កល់ យ៉ាំង។

២ កេះណោះ អាញ កាតាំង ប៉ានីរ ឡឹង ប្លែង ឡាក់ កា ទៀក ជ្រៀយ តីស លើ ឡាក់ កា តេះតវ ចាំង កាខាក់ ប៉ានីរ អាញ កា តាំង ណោះ ឡាក់ កា ប៉ាណូស អៀង ដូរ ផះ អន់ទេង ព្រួក អិត កា ណី។

៣ មូត ទីណោះ អន់ខែ ចាដៃ អញសើ ណាវ ហះ ដ៊ីរ គ្រេ ប្រ្រៃ អង់អ៊ែ លូ ហះ ម៉ាត់ កាណាគី ទី ប្លាន់ ឡាក់ ទី អាញ រ៉ុស លូ ហះ ម៉ាត់ មូត ក្រាក់ តាំងកង់។ អូ ទី បក់ ញើ ចឹង ហៀន ចាដៃ អញ សើ ណោះ អុ អុះ ទី ដឹង ប៉ាណូស ១៤៤.០០០ ដូរ ឡាក់ ប្រ្រៃ បិកកាតយ័ ហ្វាយ ឡឹង អង់កក់ តេះ ណោះ ហង ចឹង អុ។

៤ មូត ទីណោះ ស៊ុត កា ប៉ាណូស ដាក់ ត្រង់ កាខាក់ អូ ទី ប្រ្រៃ អន់ ឡាកោ ទី សារ បីត អិត ញន កា ប្រ្រៃ លូ អង់កាន់ អុះ។ គន ចៀម ឡាំ ប៉ាត់ ចំ អន់ខែ កា ឡាំ ពួយ ប៉ាត់ ចារ

ណោះ ដែល។ បង្រៀន ហ្វាយ អន់ខែ ឡើង ប៉ាណូស សួន អៀង ឡាក់ អូ សៀ បង្រៀន អន់ អន់ខែ ពៀប ឡាក់ កា ប្លែ គុល * ទៀន អន់ កា បង្រៀន លូ កា គន ចៀម។

៥ ម្នាក់ ទិណោះ អូ ឃើយ កាប ពួង អុះ ខង អន់ខែ ទី ពុត ដាក់ ត្រង់។

សារ បិយ បង្រៀន ប៉ែង ដូរ រ៉ះ

៦ អាញ កា បបី បិយ បង្រៀន ម៉ោញ ដូរ ណាវ ផះ ប៉ាវ ពីង ប្លែង បិយ ណោះ អើ រ៉ះ សារ ដាក់ ឡាក់ អៀ លើយ ពីរ រ៉ះ កា ប៉ាណូស អៀ ពីង អង់កក់ តេះ គ្រីប សុនសាត គ្រីប ផ្លង់ គ្រីប ប៉ាថេត។

៧ បិយ ណោះ កាប ម៉ៃៗ ជា «ហាក់ អៀល កូត អៀត កា បង្រៀន បិកកាតយ័ លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ ពិ ខង ដាវ អើ តាត់សុន សារ ចែត ថូត ទីល កេះ ហាក់ សាំប៉ះ ប៉ានេ អើ ឡាក់ ប៉ាងកើត តេះ ប្លែង លូ ទៀក សាឡើត សាឡាយ លូ កល់ ទៀក ទិ ណោះ»។

៨ ទី បិយ បង្រៀន ម៉ោញ ដូរ ណាវ ពីរ ពូយ អន់តីត រ៉ះ ជា «មៀង បាបីឡាន ឡាក់ មៀង តីស តាលៀយ វ៉ាយ វ៉ា កេះ ខង មៀង ណោះ អើ អន់ គ្រីប សុនសាត ប្រើតី លូ អង់កាន់ ឡាឡើត ឡាឡា តី ពៀប ឡាក់ កា អែត តាពៃ ឡាក់ ប្រើតី អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាក់»។

* ១៤:៤ ១៤:៤ សុនសាត អ៊ីស្រាអែល ឃើយ អ្នក ប្លែ គុល ទៀន អន់ កា បង្រៀន បិកកាតយ័។ ជា ប៉ាណូស ពៀប ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ឡើង ពូ សាំរ៉ាប់ កា បង្រៀន។ ប័រ ហៃ សារ ឡាច (និក្ខមនំ) ២៣:១៩លូ ចាបាប ម្នាក់ លើ (លេវីនីយ) ២៣:៩-១៤។

៩ កេះណោះ ទី បិយ ប្រ្លឹះ ម៉ោញ ដូវ ណាវ ឡាក់ បិយ ទី ប៉ែង ពិះ ពួយ អន់តីត កាប ម៉ែៗ ជា «ពៀ សាំប្លឹះ ប៉ានេ កាណាគី អីក កាលក ណោះ លូ ហ្វិប អ៊ែ លូ ទី ពូ សាក់ សាញ៉ា ចាណាំ ម៉ះ អ៊ែ ពឹង កល់ យ៉ាង លើ ពឹង តី

១០ បក់ ណោះ ប្រ្លឹះ ចឹង អីក កាខាក់ លូ ចឹង តាត់ស៊ុន សារ ចែក ថូត អូ តាប៉ាប តាប៉ុន អុះ លូ ប្រ្លឹះ ចឹង តាត់ អង់អីត ប៉ា ណាប អ៊ែ លូ អុញ ចាយ ណាយ កាទីរ ហះ ដ៊ីរ មូត បិយ ប្រ្លឹះ ឡាក់ ដាក់ ត្រង់ លូ ហះ ដ៊ីរ គន ចៀម ដេល។

១១ អុញ ឡាក់ ប្រ្លឹក អន់ ពូ អីត ប៉ាណាប កាខាក់ ណោះ ចឹង អ៊ី លើយ។ ទី មូត បក់ សាំប្លឹះ ប៉ានេ កាណាគី អីក កាលក ណោះ លូ ហ្វិប អ៊ែ លូ ទី ពូ សាក់ សិច អ៊ែ ប្រ្លឹក សាញ៉ា ចាណាំ អន់ខែ ចឹង ទី សារ អីត ប៉ាណាប កាខាក់ ទីប កាម៉ាង ទីប កាដាវ អូ វ៉ាឡូវ អូ វ៉ាឡាក់ អុះ»។

១២ ទីល នីណោះ មូត ប៉ាសុន ប្រ្លឹះ ឡាក់ ប្រ្លឹក ពួយ ចាបាប់ ប្រ្លឹះ លូ សៀ យីស៊ូ លើយ អន់ខែ ត្រត់ ទី ពុត អត់ សាំវ៉ាញ៉ា។

១៣ អាញ កាតាំង ប៉ានីរ ឡឹង ប៉ែង កាប ជា «ហត់ ច្រត់ នីអៀះ គីត អៀ ប៉ាក់ ម៉ាត់ ទី បក់ តៅ ញាន កា សៀ យីស៊ូ ទី សារ សាណុ ក សាវ៉ាក តាទីច ហង»។ ប៉ាដាតី ប៉ាលឹង ប្រ្លឹះ កាប ជា «តា ទីច ហង អន់ខែ ទីខូ ចឹង អ៊ែ វ៉ាឡូវ អូ ក្លេះ ណាវ ហង ខង អន់ខែ ចឹង ទី វ៉ាងវ៉ានី សាំវ៉ាប គ្រីប ដាវ អន់ខែ ប្រ្លឹក ពៃ»។

សារ ច្រូត អង់កក់ តេះ

១៤ អាញ ប៉ប កាម៉ល់ បាក ម៉ោញ ចារ លូ ទី ម៉ោញ ដូវ ឡាក់

កាប៉ាណូស អង់អ៊ែរ ពីង កាម៉ល់ ណោះ † អ៊ែរ តល់ ម្នក ម៉ាស លូ ចឹក កាន់ខៀវ ឡាក់ សោត កាខាក់។

១៥ កេះណោះ ទី ប៊ិយ ប្រ្រឹះ ម៉ោញ ដួវ ណាន់ ឡាច់ ឡឹង រ៉ោង រ៉ាម៉ះ ឡាក់ កាប ម៉ែៗ លូ បក់ អ៊ែរ ពីង កាម៉ល់ ណោះ ជា «ហាត់ អ្សក់ កាន់ខៀវ អីស ឡាក់ ច្រត់ ពិ ខង ទីល ចុន ច្រត់ កេះ អង់កក់ តេះ ទុំ បក់ ច្រត់ កេះ»។

១៦ ផះ ណោះ បក់ អ៊ែរ ពីង កាម៉ល់ កា យើរ កាន់ខៀវ ពីង អង់ កក់ តេះ អង់កក់ តេះ កា ច្រត់ កេះ ឡុត។ ‡

១៧ កេះណោះ ទី ប៊ិយ ប្រ្រឹះ ម៉ោញ ដួវ ណាន់ ឡាច់ ឡឹង រ៉ោង រ៉ាម៉ះ អ៊ែរ ពីង ប្ល្លែង អ៊ែរ ចឹក សាំង ឡាក់ សោត កាខាក់ ដេល។

១៨ កេះណោះ ទី ប៊ិយ ប្រ្រឹះ ម៉ោញ ដួវ ណាន់ ឡាក់ តាំងឡា អុញ កា ឡាច់ ឡឹង អន់ហ្នឹង ឡាក់ កាប ម៉ែៗ លូ ប៊ិយ បក់ ចឹក សាំង សោត ណោះ ជា «ហាត់ អ្សក់ សាំង អីស ឡាក់ កាសិត អន់ តង់ ប្ល្លែ អង់កាច ពីង អង់កក់ តេះ ពិ ខង ប្ល្លែ ទុំ បក់ អ្លោះ កេះ»។

១៩ ប៊ិយ ណោះ កា យើរ សាំង ពីង អង់កក់ តេះ កាសិត ទី អន់ តង់ ប្ល្លែ អង់កាច ពីង អង់កក់ តេះ កេះ ទី ឡុត កេះណោះ តួះ ពីង ចារ រ្វីត ប្ល្លែ អង់កាច ឡាក់ ចារ ប្រ្រឹះ អីក កាខាក់។

២០ ចារ រ្វីត ប្ល្លែ អង់កាច ណោះ អ៊ែរ តែង ឡឹង ម្យើង ផះ ពូ ចក់ ប្ល្លែ អង់កាច កា ទី ផាម ហ្ស័រ ឡាច់ ឡឹង ចារ ណោះ ទូល ហារ ជ្រុ គិត ពីរ សេះ ហ្ស័រ ចាំងហាយុត ៣០០ កាឡុមិត។

១៥

† ១៤:១៤ ១៤:១៤ ប៉រ ហៃ ដានីអ៊ែល ៧:១៣។ ‡ ១៤:១៦ ១៤:១៦ ប៉រ ហៃ យុអ៊ែល ៣:១២-១៦។

សារ បិយ ប្រ្រឹះ តាំបើះ ដូរ ឡាក់ ប្រ្រឹគ អន់ ប៉ាណូស ឡាក់បាក

១ កេះណោះ អាញ កា ប័ប័ សារ ម៉ោញ ណារ្គុត តិស ម៉ៃ ពីង ប្លែង យី សារ ឡាក់ ត្រគ់ ញម កាខាក់ យី ទី បិយ ប្រ្រឹះ តាំបើះ ដូរ ឡាក់ ចឹង ប្រ្រឹគ អន់ ទី សារ ឡាក់បាក ទី តាំបើះ យី សារ ឡាក់បាក ឡាក់ ពីះ អន់ តិគ ឡឹង ពូ ប៉ាក់ សារ ឡាក់បាក អា កេះៗ ណោះ ប្រ្រឹះ បិកកាតយ័ កា តាក់ អង់កេះ សារ អើ អឹក ហង។

២ កេះណោះ ណារ្គុត អាញ ប័ប័ ឡាក់ កា ទៀក តាំងលេវ៉ា សាង ឡាក់ កា សាមិល រ៉ាំបោះ ហី កាប្រី ឡាក់ កា អុញ។ មូត បក់ ចាយ កាណាគី អូ ដាក់ អឹក កាលក ទីប ហ្ន្និប អើ លូ ឡេក ប៉ាតាង សិច អើ ណោះ អន់ខែ អន់តាវ ហះ សានែង ទៀក តាំងលេវ៉ា សាង ណោះ ទីប ចឹក ព្រួក ម៉ះ ប្រ្រឹះ បិកកាតយ័ ទីខ្នុរ។

៣ អន់ខែ ចាដៃ អញសើ រតី ម៉ូសេ ឡាក់ ប្រ្រឹគ ងារ កា ប្រ្រឹះ លូ អញសើ គន ចៀម ផោះ

«អី ប្រ្រឹះ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អើញ ក្លា ឡឹង កាណា គី ញ៉ាៗ ទីណោះ

ងារ អិស ប្រ្រឹគ ស៊ុត កា ដាក់ កេង ត្រគ់ ញម កាខាក់។

អី សាដាច់ ឡាក់ រ៉ាំងហៃ គ្រឹប សុនសាត

ទ្រង អិស ស៊ុត កា ដាក់ ត្រង់ តាទីច។

៤ អី ប្រ្រឹះ តាំងឡា អូ ទី បក់ ញើ ចឹង អូ អ្សិល កូត អ្សុត កា អិស

លូ អូ ទី ញើ ចឹង អូ ប៉ានេ អិស

ខង ដឹង អិស ហង ឡាក់ ដាក់ កាខាក់

ប៉ាណូស គ្រឹប សុនសាត ចឹង ប៉ាណាំ គួប ពីះ កាដាប សាំ

ប្រ្រឹះ ប៉ានេ អិស

ខង ពូ ប៉ប័ អីស តាត់ស៊ុន សារ ដាក់ ត្រង់ តាទី៥»។

៥ អន់តីគ ឡឺង ណោះ ណារូ អាញ ប៉ប័ កាណុង ដាក់ កាខាក់ ពីង វ៉ាណើ: សាំវ៉ាប់ វ៉ាម៉ះ ប្រ្រៈ កា បើក អ្នាត អំប៉ារ។

៦ ទី បិយ ប្រ្រៈ តាំបើ: ដូវ ឡាក់ ចឹង ប្រ្រៈ អន់ ទី សារ ឡាំបាក ទី តាំបើ: កា ឡាច់ ឡឺង កាណុង ដាក់ កាខាក់ ណោះ ទីប កាសិប ពៀត ខោ អាវ ប្រ្រៈ លូ កាណាត់ បាក ដាក់ ឡាយ៉ាម កាំឡាក់ លូ ចែក ម៉ាអែវ ម៉ាស ពីង អន់តើ:។

៧ កាណុង កាណាត់ ឡាក់ ទី អាញ រីស ទី ប្រាន់ ណោះ ទី កា ណាត់ ម៉ោញ អន់ អង់គៀន ម៉ាស តាំបើ: កា បិយ ប្រ្រៈ តាំបើ: ដូវ ណោះ។ ពីង អង់គៀន ទីណោះ ប៉ាញ ដឹង សារ ប្រ្រៈ អីក យី សារ អីក ម៉ះ ប្រ្រៈ បិកកាតយី ឡាក់ ទី អាញ អែ រីស លើយ។

៨ ពីង កាណុង ដាក់ កាខាក់ កា ប៉ាញ ដឹង កា អ្សី ឡាច់ ឡឺង សារ តាតារ ក្លាត់ លូ សារ អំវ៉ាញ អីញ ម៉ះ ប្រ្រៈ អូ ទី បក់ ពៀ អូ ម៉ុត ពីង កាណុង ដាក់ កាខាក់ ណោះ ទី អុះ ផា សារ ឡាំបាក ទី តាំបើ: ឡាក់ ឡាច់ ឡឺង បិយ ប្រ្រៈ តាំបើ: ណោះ បើ កេះ។

១៦

សារ អង់គៀន ម៉ាស តាំបើ:

១ អាញ កា កាតាំង ប៉ានីវ កាប ម៉ែៗ ឡឺង រ៉ោង វ៉ាម៉ះ រ៉ះ កា ម្នាត បិយ ប្រ្រៈ ទី តាំបើ: ដូវ ណោះ ផា «ហាត់ អន់ដីស អ្សក់ អង់គៀន ទី តាំបើ: ឡាក់ ទី សារ ប្រ្រៈ អីក ណោះ ឡាំ តូះ ពីង អង់កក់ តេះ ពិ»។

២ ប៊ិយ ទី ម៉ៅញ កា អ្យក់ អង់គៀន ម៉ះ អើ ឡាំ តូះ ពីង អង់ កក់ តេះ ផាឌី ប៉ាណូស បក់ ទី សាញ៉ា ចាណាំ ម៉ះ កាណាគី អីក កាលក លូ បក់ សាំប៉ះ ប៉ានេ ហ៊ុប អើ កា អេះ អោម អីត ប៉ាណាប កាខាក់។

៣ ប៊ិយ ទី ញៀរ កា អ្យក់ អង់គៀន ម៉ះ អើ ឡាំ តូះ ពីង ទៀក សាឡឹត សាឡាយ ផាឌី ទៀក ណោះ កា កេះ ផាម ឡាក់ កា ទៀក អោម ប៉ាទ្រូ ទី កាណាគី ញ៉ាៗ ឡាក់ អៃ កាណុង ទៀក សាឡឹត សាឡាយ ណោះ កា តៅ ទី ឡូត។

៤ ប៊ិយ ទី ប៉ែង កា អ្យក់ អង់គៀន ម៉ះ អើ ឡាំ តូះ ពីង តាំងលេ លូ ទ្រុង ទៀក លូ ពីង ត្រោម ទៀក អន់ ទៀតៗ ផាឌី តាំងលេ ទ្រុង ទៀក លូ ត្រោម ទៀក ទីណោះ កា កេះ ផាម ដេល។

៥ កេះណោះ អាញ កាតាំង ប៊ិយ ប្រ្លះ ឡាក់ តាំងឡា រាំងហៃ ទៀក កាប ផាះ

«អី ប្រ្លះ ឡាក់ ទី អាញ រឹស អៃ រ៉ប់ ដាវ អា លូ អៃ ឡឹង សើត ពៃ អីស ដាក់ ត្រង់ តាទីច

ខង អីស តាត់សុន សារ ចែត ចូត នីអៀ ត្រត់ តាទីច ហង

៦ ខង ពូ ប៉ាន់តៅ មូត ប៉ាសុន អីស លូ មូត វ៉ាគីយ អីស អន់ អន់ខៃ ឡាច់ ផាម ទីល នីណោះ អីស អន់ ពូ អែត ផាម ត្រត់ លូ សារ ពូ ប្រ្លឹ យច ហង»។

៧ អាញ កា កាតាំង ប៉ានីរ កាប ឡឹង អន់ហ្នឹង ចារ វ៉ាម៉ះ ប្រ្លះ ផា «តាទីច ហង អី ប្រ្លះ តាំងឡា ឡាក់ ទី សារ អំវ៉ាញ អីញ ក្លា

ឡើង កាណាគី ញ៉ាៗ អីស តាត់សិន សារ ដាក់ ត្រង់ តាទីច»។

៤ បិយ ទី ប្លាន់ កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង ដាវ ប្រ័គី អន់ ដាវ កើត តុ កាខាក់ ឡាច់ អុញ ប្រ័គី អន់ កា ប៉ាណូស វ៉ាឡាក វ៉ាឡាច់។

៥ ពូ វ៉ាឡាក ញន កា ត្រត់ តុ ដាវ ចាំង តាឡាមី ហះកា ពូ អូ ចៃ បិនពែង ពុត ពៀក ម៉ាត់ ប៉ានេ ប្រ័ះ អុះ យី ពូ តះ ប៉ាស្យាប កា ប្រ័ះ ឡាក់ ទី អំវាញ អីញ ប្រ័គី អន់ ទី សារ ឡាបាក ទី អា។

១០ បិយ ទី ប៉ាតាមី កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង ត្រេ កា ណាគី អីក កាលក ណោះ ផាឌី ប៉ាថេត អែវី ណោះ កា ម៉ាម៉ាំង វ៉ា ងអិត ឡុត។ ប៉ាណូស ទីខូ កា កាប់ អំប៊ុត ទៅ ញន កា ឡាបាក តាឡាមី។

១១ ពូ កា តះ ប៉ាស្យាប កា ប្រ័ះ ឡាក់ អែវី ពីង ប្លែង ញន កា អីត ប៉ាណាប កើត អេះ អោម ប៉ាញី ឡាកោ។ ទី សារ ប៉ាណាប ប៉ុប ណោះ កេះ ពូ អែវី កា អូ ចៃ បិនពែង ពុត ពៀក អ្នាត សារ យថ ឡាក់ ពូ ឃើយ ប្រ័គី ណោះ អុះ។

១២ បិយ ទី ត្រេ កា អ្យក់ អង់គៀន ម៉ះ អែវី ឡា តូះ ពីង តាំងលេ អីប្រាត តាំងលេ ណោះ កា ស្វាត់ សាអីត ឡុត ភៀ ប្រ័គី អន់ ទី ទ្រង អន់ កា មូត សាដាច់ ពីះ ឡើង ដាវ ឡាច់ ចាក។

១៣ កេះណោះ អាញ ប៉ប ប្រ័ះ ប៊ីត ប៉ែង ឡាកោ អន់ខែ ឡាក់ កា កីត ម៉ោញ ឡាច់ ឡើង ពីរ ណាក ម៉ោញ ឡាច់ ឡើង ពីរ កា ណាគី អីក កាលក ម៉ោញ ណាវ ឡាច់ ឡើង ពីរ កាណាគី ឡាក់ ប៉ាឡាមី ប្រ័គី វ៉ាគីយ ប្រ័ះ ។

១៤ អន់ខែ ណោះ យី ប្រ័ះ ប៊ីត ប្រ័ះ អីត ចាក ប្រ័គី សារ អំវា ញ អីញ ភៀ ប៉ាតុំ សាដាច់ ពីង អង់កក់ តេះ ទីខូ អន់ ឡា តាតូះ ប៉ា

គំ ដារ កេង ខាក់ ម៉ះ ប្រ្រឹះ ឡាក់ ទី សារ អំរាញ អីញ ក្លា ឡឹង កា
ណាគី ញាៗ។

១៥ (យីស៊ូ ជា «ហៃ អាញ ចឹង ពីរ ឡាក់ កា ប៉ាណូស អន់
តុង។ ញើ អ្នែ ក្យាត់ លូ កាសិប ញើត ខោ អារ អូ ចាក ឡុន សា
ឡុន អូ តាយ្យស កា ពូ ចឹង ហៃ បក់ ណោះ ទី សារ សាណុក
សារ៉ាក តាទីច ហង»។)

១៦ ប្រ្រឹះ បីត កា ចាក ប៉ាតុំ សាដាច់ ទិណោះ អន់ អ្នែ ប៉ាត់ ចារ
ម៉ោញ ឡាក់ អន់ សិច គុន ហេព្រី ជា អាម៉ាគេដូន។

១៧ បិយ ទី តាំប៉ើះ កា អ្យក់ អង់គៀន ម៉ះ អើ ឡុំ តូះ ពីង តារ៉ាំង
អំពុន តេះ លូ ប្លែង ផាឌី កាតាំង ប៉ានីរ កាប ម៉ៃៗ ឡឹង ត្រេ សា
ដាច់ កាណុង រ៉ោង រ៉ាម៉ះ ជា «កេះ ទី កេះ»។

១៨ កេះណោះ កា ទី កាំឡាត តេះតរ់ លូ រ៉ាវ៉ៃត តេះ កេង កា
ខាក់ ឡឹង សាត់ ប៉ាន់ដា ទី ប៉ាណូស អ្នែ ពីង អង់កក់ តេះ អា ពៃ
អូ យើយ ទី រ៉ាវ៉ៃត តេះ កេង ខាក់ នីអៀ អុះ។

១៩ មៀង តិស សាដះ តេះ កើត ប៉ែង មៀង មៀង មូត សុន
សាត អន់ទៀត ទិណោះ កា រ៉ាយ រ៉ាំ ទី ផះ ណោះ ប្រ្រឹះ កាចាំង
កា មៀង បាបីឡុន អើ ប្រ័គី អន់ មៀង តិស ណោះ អែត តាពៃ
ពីង ញើង អន់ ទី ឡុត យី អែត សារ អើ អីក កេង ខាក់។

២០ ទី តាក្លាល់ កា តាលៀយ ហ៊្យង ទី កាប៉ាច់ ប៉ានីម កា អូ ប៉ប័
កេះ ដេល។

២១ ផះ ណោះ ទី ប្លែ ម៉ារៀល អៀង កា ខាក់ ឡិ ឡឹង ប្លែង
ត្រគ់ ពីង ប៉ាណូស ប្លែ ម៉ារៀល ម៉ោញ កាតុ ក្លាំង ៣០ កាឡូ
សល់។ ពូ កា តះ ប៉ាស្យាប កា ប្រ្រឹះ ញុន កា សារ ឡុំបាក កើត

ឡើង ប្លែ ម៉ារៀល ណោះ ឡាក់ សារ ថុក ប៉ាណាប កាខាក់។

១៧

សារ អង់កាន់ ម៉ាលេង លូ កាណាគី អ៊ីក កាលក

១ កេះណោះ ទី ប៊ិយ ប្រ្លឹះ ម៉ោញ ដូវ កាណាង មួត ប៊ិយ ទី តាំ បើះ ឡាក់ ចឹក អង់គៀន ទី តាំបើះ ណោះ ឡាក់ កាប លូ អាញ ផា «ចុ ឡាក់ ប៉ាក់ អា អាញ ចឹង តាំបាង អន់ អីស ប៊ីប៊ី ប្រ្លឹះ តាត់សិន សារ ចែក ថុត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច ឡាក់ អង់ អ៊ែ ពីង ចារ ឡាក់ ទី ទៀក ទ្រូង អៀង។

២ សា ដាច់ អ៊ែ ពីង អង់ កក់ តេះ ឡាក់ តែប លូ អង់ កាន់ ណោះ ប៉ាណូស ពីង អង់កក់ តេះ កា តែប លូ អង់កាន់ ម៉ាលេង ណោះ ដេល រៀប ឡាក់ កា ប៉ាញីល អែត»។

៣ ប៊ិយ ណោះ កា ប៉ោក អ្សក់ អាញ ញន អំរ៉ាញ ប៉ាង៉ាតី ប៉ា លឹង ប្រ្លឹះ ឡាក់ ប៉ាក់ ស្រី តីស ហះ ចារ ណោះ អាញ កា ប៊ីប៊ី អង់កាន់ ម៉ោញ ដូវ ជិះ កាណាគី អ៊ីក កាលក នែវ កាប្រី។ កា ណាគី ណោះ ទី កល់ តាំបើះ អង់តែ អញជីត លូ ទី ច្រាត់ សិច តាង ៗ ប៉ាញី ឡាកោ ឡាក់ សិច កាប ផាម៉ាត កា ប្រ្លឹះ ប៊ីកកា តយ៍។

៤ អង់កាន់ ណោះ អន់តុក អញជុ រៀត អារ នែវ ណាំអិត លូ នែវ កាប្រី ទីប សាលើម ឡាកោ ចែក ម៉ាស លូ តាយ៉ាល់ តាង ៗ លូ អ៊ែ ចឹក រៀង ម៉ាស ឡាក់ ប៉ាញី ដឹង កា សារ អ៊ីក ប៊ីត ឡាក់ សារ ខាអីម ខាអក់ លូ សារ អ៊ែ ប្រឹក លូ កាម៉ាក ដេល។

៥ ពីង កល់ យ៉ាង អង់កាន់ ណោះ ទី ច្រាត់ សិច កាប ប៉ាញី ជ្រៀវ ផា «មៀង តីស បាប៊ីឡន ឡាក់ មើត មួត អង់កាន់ ម៉ាលេង

លូ គុល សារ អ៊ិក ប៊ីត ឡាក់ ត្រត់ ខាអ៊ឹម ខាអក់ ពីង អង់កក់ តេះ អ៊ា»។

៦ អាញ ប៊ីប៊ី អង់កាន់ ណោះ ពៀប ឡាក់ កា អ៊ើ ប៉ាញីល ផាម មូត ប៉ាសុន ប្រ្រឹះ បក់ រ៉ះ ឡឹង សារ យីស៊ូ ញួន អ៊ើ ប៉ាន់តៅ ពូ អៀង។ ផះ អាញ ប៊ីប៊ី អង់កាន់ ណោះ អាញ ញួម កាខាក់។

៧ ប៊ិយ ណោះ កាកាប លូ អាញ ជា «ញ៉ា ត្រត់ អ៊ីស ញួម ខា ក់ នីអៀ? អាញ ចឹង រ៉ះ អន់ អ៊ីស អ៊ូ ឡឹង សារ អង់កាន់ ណោះ ឡាក់ អោន សាគឹម លូ ឡឹង កាណាគី អ៊ិក កាលក អ៊ើ ជិះ ឡាក់ ទី កល់ តាំប៊ើះ អង់តៃ អញ្ជីត ណោះ ដេល។

៨ កាណាគី អ៊ីស ប៊ីប៊ី ណោះ សើត ពៃ ទី ហះកា កិញអៀ អា អ៊ូ ទី កេះ។ អ៊ើ ចឹង ឡាច់ ឡឹង ឡួះ ជ្រុ កេះណោះ អ៊ើ ចឹង តៅ ហ៊្យុង ហ្ស៊ីត។ កាប៉ាច់ ប៉ាណូស អ៊ៃ ពីង អង់កក់ តេះ ពូ ចឹង ញួម ខាក់ ញួន កា ប៊ីប៊ី កាណាគី ណោះ ខង សើត ពៃ ទី កិញអៀ អា អ៊ូ ទី កេះ ហះកា អ៊ើ ចឹង ឡាច់ ពីះ ម៉ោញ ទង ណារ្គ។ ហះកា ទី បក់ ប្រ្រឹះ ប្រាត់ សិច ពីង ផាប ប្រាត់ សិច បក់ ទី អាញ រ៉ុស ឡាក់ អ៊ើ ប្រាត់ ឡឹង កាណើត តេះ ប្លើង ពៃ អន់ខៃ អ៊ូ ញួម កា កាណាគី ណោះ អុះ។

៩ សារ អា ត្រត់ ទី ពុត ហ្យាំង សាឡាច់ យីត ចាជ្រែប ណោះ ចឹង ហ្លង់។ កល់ តាំប៊ើះ យី ប៊ិច កាប ឡឹង ប៉ានីម តាំប៊ើះ ឡាក់ ចារ អង់កាន់ ណោះ អង់អ៊ៃ * លូ ប៊ិច កាប ឡឹង សាដាច់ តាំប៊ើះ ដួវ ដេល។

១០ សាដាច់ ប៉ាតាម ដួវ តៅ កេះ ទី ម៉ោញ ដួវ ផះ អ៊ៃ រាំងហៃ រ៉ប់ ដាវ អា លូ ម៉ោញ ដួវ ណារ្គ បើ ពីះ ទីល អុះ ប៉ាត់ សាដាច់

* ១៧:៩ ១៧:៩ សារ អា ប៊ិច កាប ឡឹង មៀង រួម ឡាក់ ពូ ប្រត់ ពីង ប៉ានីម តាំប៊ើះ។

ណោះ ទីល ទៀ អើ ចឹង រាំងហៃ ប៉ាថេត បាប៊ែត អូ ទុញ អុះ។

១១ កាណាគី អ៊ីក កាលក ឡាក់ ទី ផះ សើត ពែ ហះកា កិញអៀ
អា អូ ទី កេះ អើ ចឹង ពីះ ប្រ័គី សាដាច់ ទី តាំងហាម។ អើ កា
សាដាច់ កាណាគី សាដាច់ ទី តាំប៉ើះ ណោះ ដេល អើ កា ចឹង
តើ ហ៊្យង ហៀត។

១២ អង់តៃ អញជីត ឡាក់ អីស ប៉ប័ ណោះ យី បិច កាប ឡឹង
សាដាច់ អញជីត ដូរ ឡាក់ បើ ទី ប្រ័គី សាដាច់ ហះកា សាដាច់
ទីណោះ ចឹង ទី អំវាញ អីញ ប្រ័គី សាដាច់ ដឹង ម៉ោញ មង អន់ខូ
លូ កាណាគី អ៊ីក កាលក ណោះ។

១៣ សាដាច់ ទីណោះ វែរ ពុត គួប សោប យី មប សារ រាំងហៃ
រាំងខ្យា ម៉ះ អន់ខែ អន់ កា កាណាគី អ៊ីក កាលក ណោះ។

១៤ សាដាច់ ទី អញជីត ចឹង ប៉ាណាំ គួប តាកុះ ប៉្លះ លូ គន
ចៀម ហះកា ចឹង ទី ទ្រង គន ចៀម ខង អើ ឡាក់ ពី តាំងឡា
តីស ហ្គិត ឡឹង ពី តាំងឡា អន់ទៀតៗ លូ សាដាច់ ឡាក់ តីស ហ្គិ
ត ឡឹង សាដាច់ អន់ទៀតៗ។ កា ទី មួត បក់ ប្រ័ះ រើស អ្យក់
ឡាក់ សៀ ដាក់ ត្រង់ អ្នែ អន់ខូ លូ អើ ដេល»។

១៥ បិយ ប្រ័ះ រះ កា អាញ ណារូ ផា «ចារ ឡាក់ ទី ទៀក ទ្រង
អៀង ឡាក់ អីស ប៉ប័ អង់កាន់ ម៉ាលេង អង់អ្នែ ណោះ យី បិច កាប
ឡឹង មួត សុនសាត អន់ទៀតៗ ប៉ាថេត អន់ទៀតៗ លូ ប៉ាណូ
ស អៀង កាខាក់។

១៦ កាណាគី អ៊ីក កាលក លូ អង់តៃ អញជីត អីស ប៉ប័ ណោះ
អន់ខែ ចឹង អូ ណីស កា អង់កាន់ ម៉ាលេង ណោះ ទីប ចឹង ថាំ
ឡាយ វ៉ាស អំប៉ាស អើ អន់ ទី លូ រីស អ្នាត អញជុ អាវ ប្រ័គី អន់
អើ អ្នែ សាឡុន កេះណោះ សា បាំងឡើ អើ លូ ពុះ អើ ពីង អុញ

១៧ ខង ប្រឹក្ចី អន់ អន់ខែ ទី ពុត ប្រឹក្ចី ពួយ ធិនកាន អើ លូ អន់ អន់ខែ វែវ ពុត គួប សោប មប សារ រាំងហៃ រាំងខ្យា ម៉ះ អន់ ខែ អន់ កា កាណាគី អិក កាលក ណោះ លើយ ទីល កេះ ទី ងារ ពួយ ប៉ានីរ ប្រឹក្ចី។

១៨ កាប៉ាច់ អង់កាន់ អីស ប័ប័ ណោះ យី មៀង តីស ឡាក់ ទី អំ រ៉ាញ អីញ ពីង សាដាច់ អន់ទៀតៗ អៃ ពីង អង់កក់ តេះ អា»។

១៨

សារ មៀង បាប៊ីឡូន រ៉ាយ រុំ

១ អន់តីត ឡឹង ណោះ អាញ ប័ប័ បិយ ប្រឹក្ចី ម៉ោញ ណារូ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់ ជីវ ឡឹង ប្លែង តាតារ ភ្លាក់ ពីង ឡាកោ អើ ណោះ កា តាក់ តាតារ ពីង អង់កក់ តេះ។

២ អើ កាប ម៉ៃៗ ផាះ

«មៀង បាប៊ីឡូន ឡាក់ មៀង តីស តាលៀយ រ៉ាយ រុំ កេះ

មៀង អា កើត ចារ មួត ប្រឹក្ចី ប៊ីត ប្រឹក្ចី រុក

លូ ចារ សៃម អ្សាំ អូ ដាត់ គ្រីប នៃវ ឡាក់ ត្រត់ ខាអីម

៣ ខង ប៉ាណូស គ្រីប សុនសាត បិច កា មៀង អា

ពៀប ឡាក់ កា តែប លូ អង់កាន់ ម៉ាលេង

ពៀប ឡាក់ កា ប៉ាញីល តាពៃ

ឡាក់ ប្រឹក្ចី អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាត់។

មួត សាដាច់ អៃ ពីង អង់កក់ តេះ បិច កា មៀង អា

ឡាក់ កា ប្រឹក្ចី លូ អង់កាន់ ដេល

កាប៉ាច់ មួត បក់ ចាក ណាំង សា ពីង អង់កក់ តេះ អា

ពូ កា ណាំង សា ទី កើត ប្រ្លឹះ ប៉ាតុរង័
 ញុន កា អំរាញ អីញ លូ សារ រីត សើម
 ឡាក់ អៀង កាខាក់ កាណុង មៀង អា ដេល»។

៤ អាញ កាតាំង ប៉ានីរ ម៉ោញ ណារូ កាប ឡឹង ប្លែង ផាះ

«អី ប៉ាសុន អាញ ហត់ ឡាច់ ឡឹង មៀង អា ពិ
 ភៀ ជៃ អន់ ទី សារ យច អន់ខូ លូ អើ
 អ្សត ផែត ទី សារ ឡាំបាក ឡាក់ កា អើ ដេល

៥ ខង សារ យច ពីង មៀង អា អៀង តាឡាម ពូក ទីល ប្លែង
 ប្រ្លឹះ អ្នែ កា កាចាំង ឡឹង សារ អិក បឹត ម៉ះ អើ។

៦ ហត់ ប្រឹគី កា មៀង អា ពិ
 ឡាក់ កា សារ អើ ប្រឹគី កា ពូ ពៃ ហង
 ផា អើ ប្រឹគី កា ពូ នីចម៍
 ត្រត់ តូ អើ ក្វា ឡឹង ណោះ ណារូ

លូ ត្រឹង តាត់ អំប៉ាញ ពៀង ឡាក់ អើ អន់ កា ពូ
 ម៉ោញ កើត ពៀរ ដេល។

៧ មៀង អា ប៉ានេ ឡាកោ ទៅ លូ អ្នែ រីត សើម នីចម៍
 ត្រត់ ប្រឹគី អន់ អើ ទី សារ អិត ប៉ាណាប លូ សារ ញាំ សោក
 នីណោះ ដេល
 ខង អើ យីត កាណុង ពុត ផា
 "អាញ ឡាក់ សាដាច់ អង់កាន់ ផះ អ្នែ រាំងហៃ រាំងខ្សា
 អាញ អូ ត្រត់ អង់កាន់ អន់ត្រាំ អុះ

អាញ អូ ត្រក់ ទី សារ ញ៉ាំ សោក លើយ ទីល តែង ម៉ាត់ ទៀ
ដេល"។

៨ ញួន ខ អា បះ ចឹង ទី សារ ឡាំបាក អន់ទៀត។

កើត ពីះ ពីង មៀង អា កាណុង ដាវ ដឹង ម៉ោញ។

ប៉ាណូស អ្នែ ពីង មៀង ចឹង ត្រក់ តៅ ញ៉ាំ សោក ឡាយុត ឡាំងរ៉ា
ញ

លូ ចឹង ទី អុញ សា ថាំឡាយ មៀង ដេល

ខង ប្រ្លឹះ បិកកាតយ័ ឡាក់ តាំងឡា តាត់សិន សារ ចែត ថូត
មៀង អា

អើ ទី អំរ៉ាញ អីញ កេង ខាក់»។

៩ កាប៉ាច់ មួត សាដាច់ អ្នែ ពីង អង់កក់ តេះ ឡាក់ បិច កា មៀង
ណោះ ឡាក់ កា ប្រ្រីត លូ អង់កាន់ ទីប អ្នែ រីត់ សើម ពីង មៀង
ណោះ ប៉ាត់ អន់ខែ បំបំ អ្សីអុញ ផះ អុញ សា មៀង ណោះ អន់
ខែ ចឹង អុក ពុត ពៀក ញ៉ាំ សោក ឡូត។

១០ សាដាច់ ទិណោះ ចឹង តាវ ហៃ ឡឹង ចាំងហាយុត ទីប អ្សត
កា សារ អីត ប៉ាណាប ឡាក់ កើត ពីះ ពីង មៀង ណោះ លូ កាប
ផាះ

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
អី មៀង តិស បាប៊ីឡួន ឡាក់ កេង ខាក់ វេ!

ខង ប្រ្លឹះ ចែត ថូត អន់ អីស រ៉ាយ រ៉ាំ ទី
កាណុង រ៉ាំងរ៉ាំង ដឹង ម៉ោញ មង»។

១១ ផ្ទះ ណោះ ម្នាក់ បក់ ចាក ណាំង សា អ្វី ពីង អង់កក់ តេះ កា ចឹង ញ៉ាំ សោក អុក ពុត ពៀក កា មៀង ណោះ ដេល ខង អូ ទី ពៀ ចឹង តាច វ៉ាស អំប៉ាស អន់ខែ ណារូ ហង។

១២ វ៉ាស អំប៉ាស ទិណោះ ទី ឡាក់ កា ម៉ាស ប្រាក់ តាយ៉ាល់ តាងៗ កាណាត់ ដាក់ ឡាយ៉ាម កាខាក់ កាណាត់ នែវ ណាំអិត នែវ កាហ្វី កាណាត់ សូតី អ៊ឹង បោផ្លូវ គ្រឹប នែវ យៀង គ្រឹប នែវ ឡាក់ ប្រឹគី លូ ពួក ប្រឹគី លូ អ៊ឹង ឡាក់ គិត ខា ប្រឹគី លូ ប៉ា សយំ លូ សាប៉ានី លូ អំហ្គោ បាក

១៣ អំហ្គុក ហិល អំហ្គុក តាំងហ៊ុម យៀង បោផ្លូវ អន់ទៀ គៗ តាពៃ សាងី តាប៉ុង ពៀ សាឡី រីក់ ចៀម សេះ វ៉ា តេះ លូ ប៉ាណូស ឡាក់ ពូ រុប ប្រឹគី ទុច។

១៤ ម្នាក់ បក់ ចាក ណាំង សា ណោះ ចឹង កាប លូ មៀង បាបី ឡូន ផា៖

«វ៉ាស អំប៉ាស ឡាក់ អីស បិច កា ទី ណោះ ហ៊ៀង ហៀត ទី កេះ កាណាត់ គិត ខា លូ កាណាត់ ប៉ារីក់ ប៉ាសើម ម៉ះ អីស ទី ណោះ អូ ប៉ីប៉ី កេះ អូ ទី ពៀ ចឹង ណាំង ទី ណារូ អុះ»។

១៥ ម្នាក់ បក់ ណាំង សា កើត ប្រឹះ ប៉ាតុរងំ ញុន កា ប្រូ កាណាត់ ពីង មៀង ណោះ អន់ខែ ចឹង អន់តាវ ហៃ ឡឹង ចាំងហាយុត ទីប ញ៉ាំ សោក អុក ពុត ពៀក អ្នក កា សារ ចុនចៃ ឡាក់ កើត ពីះ ពីង មៀង ណោះ។

១៦ អន់ខែ ចឹង កាប ផា៖

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
 ម្នួត ម្យើង តីស ណោះ
 ឡាក់ យើយ កាស៊ីប ពៀត ខោ អារ ប្រ័គី លូ កាណាត់ ដាក់ ឡា
 យ៉ាមី
 កាណាត់ នែវ ណាំអិត នែវ កាហ្រី
 ទីប សាណើម ឡាកោ ប៉ាក់ ម៉ាស លូ តាយ៉ាល់ តាង
 ៗ។

១៧ វ៉ាស អំប៉ាស ឡាក់ អៀង កាខាក់ អា
 ហ៊្យង វ៉ាយ វ៉ុ ទី វ៉ុងវ៉ង ដឹង ម៉ោញ មង»។

ម្នួត បិត កាំប៉ាន់ លូ ម្នួត ជិះ កាំប៉ាន់ ម្នួត ប្រ័គី គូលី ពីង កាំ
 ប៉ាន់ លូ ម្នួត ចាក ណាំង សា ទ្រង ទៀក ទិណោះ អន់ខែ ចឹង
 អន់តារ ហៃ ឡើង ចាំងហាយុគ។

១៨ ប៉ាក់ អន់ខែ ប៉ប អ៊ី អុញ ផះ អុញ សា ម្យើង ណោះ អន់
 ខែ ចឹង កាប ម៉ៃៗ ជា «ទី ម្យើង ចំ ចឹង ប៉ាន់ដីប ឡាក់ កា ម្យើង
 តីស អា?»

១៩ អន់ខែ កា ចឹង កោច តេះ ចី ពីង កល់ អន់ខែ ទៅ លូ ញ៉ាំ
 សោក អុក ពុត ពៀក ទីប កាប ផាះ

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
 ម្យើង តីស ឡាក់ ប្រ័គី អន់ ម្នួត តាំងឡា កាំប៉ាន់ អ្នែ ពីង ទៀក
 សាឡិត សាឡាយ ណាំង សា ទី
 ញុន កា វ៉ាស អំប៉ាស ពីង ម្យើង អា
 ខង វ៉ុងវ៉ង ដឹង ម៉ោញ មង ម្យើង អា វ៉ាយ វ៉ុ ហង»។

២០ អី ម្នួត អ្នែ ពីង ប្លែង

ហត់ ហោក រឹត កា សារ វាយ រុំ ពីង មៀង ណោះ ពិ
 អី ម្នត ប៉ាសុន ប្រ្រឹះ លូ ម្នត រះ ប៉ាតាង យីស៊ូ លូ ម្នត វ៉ាគីយ ប្រ្រឹះ
 ហត់ ហោក រឹត ដេល ពិ
 ខង ប្រ្រឹះ តាតស៊ុន សារ ចែក ថូត មៀង អា
 អន់ ត្រត់ ឡាក់ កា ពូ ប្រឹគី កា អន់ដីស ពែ ដេល។

២១ ជះ ណោះ ទី បិយ ប្រ្រឹះ ម៉ោញ ដូរ ឡាក់ ទី អំវាញ អីញ កេង
 ខាក់ កា លឹក អំហ្គោ តីស ប៉ាឡិ ពីង ទៀក សាឡិគ សាឡាយ ទីប
 កាប ផាះ

«ពូ ចឹង តាឡាក់ អ្នត មៀង តីស បាបីឡុន នីអៀ ដេល
 អូ ទី ពៀ ចឹង បំបំ មៀង ណោះ ណារូ ហង។

២២ ពូ ចឹង អូ កាតាំង ប៉ានីរ ពូ អន់ទេង ព្រូក អិត កាណី
 ខ្លោម ច្បាប់ ខ្លោម ប៊ី ពីង អីស ណារូ អុះ។

កា អូ ទី ម្នត វ៉ាគីយ ប្រឹគី ងារ គ្រឹប នែរ
 លូ អូ កាតាំង ពូ ប៉ះ ពៀ ពីង អីស ណារូ ដេល។

២៣ ចឹង អូ ទី អុញ តាកៀង តាតារ កាណុង អីស ណារូ អុះ
 លូ អូ កាតាំង ប៉ានីរ ពូ ប៉ាញសង់ ក្លោ កាម៉ាញ កាណុង អីស
 ណារូ ដេល

ខង អីស ប៉ាងល់ ទី សុនសាត ញុន កា ត្រូ អំហ្គ ម៉ះ អីស
 លូ ម្នត បក់ ណាំង សា កាណុង អីស ពែ
 ស៊ុត កា ម្នត ប្រឹគី កាន តីស ឡឹង ពូ អៃ ពីង អងកក់
 តេះ អា។

២៤ កាណុង អីស បំបំ ដឹង ផាម ម្នត វ៉ាគីយ ប្រ្រឹះ
 លូ ផាម ម្នត ប៉ាសុន ប្រ្រឹះ

លូ ជាម ទិ ម្នត បក់ ពូ ប៉ាន់តៅ អ្នែ ពីង អង់កក់ តេះ អា ដេល»។

១៩

សារ ពូ ប៉ានេ ប្រ្លឹះ ពីង ប្ល្លែង

១ អន់តឹត ឡីង ណោះ អាញ កាតាំង ឡាក់ កា ប៉ានើរ ប៉ាណូស អៀង ដូវ កាប ម៉ៃៗ ពីង ប្ល្លែង ផាះ

«ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ បិកកាតយ័ អ៊ែ ហង តង់ ពិន អ៊ែ ទី សារ តាតារ ក្លាក់ លូ សារ អំវ៉ាញ អីញ

២ ខង អ៊ែ តាត់សិន សារ ចែក ថ្ងត ណោះ ស៊ុត កា ត្រក់ លូ ដាក់ ត្រង់ ទិណោះ។ អ៊ែ ចែក ថ្ងត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ ប្រ្លឹត សារ អូ ដាក់ ញន កា អ៊ែ ប្រ្លឹត លូ កាម៉ាក់។

ប្រ្លឹះ តូ អង់កាន់ ណោះ ញន កា អ៊ែ ប៉ាន់តៅ ម្នត បក់ ប្រ្លឹត ដារ កា ប្រ្លឹះ»។

៣ កាំឡាំង អៀង ទិណោះ កាប ម៉ោញ ទង ណារូ ផាះ

«ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ បិកកាតយ័ អ៊ឺ អុញ ពីង មៀង តីស ណោះ ចឹង ហុយ លើយ»។

៤ ម្នត ក្រាក់ តាំងកង់ ទិ ២៤ ដូវ លូ កាណាក់ ឡាក់ ទី អាញ រុស ទិ ប៉ាន់ កា កាដាប សាំប្លឹះ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ អង់អ្នែ

ពីង គ្រេ សាដាច់ អន់ខែ កាប ជា «អាមែន ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ ប៊ិកកាតយ័»។

៥ កេះណោះ ទី ប៉ានីរ កាប ឡឹង គ្រេ សាដាច់ ផាះ

«អី អន់ដីស ទិខូ ឡាក់ ប្រឹគី ង៉ារ កា ប្រ្លឹះ ប៊ិកកាតយ័
អន់ដីស ឡាក់ អ្សិល កូតី អ្សុត កា អើ

អូ ផា កា បក់ តីស អូ ផា កា បក់ ថិ

ហាក់ ប៉ានេ ប្រ្លឹះ ប៊ិកកាតយ័ ឡាក់ ប្រ្លឹះ ពិន»។

៦ ផះ ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដូរ អឹងៗ ឡាក់ កា យឹង ទៀក ជ្រៀយ លូ ឡាក់ កា តេះត័រ ចាំង កា ខាក់ កាប ផាះ

«ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ ប៊ិកកាតយ័ ឡាក់ ប្រ្លឹះ ពិន
អើ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណាតី ញ៉ាៗ ទិណោះ
អើ ប្រឹគី សាដាច់ រ៉ាំងហៃ រ៉ាំងខ្យា កេះ។

៧ ពិ ពិន ហោក រឹត កាខាក់
លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ

ខង ទីល ដាវ ប៉ាញសង់ គន ចៀម កេះ
កាម៉ាញ គន ចៀម កា ទ្រៀម ឡាកោ កេះៗ ដេល។

៨ ប្រ្លឹះ អន់ អើ អន់តុក អញដុ ពៀត អារ
ប្រឹគី លូ កាណាតី បាក កាំឡាក់ ដាក់ ឡាយ៉ាមី កាខាក់»។

អញដុ អារ ដាក់ ឡាយ៉ាមី កាំឡាក់ ណោះ យី ង៉ារ ដាក់ ត្រង់ ឡាក់ មូត ប៉ាសុន ប្រ្លឹះ ប្រឹគី។

៩ បិយ ប្រ្រឹះ រិះ កា អាញ ផា «ហាក់ ប្រាក់ ផានិ ទី សារ សាលុក សារីក តាទីច ហង បក់ ចំ ប្រ្រឹះ ជៀក ម៉ុត សា សាលុក ប៉ាញ សង់ គន ចៀម»។ កេះណោះ បិយ ប្រ្រឹះ រិះ កា អាញ ណារ្ត ផា «សារ អា យី សារ តាទីច ឡាក់ ប្រ្រឹះ បិកកាតយ័ រិះ»។

១០ អាញ កា កាដាប ហះ ជុង បិយ ប្រ្រឹះ ណោះ ភៀ ចឹង សាំប្រឹះ អើ ហះកា អើ ផា កា អាញ «ដៃ កាដាប សាំប្រឹះ អាញ ខង អាញ កា ប្រ័ត ងារ កា ប្រ្រឹះ ឡាក់ កា អីស លូ ឡាក់ កា ម្នុត អុះ មី អីស ឡាក់ សៀ លើយ ឡឹង សារ យីស៊ូ រិះ ដេល។ ហាក់ សាំប្រឹះ ប៉ានេ ដឹង ប្រ្រឹះ បិកកាតយ័ ហង ពិ ខង សារ យីស៊ូ រិះ ទិណោះ យី ប៉ាណាំ ពុត ពៀក ពូ អន់ ប្រ័ត វ៉ាគីយ ប្រ្រឹះ»។

១១ កេះណោះ អាញ ប័ប ប្លែង តាលុះ ព្រឹង កា ប័ប សេះ បាក ម៉ោញ។ បក់ ជិះ សេះ ណោះ សិច អើ «ដាក់ ត្រង់» លូ «តា ទីច» អើ តាកុះ លូ តាត់សិន សារ ដាក់ ត្រង់ កាខាក់។

១២ ម៉ាត់ អើ ឡាក់ កា អំប៊ុត អុញ ពឹង កល់ អើ ទី ម្នុក សាដាច់ អៀង ពឹង ឡាកោ អើ ទី ប្រាក់ សិច ម៉ោញ អុ ទី ពៀ អន់ហ្គាល់ សិច ណោះ អុះ កាយ ឡឹង អើ ទៅ។

១៣ អើ កាសិប ពៀត ខោ អារ ឡុក លូ ផាម ពូ អើ សិច អើ ផា «ប៉ានីរ ប្រ្រឹះ បិកកាតយ័»។

១៤ តាហាន ពឹង ប្លែង ទិណោះ កា ជិះ សេះ បាក ចាក ពូយ អើ លូ កាសិប ពៀត ខោ អារ នៃវ បាក ដាក់ ឡាយ៉ាមី កាខាក់ ដេល។

១៥ ទី ដាវ ម៉ោញ សោត កាខាក់ ឡាច់ ឡឹង ពីរ អើ ភៀ ចឹង កោះ ប៉ាន់តៅ ប៉ាណូស គ្រីប សុនសាត។ អើ ចឹង ចឹក អ៊ឹង កាទូង ប៉ា

សយ់ អ្នែ រុំងហៃ ពូ លូ អ៊ែ ចឹង ចែត ថូត ពូ ពៀប ឡាក់ កា ចគី រ៉ូតី
ប្លែ អង់កាច ញួន កា សារ អីក ម៉ះ ប្រ្លៈ បិកកាតយ័ ឡាក់ ទី សារ
អំរាញ អីញ កាខាក់ ក្វា ឡឹង កាណាគី ញ៉ាៗ ទិណោះ។

១៦ ពីង អាវ លូ ពីង ពូ អ៊ែ ទី ប្រាក់ សិច ជា «សាដាច់ តិស ឡឹង
សាដាច់ អន់ទៀតៗ ពី តាំងឡា តិស ឡឹង ពី តាំងឡា អន់ទៀ
តៗ»។

១៧ កេះ ណោះ អាញ ប៉ប័ បិយ ប្រ្លៈ ម៉ោញ ដូរ អ្នែ ពីង
ដាវ អ៊ែ កាប ម៉ែៗ រ៉ះ កា សែម ឡាក់ ប៉ាវ ពីង ប្លែង ទិណោះ ជា
«ហាត់ ពីះ ប៉ាតុំ គូប ម៉ុត កាណុង ចារ ប្រ្លៈ បិកកាតយ័ ជៀក ពូ
អែត សា រ៉ុត សើម កេង ខាក់ ពី

១៨ ភៀ សា ប៉ាំងឡៃ មូត សាដាច់ ប៉ាំងឡៃ មូត ម៉ែត តា
ហាន ប៉ាំងឡៃ ប៉ាណូស បក់ កេង ខាក់ លូ ប៉ាំងឡៃ សេះ ទីប
មូត បក់ ជិះ សេះ លូ ប៉ាំងឡៃ ប៉ាណូស ទិខូ ទីប បក់ តិស ទីប បក់
ចិ ទីប បក់ ប្រគី ម៉ែត ពូ លូ មូត បក់ កេះ ទុច ពូ ដេល»។

១៩ អាញ ប៉ប័ កាណាគី អីក កាលក លូ មូត សាដាច់ អ្នែ ពីង
អង់កក់ តេះ ទីប មូត តាហាន អន់ខៃ កា ប៉ាតុំ គូប ភៀ ចឹង ឡាក់ តា
កូះ លូ បក់ ជិះ សេះ បាក ណោះ លូ តាហាន អ៊ែ។

២០ កាណាគី អីក កាលក ណោះ កា ទី ពូ រ៉ុប កាណាគី ឡាក់
ប៉ាឡម័ ប្រគី វ៉ាគីយ ប្រ្លៈ ឡាក់ ប្រគី សារ អំរាញ អីញ កេង ខា
ក់ ហះ ឡុរ កាណាគី អីក កាលក ណោះ កា ទី ពូ រ៉ុប ដេល យី
កាណាគី ណោះ ហង ឡាក់ ប៉ាំងល់ មូត បក់ ទី សាញ៉ា ចាណាំ
អន់ហ្គាល់ ម៉ះ កាណាគី អីក កាលក ណោះ លូ មូត បក់ សាំប្លៈ
ប៉ានេ ហ៊ុប កាណាគី អីក កាលក ណោះ។ ពូ កា អ្សក់ កាណាគី
ទិ ពៀរ ណោះ ប៉ាឡិ ពីង តាំងលើ អុញ ចាយ ណាយ កាទីរ។

២១ កាប៉ាច់ ម្នួត បក់ អ្នែ សល់ អន់ទៀតៗ ណារូកា តោ កា ត្រគ់ ដារ ឡាច់ ឡឹង ពីរ បក់ ជិះ សេះ កាប៉ាច់ សែម ទិណោះ ផឹក កា សា ប៉ាំងឡេ ពូ តោ។

២០

សារ យីស៊ូ រ៉ាំងហៃ រ៉ាំងខ្យា ទុញ ម៉ោញ រ៉ាពូ សាណាំ

១ កេះណោះ អាញ ប៉ប័ បិយ ប្រ្លឹះ ម៉ោញ ដូរ ជីវ ឡឹង ប្លែង ទីប ចឹក គន កាចេ អំបារ ឡះ ជ្រុ ចារ គ្រន ប្រ្លឹះ បឹត លូ ចឹក ច្រាល តិស ដេល។

២ បិយ ប្រ្លឹះ ណោះ កា រុប កត់ គ្រន ណាក ទុញ ម៉ោញ រ៉ាពូ សាណាំ។ ណាក ណោះ យី ពិះ ឡឹង សើត ពែ អែ ហាង ឡាក់ ម៉ែត ប្រ្លឹះ បឹត លូ ទី សិច ផា សាតាំង។

៣ បិយ ប្រ្លឹះ ប៉ាឡិ អែ ពឹង ឡះ ជ្រុ ណោះ កេះណោះ កាត្រើ គ អំបារ ចែត កាចេ ប៉ាសិរ អំបារ អន់ កាចាប លើយ ទីល គ្រឹប ម៉ោញ រ៉ាពូ សាណាំ ភៀ ដៃ អន់ អែ ចាក ប៉ាំងល់ ពូ គ្រឹប សុន សាត ណារូ។ ប៉ាត់ ទីល កាំឡត់ រ៉ាវ៉ាច់ ឡឹង ម៉ោញ រ៉ាពូ សាណាំ កេះ ត្រគ់ តោះ ឡើយ អែ បាប៉ិតៗ។

៤ កេះណោះ អាញ ប៉ប័ គ្រេ សាដាច់ អៀង ទិ បក់ អង់អ្នែ ពឹង គ្រេ ណោះ ទី សារ អំរ៉ាញ អីញ ចឹង តាត់សុន សារ។ អាញ កា ប៉ប័ ប៉ាំងតត់ ប៉ាលឹង បក់ តោ កា ពូ កាសិត អង់កូ ញន កា រ៉ះ ឡឹង សារ យីស៊ូ លូ ញន កា រ៉ះ ប៉ានិរ ប្រ្លឹះ។ ម្នួត ទិណោះ អូ សាំ ប្លឹះ ប៉ានេ កាណាត់ អឹក កាលក លើ ហ្វិប អែ លូ អូ ទី សាញ៉ា ចា ណាំ ម៉ះ អែ ពឹង កល់ យ៉ាំង លើ ពឹង តិ ដេល។ អន់ខែ កា រុស

សីត អ្វី រាំងហៃ រាំងខ្យា អន់ខ្ច លូ សាដាច់ ប្រ្លឹះ រឿស កាណុង រាំងរាំង ម៉ោញ រ៉ាពូ សាណាំ។

៥ អា ឡាក់ សារ រឿស សីត លឹក ទី ម៉ោញ។ កាប៉ាច់ ប៉ាណូស អន់ខៀត បក់ តៅ កេះ អូ ទី រឿស សីត អុះ ក្យាត់ លើយ ទីល គ្រីប ម៉ោញ រ៉ាពូ សាណាំ ណោះ ចឹង រឿស សីត។

៦ ទី បក់ រឿស សីត លឹក ទី ម៉ោញ ទី សារ សាណុក សារ៉ាក តា ទីច អន់ខៀ ណោះ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ។ សារ តៅ លឹក ទី រៀរ អូ ទី អំរ៉ាញ អីញ ពីង អន់ខៀ ណោះ អុះ យី អន់ខៀ ចឹង កេះ ក្រាត់ រ៉ាម៉ះ សាំរ៉ាប់ ប្រ្លឹះ បិកកាតយ័ លូ សាំរ៉ាប់ សាដាច់ ប្រ្លឹះ រឿស លូ ចឹង រាំងហៃ រាំងខ្យា អន់ខ្ច លូ អ៊ែ រាំងរាំង ម៉ោញ រ៉ាពូ សាណាំ ដេល។

សារ ប្រ្លឹះ ប៉ាឡិ សាតាំង ពីង តាំងលេវ៉ា អុញ

៧ ប៉ាត់ ម៉ោញ រ៉ាពូ សាណាំ ណោះ រ៉ាវ៉ាច់ កេះ ណោះ ប្រ្លឹះ ចឹង តោះ ឡើយ ប្រ្លឹះ បីត សាតាំង អន់ អ៊ែ ឡាច់ ឡឹង ខុក ចារ ពូ គ្រុន អ៊ែ ណោះ។

៨ ណោះ អ៊ែ ចឹង ឡាច់ ឡាច់ ប៉ាងល់ ពូ គ្រីប សុនសាត ឡាក់ អ៊ែ ប៉ាញ្ញី ទីប អង់កក់ តេះ អា ឡាក់ ពូ អ៊ែ ផា កុក លូ ម៉ាកុក * ភៀ ប៉ាតុំ ពូ ឡាតុះ។ ម្លត ណោះ ទី កាំឡាំង អៀង ឡាក់ កា តេះ ឡាពុក រហាង សាឡីត សាឡាយ។

៩ អន់ខៀ ចឹង ចាក ប៉ាញ្ញី ទីប អង់កក់ តេះ ភៀ ប៉ិច តាកុះ លូ ប៉ាសុន ប្រ្លឹះ អន់ខៀ កា ចឹង រឹង ជុំ ចារ ម្លត ប៉ាសុន ប្រ្លឹះ ឡាក់

* ២០:៨ ២០:៨ កុក លូ ម៉ាកុក ទី ណី ផា សុនសាត អន់ខៀតៗ ឡាក់ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ័។ ប៊ែរ ហៃ អេសេគៀល ៣៨:២។

ម្យ៉ាង អើ បិច ថៃ ហះកា ទី អុញ ឡិ ឡឹង ប្លែង សា អន់ខៃ តៅ ទី។

១០ កា ប៉ាច់ ម៉ែគ ប្រ្លឹះ បឹត ឡាក់ ប៉ាំងល់ សុន សាត ទិ ណោះ ប្រ្លឹះ ចឹង ប៉ាឡិ អើ ពីង តាំងលេវ អុញ ចាយ ណាយ កា ទីរ។ ពីង ចារ ណោះ កាណាគី អក កាលក លូ កាណាគី ឡាក់ ប៉ាឡិម ប្រឹគី វ៉ាគីយ ប្រ្លឹះ អៃ កេះ។ អន់ខៃ ចឹង អឹត ប៉ាណាប ទីប កាម៉ាំង ទីប កាដាវ លើយ អូ អូ ឡុច។

សារ ប្រ្លឹះ តាត់សុន សារ ប៉ាណូស តៅ

១១ កេះណោះ អាញ ប័ប គ្រេ សាដាច់ តិស ម៉ៅញ នែរ បាក លូ ប័ប ប្រ្លឹះ អង់អៃ ពីង គ្រេ ណោះ ដេល។ តេះ លូ ប្លែង កា ហ៊្វង ឡឹង ម៉ូ ម៉ាត់ អើ វ៉ាដាប អូ ប័ប កេះ។

១២ អាញ កា ប័ប ប៉ាណូស តៅ ទីប មូត បក់ ប្រឹគី តិស ទីប មូត ប៉ាសុន ដោច ដោច អន់ខៃ អៃ អន់តាវ ហះ ឡីរ គ្រេ សាដាច់ កេះ ណោះ ពូ បើក ផាប់ អៀង លូ ពូ បើក ផាប់ ម៉ៅញ ណារ ដេល យី ផាប់ ប្រាត់ សិច បក់ ទី អាញ រីស។ ប្រ្លឹះ ឡាក់ អង់អៃ ពីង គ្រេ ណោះ អើ តាត់សុន សារ ប៉ាណូស តៅ ទិណោះ តាម សារ ឡាក់ ពូ ប្រឹគី ឡាក់ កា ទី ប្រាត់ ពីង ផាប់ ទិណោះ ហង។

១៣ ទៀក សាឡិគ សាឡាយ កា មប ប៉ាណូស តៅ ឡាក់ អៃ កាណាង ទៀក ស្រុក ប៉ាទ្រូ កា មប បក់ តៅ ឡាក់ អៃ ពីង ចារ ណោះ ដេល កេះណោះ ប្រ្លឹះ តាត់សុន សារ ពូ តាម សារ ឡាក់ ពូ ប្រឹគី ណោះ ហង។

១៤ កា ប៉ាច់ ស្រុក ប៉ា ទ្រូ ប្រ្លឹះ ប៉ា ឡិ ពីង តាំងលេវ អុញ ដេល។ តាំងលេវ អុញ អា ហង ឡាក់ សារ តៅ លឹក ទី ពៀរ។

១៥ ទី បក់ អូ ទី សិច កាណាង ជាប់ ប្រាក់ សិច បក់ ទី អាញ រុី ស ប្រ្រឹះ ប៉ាឡិ ពីង តាំងលេវ អុញ ដេល។

២១

សារ ប្លែង ណាវ លូ អង់កក់ តេះ ណាវ

១ កេះណោះ អាញ ប័ប័ ប្លែង ណាវ អង់កក់ តេះ ណាវ ខង តេះ ប្លែង សាន់ដាប់ អន់ទ្រួល ពែ ហ៊្យង ទិ កេះ លូ អូ ទី ទៀក សាឡឹក សាឡាយ ណាវ ដេល។

២ កេះ ណោះ ណាវ អាញ ប័ប័ មៀង ប្រ្រឹះ យី មៀង យេរុសាឡឹម ណាវ ជីវ ឡឹង ប្លែង ឡាច់ ឡឹង ប្រ្រឹះ បិក កា តយី មៀង ណោះ រីក់ សើម ពៀប ឡាក់ កា កាម៉ាញ ណាវ សា ណើម ឡាកោ ក្យាក់ ហាប់ ក្លោ។

៣ អាញ កាតាំង ប៉ានីវ កាប ម៉ែៗ ឡឹង ត្រេ សាដាច់ ជា «ហៃ តោ ចារ ប្រ្រឹះ អែ អន់ខូ លូ ប៉ាណូស កេះ។ ប្រ្រឹះ ចឹង អែ ពីង អន់តិក់ អន់ខែ អន់ខែ កា ចឹង កេះ ប៉ាសុន ប្រ្រឹះ អែ តាំងឡា ចឹង អែ អន់ខូ លូ អន់ខែ។

៤ ប្រ្រឹះ ចឹង អ៊ុត ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ សារ តោ កា អូ ទី កេះ សារ ញ៉ា សោក អុក ពុត លូ សារ ថុក ប៉ាណាប កា អូ ទី ណាវ ដេល ខង កាណាគី ញ៉ាៗ លូ សារ ញ៉ា ឡាក់ ទី ឡឹង អន់ ទ្រួល ពែ ហ៊្យង ទិ កេះ»។

៥ ប្រ្រឹះ ឡាក់ អង់អែ ពីង ត្រេ សាដាច់ អែ កាប ជា «ហៃ អាញ ប្រឹក អន់ កាណាគី ញ៉ាៗ ទិណោះ ស៊ុត កា ណាវ»។ កេះណោះ អែ កាប ណាវ ជា «ហាក់ ប្រាក់ គម ពិ ខង សារ ទិ អា ឡាក់ សារ តាទីច ឡាក់ ត្រក់ សៀ»។

៦ អើ រ៉ះ កា អាញ ផា «កេះ ទិ កេះ។ អាញ អា ហង ឡាក់ គុល ប៉ាន់ដា កាខាក់ លូ ក្យង់ ឡាណាច * ដេល។ ញើ ប្រើង ទៀក អាញ ចឹង អន់ អើ អែត ទៀក ឡាក់ ឡាច ឡើង ត្រោម ទៀក ឡាក់ អន់ អាញ រ៉ុស អាញ អូ អ្យក់ ខា ញើ ឡើង អើ អុះ។

៧ បក់ ចំ អៃ ស្បើ លើយ ទីល ឡាច អើ ចឹង ទី ប៉ាដក់ ទិ អា ហង អាញ កា ចឹង ប្រើក ប្រើះ អើ អើ ចឹង ប្រើក គន អាញ។

៨ មូត បក់ ហោង មូត បក់ អូ ស្បើ មូត បក់ ប្រើក សារ ឡាក់ ត្រក់ ខាអឹម មូត បក់ ប៉ាន់តៅ ពូ មូត បក់ ប្រើក លូ អង់កាន់ លូ កាម៉ាក់ ឡាឡើក ឡាឡើក មូត ត្រូ អំហូ មូត បក់ សាំប្រើះ ហ៊ិ ប ប្រើះ ប៊ីត លូ មូត បក់ ពូង ទិណោះ ចឹង ត្រក់ ថូត ពីង តាំង លោ អុញ ចាយ ណាយ កាទីរ។ អា ហង ឡាក់ សារ តៅ លើក ទី ញើរ»។

សារ មៀង យេរូសាឡឹម ណារ

៩ កេះណោះ កាណុង កាំឡាំង បិយ ប្រើះ តាំបើះ ដូរ ឡាក់ ចឹក ពៀង តាំបើះ ឡាក់ ប៉ាញ ដឹង កា សារ ឡាបាក ទិ តាំបើះ ឡាក់ អន់ តឹត កាខាក់ ទិ បិយ ម៉ោញ ដូរ អើ ពីះ ប៉ាក់ អាញ លូ កាប ផា «ចុ ពួយ អាញ អាញ ចឹង តាំបាង អន់ អីស ប៉ប អង់កាន់ រ៉ុះ ឡាក់ កា ម៉ាញ គន ចៀម»។

១០ បិយ ណោះ កា ប៉ោក អ្យក់ អាញ ញន អំវាញ ប៉ាដាត ប៉ា លឹង ប្រើះ អន់ ពីង ប៉ានឹម តឹស ចាំងហឹត កេះណោះ តាំបាង

* ២១:៦ ២១:៦ គុល ប៉ាន់ដា កាខាក់ លូ ក្យង់ ឡាណាច ញើត គុល «អាល់ផា លូ អូមេកា គុល លូ ក្យង់»។ «អាល់ផា» លូ «អូមេកា» យី សិច សត់ត្រា អន់ទ្រួល ឡើង ពូ លូ អន់តឹត ឡើង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

អន់ អាញ ប៉ប មឿង ប្រ្រៈ យឺ មឿង យេរូសាឡឹម ជីរ ឡឺង ប្លែង ឡាច ឡឺង ប្រ្រៈ បិកកាតយ័។

១១ មឿង ណោះ កា ទី តាតារ ក្លាត់ ឡឺង ប្រ្រៈ បិកកាតយ័ តា តារ ណោះ ពៀប ឡាក់ កា តាយ៉ាលី គីត ខា កាខាក់ យឺ តាយ៉ាលី ឡាក់ ដាក់ តាតារ សាងៗ។

១២ មឿង អា ទី ទ្រូក តិស ចាំងហិត ទីប ទី អំបារ ១២ លូ ទី បិយ ប្រ្រៈ ១២ ដូរ ក្យាក់ អំបារ ណោះ លូ ទី ច្រាក់ សិច ផ្លង់ រ៉ាច់ អ៊ីស្រា អែល ទី ១២ ផ្លង់ ពីង អំបារ ណោះ ដេល។

១៣ តែង ដារ ឡាច ទី អំបារ បែង តែង ដារ ម៉ុត ទី អំបារ បែង តែង តាបុង ទី អំបារ បែង តែង ជើង ទី អំបារ បែង។

១៤ ទ្រូក មឿង ណោះ ប្រ័តី អំបាំង អំហ្គោ តិសៗ ១២ កា តុ ពីង អំហ្គោ ទិណោះ ទី ច្រាក់ សិច ម្លត បក់ រះ ប៉ាតាង គន ចៀម ទី ១២ ដូរ។

១៥ បិយ ប្រ្រៈ ឡាក់ កាកាប លូ អាញ ណោះ អែ ចឹក កាណា គី វ៉ាស ប្រ័តី លូ ម៉ាស ភៀ វ៉ាស មឿង វ៉ាស អំបារ មឿង លូ ទ្រូក មឿង។

១៦ មឿង អា ទី ប្លាន់ ជួច អំពុ តិស លូ អំពុ អ៊ឺង សាម៉េ ទៅ។ បិយ ប្រ្រៈ អ្យក់ កាណាគី វ៉ាស ប្រ័តី លូ ម៉ាស ណោះ វ៉ាស មឿង អំពុ អ៊ឺង ទី ២៤០០ កាឡូមិត ។ អំពុ តិស អំពុ អ៊ឺង លូ អំពុ ចាំងហិត កា សាម៉េ ទៅ ទិណោះ។

១៧ បិយ ប្រ្រៈ កា វ៉ាស អំពុ កាពុល ទ្រូក ដេល ទី ១៤៤ ហាត់ ពួយ រាំង វ៉ាស ម៉ះ ប៉ាណូស បិយ ប្រ្រៈ កា វ៉ាស នីណោះ ដេល។

† ២១:១៦ ២១:១៦ ២៤០០ កាឡូមិត ពៀត គុល «១២.០០០ សាតាត»។

១៨ ទ្រូក មឿង ប្រើគី លូ តាយ៉ាលី កាប្រី ទុំៗ មឿង ប្រើគី លូ ម៉ាស ង៉ាតៗ ដាក់ តាតារ សាងៗ ឡាក់ កា សាមីល រ៉ាំបោះ ហី។

១៩ ពីង អំហ្គោ កាន់តេះ ទ្រូក មឿង ណោះ កា ទី តាយ៉ាលី ឡាក់ គីត ខា កា ខាក់ គ្រីប នែវ

អំហ្គោ ទី ១ ទី តាយ៉ាលី កាប្រី ទុំ

អំហ្គោ ទី ២ ទី តាយ៉ាលី ខៀវ ណាំអិត

អំហ្គោ ទី ៣ ទី តាយ៉ាលី ម៉ូ ឡាយ កាប្រី បាក

អំហ្គោ ទី ៤ ទី តាយ៉ាលី នែវ កាសែត

២០ អំហ្គោ ទី ៥ ទី តាយ៉ាលី ចាយ រ៉ាំង

អំហ្គោ ទី ៦ ទី តាយ៉ាលី កាប្រី តេះៗ

អំហ្គោ ទី ៧ ទី តាយ៉ាលី កាមីត

អំហ្គោ ទី ៨ ទី តាយ៉ាលី ខៀវ ឡាយ ម៉ូ

អំហ្គោ ទី ៩ ទី តាយ៉ាលី កាមីត ខឹម

អំហ្គោ ទី ១០ ទី តាយ៉ាលី ខៀវ ឡាយ បាក

អំហ្គោ ទី ១១ ទី តាយ៉ាលី កាប្រី ឡាយ កាមីត

អំហ្គោ ទី ១២ ទី តាយ៉ាលី កាប្រី ឡាក់ កា ពូម ផាម។

២១ អំប៉ារ ទី ១២ ប្រើគី លូ តាយ៉ាលី ឡាក់ គីត ខា កា ខាក់ ទី ១២ យី អំប៉ារ ម៉ោញៗ ប្រើគី លូ តាយ៉ាលី ម៉ោញ កាតុ ឡូត។ ទ្រង ពីង មឿង ប្រើគី លូ ម៉ាស ដោះ តាតារ សាងៗ ឡាក់ កា សាមីល រ៉ាំបោះ ហី។

២២ អាញ អូ បីបី ទី រ៉ាំង រ៉ាម៉ះ ប្រ្រឹះ អុះ កាណុង មឿង ណោះ ខង ប្រ្រឹះ បិកកាតយី ឡាក់ ទី អំរ៉ាញ អីញ ក្វា ឡឺង កា ណាគី ញ៉ាៗ ទិណោះ លូ គន ចៀម អា ហង ឡាក់ រ៉ាំង រ៉ាម៉ះ ប្រ្រឹះ ពីង មឿង ណោះ។

២៣ មឿង ណោះ អូ តង កាន តា តារ ដាវ លើ តា តារ ខែ អុះ ខង តា តារ ក្លាត់ ម៉ះ ប្រ្រៈ បិក កាតយ័ តាត់ តា តារ មឿង កា ប៉ាច់ គន ចៀម កា តា គៀង តាត់ តា តារ មឿង ណោះ ដេល។

២៤ សុនសាត អន់ទៀតៗ ចឹង ចាក ពីង តា តារ កាណុង មឿង ណោះ លូ សាដាច់ អន់ទៀតៗ កា ចឹង អ្សក់ វ៉ាស អំប៉ាស ម៉ះ អន់ ខែ ម៉ុត កាណុង មឿង ណោះ ដេល។

២៥ អំប៉ា មឿង ណោះ អូ ឃើយ កា ត្រើត ផះ កា ដាវ អុះ កា អូ ទី កាម៉ាំង ដេល ពីង មឿង ណោះ។

២៦ ពូ ចឹង អ្សក់ វ៉ាស អំប៉ាស លូ កាណាត៍ ញ៉ាៗ ឡាក់ គីត ខា ម៉ះ សុនសាត អន់ទៀតៗ ពីះ អន់ កាណុង មឿង ណោះ ដេល។

២៧ ហះកា កាណាត៍ ញ៉ា ឡាក់ បឹត អិក អូ ទី ម៉ុត កាណុង មឿង ណោះ អុះ ម៉ុត បក់ ប្រឹក៍ សាវ ឡាក់ ត្រត់ ខាអីម លើ កាប ពូង កា អូ ទី ម៉ុត ដេល ឃើ ទី ដឹង បក់ ទី សិច ពីង ផាប់ ប្រាត់ សិច បក់ ទី អាញ រ៉ុស ម៉ះ គន ចៀម ណោះ ហង ចឹង ទី ម៉ុត កាណុង មឿង ណោះ។

២២

១ កេះណោះ បិយ ប្រ្រៈ តាំបាង អន់ អាញ ប័ប័ តាំងលេ ឡាក់ ទី ទៀក អន់ អាញ រ៉ុស ដាត់ សាង រ៉ុប៉ាង ហូរ ឡាច់ ឡឹង គ្រេ ប្រ្រៈ បិក កាតយ័ លូ គន ចៀម

២ ពីង អន់តិក៍ ឡាន មឿង។ រហាង តាំងលេ ទីប ហាង តោ ទីប ហាង អា ទី តើម អ៊ឹង អន់ អាញ រ៉ុស អើ ប្លៃ ១២ ទង កាណុង ម៉ោញ សាណាំ ឃើ ប្លៃ រ៉ប់ ខែ ហ្លា អ៊ឹង ណោះ កា អន់ហ្គាំ សាំ រ៉ាប់ តាត់ អន់ដាត់ អិក ពូ សុនសាត អន់ទៀតៗ អន់ ដាត់។

៣ កាណុង មឿង ណោះ អូ ទី កាណាគី ញ៉ា ឡាក់ ប្រ្រឹះ ប៉ា ស្យាប អុះ។ គ្រុត ប្រ្រឹះ បិកកាតយ័ លូ គន ចៀម កា អែ កាណុង មឿង ណោះ ម្នត បក់ ប្រ្រឹះ ង៉ារ កា ប្រ្រឹះ អន់ខែ ចឹង កាដាប សាំ ប្រ្រឹះ អែ ហង។

៤ អន់ខែ ចឹង ប័ប ម៉្លះ ម៉ាត់ អែ ពីង កល់ យ៉ាំង អន់ខែ កា ទី ប្រាត់ សិច អែ ដេល។

៥ កាណុង មឿង ណោះ អូ ទី កាម៉ាំង អុះ ពូ អូ តងកាន តា តារ តាគៀង លើ តាតារ ដារ ណារ ដេល ខង ប្រ្រឹះ បិកកាតយ័ ឡាក់ តាតារ តាត់ តាតារ ពូ។ អន់ខែ កា ចឹង រ៉ាំងហៃ រ៉ាំងខ្យា លើយ អូ អូ ឡុច អុះ។

សារ យីស៊ី ចឹង ពីះ ទីល ស្រីសៗ

៦ បិយ ប្រ្រឹះ កាកាប លូ អាញ ផា «ប៉ានីរ ទិ អា ស៊ុត កា ប៉ានីរ ត្រត់ តាទីច ឡាក់ ត្រត់ សៀ»។ ប្រ្រឹះ បិកកាតយ័ ឡាក់ ប៉ាណាំ ពុត ពៀក ម្នត វ៉ាគីយ អែ ប្រើ បិយ អែ ឡាំ រះ ភៀ អន់ ម្នត បក់ ប្រ្រឹះ ង៉ារ កា អែ អូ អន់ទ្រួល ឡឹង សារ ឡាក់ ត្រត់ កើត ពីះ ស្រីសៗ តែង ម៉ាត់ ទៀ។

៧ យី ស៊ី កាប ផា «ហៃ អាញ ចឹង ពីះ ទីល ស្រីសៗ ហង។ ពៀ ប្រ្រឹះ ពូយ ប៉ានីរ ប្រ្រឹះ ឡាក់ ទី ប្រាត់ ពីង ផាប អា បក់ ណោះ ចឹង ទី សារ សាណុក សារ៉ាក់ តាទីច ហង»។

៨ អាញ អា ហង ឡាក់ កាតាំង លូ ប័ប សារ ទិ អា។ កេះ អាញ កាតាំង លូ ប័ប សារ ទិ អា កេះ។ អាញ កាដាប ហះ ដុង បិយ ប្រ្រឹះ ឡាក់ តាំបាង អន់ អាញ ប័ប សារ ទិ ណោះ ភៀ ចឹង សាំ ប្រ្រឹះ អែ។

៩ ហះកា បិយ ណោះ រ៉ះ កា អាញ ជា «ដៃ កាដាប សាំប្រឹះ អាញ អាញ កា ប្រឹគី ងារ កា ប្រឹះ ឡាក់ កា អីស ដេល លូ ឡាក់ កា ម្នត វ៉ាគីយ ប្រឹះ ឡាក់ អុះ មី អីស លូ ម្នត បក់ ប្រឹគី ពួយ សារ ឡាក់ ទី ច្រាក់ រ៉ះ ពីង ផាប់ អា ដេល។ ត្រគ់ កាដាប សាំ ប្រឹះ ដឹង ប្រឹះ បិកកាតយ័ ណោះ ហង»។

១០ បិយ ប្រឹះ រ៉ះ កា អាញ ណារ៉ូ ជា «ដៃ អោន ប៉ានីរ ប្រឹះ ឡាក់ ទី ច្រាក់ រ៉ះ ពីង ផាប់ អា ដៃ ខង ដាវ កាំឡត់ ក្យាមី ចឹង ទីល កេះ។

១១ ពៀ ប្រឹគី អូ ដាក់ អន់ អើ ប្រឹគី អូ ដាក់ តូ ណារ៉ូ ពិ ពៀ ទី ពុត បឹត អិក អន់ អើ ទី ពុត បឹត អិក តូ ណារ៉ូ ពិ ពៀ ដាក់ ត្រង់ អន់ អើ ប្រឹគី ដាក់ តូ ណារ៉ូ ពិ កាប៉ាច់ បក់ ដាក់ សាំរ៉ាប់ កា ប្រឹះ កេះ អន់ អើ រ៉ាប់ ហៃ ឡាកោ អន់ ដាក់ ណារ៉ូ ពិ»។

១២ យីស៊ូ កាប ជា «ហៃ អាញ ចឹង ពីះ ទីល ស្រីសៗ ហង ទីប អ្យក់ ពីះ កាណាគី ដែក អន់ កា ពូ តាម ងារ ពូ ប្រឹគី ណោះ ហង។

១៣ អាញ អ៊ែ អន់ ទ្រួល ឡឹង ពូ លូ អន់ តឹត ឡឹង ពូ កាខា ក់ អាញ ឡាក់ គុល ប៉ាន់ដា លូ ក្យង់ ឡាណាច។ *

១៤ ពៀ ប៊ុស អារ អន់ ដាក់ ច្រះ បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង អន់ខែ ចឹង ទី អ្លោះ ប្ល័យ ឡឹង តើម ឡាក់ អន់ ទី អាញ រីស ទីប ម៉ុត ទ្រង់ អំប៉ារ មៀង ដេល។

១៥ កាប៉ាច់ ម្នត សូ ម្នត ត្រូ អំហូ ម្នត បក់ ប្រឹគី លូ អង់កាន់ លូ កាម៉ាក់ ឡាឡឹត ឡាឡាក់ ម្នត បក់ ប៉ាន់តោ ពូ ម្នត បក់ កា

* ២២:១៣ ២២:១៣ ពៀត គុល «អាញ ឡាក់ អាល់ផា លូ អូមេកា អន់ ទ្រួល ឡឹង ពូ លូ អន់ តឹត ឡឹង ពូ កាខា ក់ គុល លូ ក្យង់»។ «អាល់ផា» លូ «អូមេកា» យី ស៊ីច សត់ត្រា អន់ ទ្រួល ឡឹង ពូ លូ អន់ តឹត ឡឹង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

ជាប សាំប្រឹះ ហ្នឹប បប្រឹះ បឹត លូ ទិ ម្នត បក់ ខុ ពួង អន់ខៃ ត្រ គំ អ្នែ តែង ឡឹង មៀង។

១៦ អាញ សិច យីស៊ូ ប្រើ បិយ អាញ ពីះ កេះ ភៀ អន់តត់ រះ សារ ទិ អា កា អន់ដីស ឡាក់ អ្នែ ពីង ក្រំ ហៀន សារ បប្រឹះ ចារ អន់ទៀតៗ។ អាញ ឡាច់ ឡឹង ផ្លង់ រ៉ាច់ សាដាច់ ដារីត អាញ ឡាក់ សំឡង់ ព្រឹក ឡាក់ តាតារ ក្លាក់»។

១៧ ប៉ាងាត់ ប៉ាលីង បប្រឹះ លូ កាម៉ាញ ណារ កាប លូ យីស៊ូ ផា «ចុ អីស ពីះ ប៉ាក់ អា»។ ពៀ កាតាំង ប៉ានីរ ណោះ ត្រត់ កាប ផា ដេល «ចុ អីស ពីះ ប៉ាក់ អា»។ ពៀ ប្រើង ទៀក អន់ អើ ឡាំ ណាំង ទៀក ពិ ពៀ បិច កា ទៀក ឡាក់ អន់ អាញ រីស អន់ អើ អែត ពិ យី អ្នក តាដោះ អូ តាច់ អុះ។

១៨ អាញ ប័រ រះ អន់ ឡាក់ៗ កាខាក់ កា ម្នត បក់ កាតាំង ប៉ានីរ បប្រឹះ ឡាក់ ច្រាត់ រះ ពីង ផាប អា ផា ពៀ រះ ប៉ាន់ ផែម សារ ញ៉ា ម៉ោញ អំបាំង ប៉ានីរ អា បប្រឹះ បិកកាតយី ចឹង អ្នក សារ ឡាំបា ក ឡាក់ ទី ច្រាត់ រះ ពីង ផាប អា ចែត ពីង អើ ណោះ ដេល។

១៩ ផា ទី ពៀ អ្នក ឡាច់ សារ ញ៉ា ម៉ោញ ឡឹង ប៉ានីរ បប្រឹះ ឡាក់ ទី ច្រាត់ រះ ពីង ផាប អា បប្រឹះ បិកកាតយី ចឹង អ្នក ឡាច់ ចានែក ប្លៃ អ៊ឹង ឡាក់ អន់ ទី អាញ រីស ឡឹង អើ ណោះ ដេល លូ អូ អន់ អើ ម៉ុត អុះ កាណុង មៀង បប្រឹះ ឡាក់ ទី ច្រាត់ រះ ពីង ផាប អា។

២០ យីស៊ូ ឡាក់ ប្រគំ ផាញ៉ាន រះ សារ ទិ អា អើ កាប ផា «តាទីច ហង អាញ ចឹង ពីះ ទីល ស្រីសៗ»។ អាមែន! អី យីស៊ូ ឡាក់ ពី តាំងឡា ញីន ប័រ អីស ជីរ ពីះ ប៉ាក់ អា។

២១ អន់ យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្យា អន់
ដីស ទិឌូ។

គម្ពីរភាសាទំព្រួន

Tampuan: គម្ពីរភាសាទំព្រួន (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650